



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ឆ្នាំទី ១៨ លេខ ៦៩

ត្រីមាសទី ០៣ ឆ្នាំ ២០១៨

ព្រះរាជក្រឹត្យ

ផ្សាយចេញពី

ទីស្តីការគណៈរដ្ឋមន្ត្រី

សារបាន

ព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យ សេចក្តីសម្រេច សេចក្តីសម្រេច សេចក្តីសម្រេច សេចក្តីសម្រេច

ក

មាតិកា

I- ព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ

ព្រះរាជក្រឹត្យ

- ២៣-០៨-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០៨១៨/៨៨៥ ស្តីពី ការលើកលែងទោសឱ្យទណ្ឌិតឈ្មោះ **សួន សេរីអឿន** ភេទ ប្រុស ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ពីបទ ព្យួរព្យួរកុំឱ្យយោធិនស្តាប់បង្គាប់ ធ្វើឱ្យខូចទឹកចិត្តកងទ័ព និងបទព្យួរព្យួរប្រព្រឹត្តបទ ឧក្រិដ្ឋជាអាទិ៍ តាមអំណាចសាលដីកាលេខ ១៤៩ ចុះថ្ងៃទី ១៨-០៥-២០១៨ របស់ តុលាការកំពូល ៨១១៣
- ២៤-០៨-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០៨១៨/៨៨៦ ស្តីពី ការដាក់មន្ត្រីរាជការ ១០៥ រូប របស់ក្រសួង ស្ថាប័ន ចំនួន ២៥ ឱ្យចូលនិវត្តន៍ ៨១១៤
- ២៤-០៨-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០៨១៨/៨៨៧ ស្តីពី ការតែងតាំង ឯកឧត្តម **ចៅង ឡុងភី** ជា អគ្គនាយក នៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួង ទេសចរណ៍ ៨១២១
- ២៤-០៨-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០៨១៨/៨៨៨ ស្តីពី ការតែងតាំង លោកជំទាវ **ឈឹម ពៅសុភាវន៍** ជាអគ្គនាយិកា នៃអគ្គនាយកដ្ឋាននិទ្ទេសជាតិកម្ពុជា នៃក្រសួងព័ត៌មាន ៨១២២
- ២៤-០៨-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០៨១៨/៨៨៩ ស្តីពី ការតែងតាំងមុខតំណែងឯកឧត្តម **ហួង សុវត្ថិ** សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជា ឯកអគ្គរាជទូត ប្រតិភូអចិន្ត្រៃយ៍ ប្រចាំអង្គការយូណេស្កូ និងជានាយក ផ្ទះខ្មែរ (Maison du Cambodge) នៅមជ្ឈមណ្ឌលសាកលវិទ្យាល័យនៅទីក្រុងប៉ារីស ៨១២៣
- ២៤-០៨-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០៨១៨/៨៩០ ស្តីពី ការតាំងសិបក្នុងក្របខ័ណ្ឌ នៃក្របខ័ណ្ឌមន្ត្រី គ្រប់គ្រងរដ្ឋបាល នៅក្រសួងយុត្តិធម៌ ដល់មន្ត្រីរាជការ ១៨០ រូប ៨១២៤

II- រាជរដ្ឋាភិបាល

អនុក្រឹត្យ

- ១៦-០៨-២០១៨ -អនុក្រឹត្យលេខ ៨៤៧ អនក្រ.តត ស្តីពី ការជូនមេដាយការងារ ៨១៣១

១៦-០៨-២០១៨	-អនុក្រឹត្យលេខ ៨៤៨ អនក្រ.តត ស្តីពី ការជូនមេដាយការងារ	៨១៤២
១៧-០៨-២០១៨	-អនុក្រឹត្យលេខ ៨៤៩ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ណ	៨១៤៨
១៧-០៨-២០១៨	-អនុក្រឹត្យលេខ ៨៥០ អនក្រ.តត ស្តីពី ការជូនមេដាយការងារ	៨១៤៩
១៧-០៨-២០១៨	-អនុក្រឹត្យលេខ ៨៥១ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ណ	៨១៥៥
១៧-០៨-២០១៨	-អនុក្រឹត្យលេខ ៨៥២ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ	៨១៥៦
២១-០៨-២០១៨	-អនុក្រឹត្យលេខ ៨៥៣ អនក្រ.តត ស្តីពី ការដាក់មន្ត្រីរាជការឱ្យចូលនិវត្តន៍	៨១៥៨
២១-០៨-២០១៨	-អនុក្រឹត្យលេខ ៨៥៤ អនក្រ.តត ស្តីពី ការតាំងសិបក្នុងក្របខ័ណ្ឌមន្ត្រីរាជការ	៨២០៤
២១-០៨-២០១៨	-អនុក្រឹត្យលេខ ៨៥៥ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ណ	៨២០៧
២១-០៨-២០១៨	-អនុក្រឹត្យលេខ ៨៥៦ អនក្រ.តត ស្តីពី ការបំពេញក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ	៨២០៨
២១-០៨-២០១៨	-អនុក្រឹត្យលេខ ៨៥៧ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ណ	៨២០៩
២១-០៨-២០១៨	-អនុក្រឹត្យលេខ ៨៥៨ អនក្រ.តត ស្តីពី ការជូនមេដាយការងារ	៨២១៤
២២-០៨-២០១៨	-អនុក្រឹត្យលេខ ៨៥៩ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	៨២១៥

III- ការងារបណ្តាញស្នង

ទីស្តីការអង្គបណ្តុំស្នងស្របបកម្ម និង សិប្បកម្ម

១២-០៦-២០១៨	-ប្រកាសលេខ ២០១ ឧស.កឧ.ប្រក ០៦ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន វេម ហ្វា លេឌើរ ឯ.ក បង្កើតរោងចក្រ ផលិតកាបូបគ្រប់ប្រភេទ	៨២១៦
១៣-០៦-២០១៨	-ប្រកាសលេខ ២០៣ ឧស.កឧ.ប្រក ០៦ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន ណានរ៉ាង ត្រាវែល ហ្គឺដស៍ ឯ.ក បង្កើតរោងចក្រ ផលិតកាបូបគ្រប់ប្រភេទ	៨២១៩
២៦-០៦-២០១៨	-ប្រកាសលេខ ២១១ ឧស.កឧ.ប្រក ០៦ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន ខល័រ ផាឡេតតេ ហ្គាមិន អិកសេសស៊ីរី ឯ.ក បង្កើតរោងចក្រ ផលិតគ្រឿងបន្សុំសម្លៀកបំពាក់ និងគ្រឿងបន្សុំ ស្បែកជើង	៨២២២
២៦-០៦-២០១៨	-ប្រកាសលេខ ២១២ ឧស.កឧ.ប្រក ០៦ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន មីង ហ្វៃ អេនធៀប្រាយ (ខេមបូឌា) ឯ.ក បង្កើតរោងចក្រ ផលិតកាបូប	៨២២៥
២៦-០៦-២០១៨	-ប្រកាសលេខ ២១៣ ឧស.កឧ.ប្រក ០៦ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន ហ្វាតា ហ្វិតវែរ ឯ.ក បង្កើតរោងចក្រ ផលិតស្បែកជើង	៨២២៨



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៨១៨/៤៤៥

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១២១១/០២១ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីពន្ធនាគារ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា១ :** ត្រូវបានលើកលែងទោសឱ្យទណ្ឌិតឈ្មោះ **សួន សេរីរដ្ឋា** ភេទប្រុស កើតថ្ងៃទី០៧-០៩-១៩៧៣ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ពីបទញុះញង់កុំឱ្យយោធិនស្តាប់បង្គាប់ ធ្វើឱ្យខូចទឹកចិត្តកងទ័ព និងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍តាមអំណាចសាលដីកាលេខ ១៤៩ ចុះថ្ងៃទី១៨-០៥-២០១៨ របស់តុលាការកំពូល។
- មាត្រា២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

លេខ: ៩០៦ ស.ណ

សំណៅនៃលទ្ធផលការងារប្រចាំថ្ងៃ
ថ្ងៃសុក្រ ១៣កើត ខែស្រាពណ៍ ឆ្នាំច សិរីទិស័ក ព.ស.២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨
អគ្គលេខាធិការរាជរដ្ឋាភិបាល



ស៊ុន សុខា

២១១៧.១៤០៤.៩០០

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៣ ខែ សីហា ឆ្នាំ២០១៨



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៨១៨/ ៤៤៦

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៩ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតទីស្តីការគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៣ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៥ ចុះថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ១៩៩៩ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/២៣ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១២១៣/០១៦ ចុះថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមុខងារសាធារណៈ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៦ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងពាណិជ្ជកម្ម
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៩ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងធម្មការ និងសាសនា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០២ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០១ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងអប់រំ យុវជន និងកីឡា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/២១ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងបរិស្ថាន
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១០ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៦ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងសុខាភិបាល
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៤ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងព័ត៌មាន
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១១ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងផែនការ



- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/២០ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៣ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសាធារណការ និងដឹកជញ្ជូន
- បានទ្រង់យល់ព្រះរាជក្រមលេខ NS/KRT-34 ចុះថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ១៩៩៦ ត្រាស់បង្គាប់បង្កើតក្រសួងព្រះបរមរាជវាំង
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១០៥/០០១ ចុះថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០០៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៥ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងទេសចរណ៍
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៨ ចុះថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ១៩៩៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងធនធានទឹក និងឧតុនិយម
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១០៥/០០២ ចុះថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០០៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងកិច្ចការនារី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១២១៣/០១៧ ចុះថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងវៃ និងថាមពល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៥១ ចុះថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០០២ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៤០ ចុះថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌគ្រប់គ្រងនៃកម្រិតឧត្តម
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០២០០/១០៤ ចុះថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៦៣ ចុះថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០០២ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីសុខាភិបាលជាន់ខ្ពស់
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៤០១/០៨៥ ចុះថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីការទូតជាន់ខ្ពស់
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : ដាក់មន្ត្រីរាជការ ១០៥ រូប របស់ក្រសួង ស្ថាប័នចំនួន ២៥ ឱ្យចូលនិវត្តន៍ក្នុងឋានន្តរស័ក្តិឧត្តមមន្ត្រី នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ឋានន្តរស័ក្តិមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមឡើយសេស នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ឋានន្តរស័ក្តិគ្រប់គ្រងនៃកម្រិតឧត្តមដើមឡើយសេស នៃក្របខ័ណ្ឌគ្រប់គ្រងនៃកម្រិតឧត្តម ឋានន្តរស័ក្តិឧត្តមមន្ត្រី នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ ឋានន្តរស័ក្តិឧត្តមមន្ត្រីការបរទេស នៃក្របខ័ណ្ឌមន្ត្រីការទូតជាន់ខ្ពស់ និងឋានន្តរស័ក្តិមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមឡើយសេស នៃក្របខ័ណ្ឌមន្ត្រីសុខាភិបាលជាន់ខ្ពស់ ៖

ល.រ	គោត្តនាម និងនាម	ឋានន្តរស័ក្តិ និងថ្នាក់	ថ្ងៃខែឆ្នាំចូលនិវត្តន៍
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ			
១	ហ៊ុន ណារ៉ុន	ឧត្តមមន្ត្រី ថ្នាក់លេខ ៥	១៩/១០/២០១៨
២	ហ៊ុន ណារ៉ុន	ឧត្តមមន្ត្រី ថ្នាក់លេខ ៦	២៨/១០/២០១៨



២-ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច				
១	លោក	រៀង វ៉ាន់នី	ឧត្តមមន្ត្រី ថ្នាក់លេខ ៣	១៣/១០/២០១៨
៣-រដ្ឋលេខាធិការដ្ឋាននគរបាលស៊ីវិល				
១	ឯកឧត្តម	កែវ ស៊ីវន	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ១	២៩/១២/២០១៨
២	លោក	ឡុង ចុះឡី	ឧត្តមមន្ត្រី ថ្នាក់លេខ ៣	១២/០៨/២០១៨
៣	លោក	ស៊ុន លីន	ឧត្តមមន្ត្រី ថ្នាក់លេខ ៣	១៥/០៩/២០១៨
៤	លោក	គឹម សាន	ឧត្តមមន្ត្រី ថ្នាក់លេខ ៥	១៥/០៩/២០១៨
៥	លោក	ឃៀន សាខន	ឧត្តមមន្ត្រី ថ្នាក់លេខ ៦	០៤/១០/២០១៨
៤-ក្រសួងមុខងារសាធារណៈ				
១	លោកស្រី	ហ៊ុំ ម៉ារីណា	ឧត្តមមន្ត្រី ថ្នាក់លេខ ១	១៩/០៩/២០១៨
២	លោកស្រី	ហួន ចាន់បូរ៉ា	ឧត្តមមន្ត្រី ថ្នាក់លេខ ១	០៥/១០/២០១៨
៥-ក្រសួងពាណិជ្ជកម្ម				
១	ឯកឧត្តម	យួន សំណាង	ឧត្តមមន្ត្រី ថ្នាក់លេខ ១	០១/១២/២០១៨
២	លោក	ស៊ុន គារា	ឧត្តមមន្ត្រី ថ្នាក់លេខ ១	១១/១០/២០១៨
៣	លោក	ហ៊ុយ សំរេត	ឧត្តមមន្ត្រី ថ្នាក់លេខ ២	០៨/១១/២០១៨
៤	លោក	ព្រ៉ុំ សំរុល	ឧត្តមមន្ត្រី ថ្នាក់លេខ ៥	១៤/០៩/២០១៨
៥	លោក	ចេង សាគឿន	ឧត្តមមន្ត្រី ថ្នាក់លេខ ៦	២៧/១២/២០១៨
៦	លោក	នី ស៊ីវគ្គា	ឧត្តមមន្ត្រី ថ្នាក់លេខ ៦	២០/១១/២០១៨
៧	លោក	ឃឹម សុផល	ឧត្តមមន្ត្រី ថ្នាក់លេខ ៦	៣០/០៩/២០១៨
៨	លោក	ឈាន ឆែ	ឧត្តមមន្ត្រី ថ្នាក់លេខ ៦	២០/១០/២០១៨
៦-ទីស្តីការគណៈរដ្ឋមន្ត្រី				
១	ឯកឧត្តម	ពេជ្រ ភិរម្យ	ឧត្តមមន្ត្រី ថ្នាក់លេខ ១	២១/១២/២០១៨
២	លោក	អ៊ុំ សុផណ្ណឌី	ឧត្តមមន្ត្រី ថ្នាក់លេខ ៤	០៥/០៩/២០១៨
៧-ក្រសួងធម្មការ និងសាសនា				
១	លោក	ចួន វ៉ាន់ចន្ទី	ឧត្តមមន្ត្រី ថ្នាក់លេខ ១	០៧/១០/២០១៨
២	លោក	ចៃត ច័ន្ទបុរ	ឧត្តមមន្ត្រី ថ្នាក់លេខ ៥	១៥/០៧/២០១៨
៨-ក្រសួងបច្ចេកទេស និង វិចិត្រសិល្បៈ				
១	លោក	លឹម ម៉ីនហេង	ឧត្តមមន្ត្រី ថ្នាក់លេខ ៣	០៧/០៧/២០១៨
២	លោក	អ៊ុំ គឹមនី	ឧត្តមមន្ត្រី ថ្នាក់លេខ ៦	១២/០៩/២០១៨
៣	លោក	កែវ មុនី	ឧត្តមមន្ត្រី ថ្នាក់លេខ ៦	២១/១២/២០១៨
៤	លោក	សៅ សុគុណា	ឧត្តមមន្ត្រី ថ្នាក់លេខ ៦	០១/០៨/២០១៨



ឌ	លោក	ឈ្មោះ	ឧត្តមមន្ត្រី ថ្នាក់លេខ ៦	១០/១០/២០១៨
៩-ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ				
១	លោក	វ៉ាន់ សេរី	ឧត្តមមន្ត្រី ថ្នាក់លេខ ១	២៨/០៨/២០១៨
២	លោកស្រី	ពាន សិដ្ឋា	ឧត្តមមន្ត្រី ថ្នាក់លេខ ៦	១៩/១០/២០១៨
៣	លោក	ខេត សុវណ្ណវិទ្យា	ឧត្តមមន្ត្រី ថ្នាក់លេខ ៦	០១/០៧/២០១៨
៤	លោកស្រី	ម៉ីង ជានី	ឧត្តមមន្ត្រី ថ្នាក់លេខ ៦	១៥/០៩/២០១៨
៥	លោក	ខៀម សំរេន	ឧត្តមមន្ត្រី ថ្នាក់លេខ ៦	០៥/០៨/២០១៨
១០-ក្រសួងអប់រំ យុវជន និងកីឡា				
១	លោក	ឡោ សុជាតិ	គ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ថ្នាក់លេខ ២	១០/១០/២០១៨
២	លោក	វ៉ាន់ ឈុន	គ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ថ្នាក់លេខ ៣	១៩/១១/២០១៨
៣	លោក	ស្រី ណារ៉ាត	គ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ថ្នាក់លេខ ៤	១១/០៩/២០១៨
៤	លោកស្រី	អ៊ុន វ៉ាន់នី	គ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ថ្នាក់លេខ ៥	២៧/១១/២០១៨
៥	លោកស្រី	គឹម ប័ណ្ណបុប្ផា	គ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ថ្នាក់លេខ ៥	២០/០៩/២០១៨
៦	លោក	សំ លី	គ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ថ្នាក់លេខ ៥	១៥/១២/២០១៨
៧	លោក	អ៊ឹម ថាន	គ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ថ្នាក់លេខ ៥	១៧/០៨/២០១៨
៨	លោក	សំ សុវណ្ណតារា	គ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ថ្នាក់លេខ ៥	២៥/១១/២០១៨
៩	លោក	ខឿន នី	គ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ថ្នាក់លេខ ៦	០១/០៩/២០១៨
១០	លោក	ប្រាក់ ឡាន់	គ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ថ្នាក់លេខ ៦	១៤/០៧/២០១៨
១១	លោកស្រី	នាក់ ជារ៉ាន់ស៊ី	គ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ថ្នាក់លេខ ៦	២២/០៩/២០១៨
១២	លោក	សុខ សំឡើង	គ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ថ្នាក់លេខ ៦	២២/១១/២០១៨
១៣	លោកស្រី	ពៅ វណ្ណនី	គ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ថ្នាក់លេខ ៦	២៥/០៧/២០១៨
១៤	លោកស្រី	ហ៊ុយ បន្ទូ	គ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ថ្នាក់លេខ ៦	០២/០៧/២០១៨
១១-ក្រសួងបរិស្ថាន				
១	លោក	ធីម ម៉ានី	ឧត្តមមន្ត្រី ថ្នាក់លេខ ៥	០៩/១១/២០១៨
១២-ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ				
១	លោកជំទាវ	សឿង រដ្ឋបាទី	ឧត្តមមន្ត្រីការបរទេស ថ្នាក់លេខ ១	១០/០៨/២០១៨
២	ឯកឧត្តម	បែម វិឌ្ឍា	ឧត្តមមន្ត្រីការបរទេស ថ្នាក់លេខ ១	០៦/១២/២០១៨
៣	លោក	អ៊ុន គឹមជង់	ឧត្តមមន្ត្រីការបរទេស ថ្នាក់លេខ ៥	១៧/០៨/២០១៨
៤	លោក	នួន សុំឡើង	ឧត្តមមន្ត្រីការបរទេស ថ្នាក់លេខ ៥	១០/១២/២០១៨
៥	លោកជំទាវ	ហ៊ុន ម៉ីនឡើង	ឧត្តមមន្ត្រីការបរទេស ថ្នាក់លេខ ៥	០៥/០៨/២០១៨
៦	លោក	ស៊ុន ជានីន	ឧត្តមមន្ត្រីការបរទេស ថ្នាក់លេខ ៦	០១/១២/២០១៨



៧	លោក	ឥន្ទ ភារា	ឧត្តមមន្ត្រីការបរទេស ថ្នាក់លេខ ៦	៣១/១២/២០១៨
៨	លោក	អេង ជា	ឧត្តមមន្ត្រីការបរទេស ថ្នាក់លេខ ៦	១០/០៧/២០១៨
១៣-ក្រសួងសុខាភិបាល				
១	លោកស្រី	យ៉ង់ សុណារី	មន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ២	០៧/១០/២០១៨
២	លោកស្រី	កែវ សុវិជ្ជា	មន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៥	១៨/១០/២០១៨
១៤-ក្រសួងឧស្សាហកម្ម និងសិប្បកម្ម				
១	លោក	ហេង សោភ័ណ	ឧត្តមមន្ត្រី ថ្នាក់លេខ ៣	២៧/១២/២០១៨
២	លោកស្រី	នូ លី	ឧត្តមមន្ត្រី ថ្នាក់លេខ ៦	១២/០៨/២០១៨
៣	លោក	ធីត្យ ណារន	ឧត្តមមន្ត្រី ថ្នាក់លេខ ៦	១០/១២/២០១៨
១៥-ក្រសួងព័ត៌មាន				
១	លោក	អ៊ុន ឆាយ	ឧត្តមមន្ត្រី ថ្នាក់លេខ ២	២៣/០៨/២០១៨
២	ឯកឧត្តម	ឯង សារ៉ាត	ឧត្តមមន្ត្រី ថ្នាក់លេខ ៣	០៧/១២/២០១៨
៣	លោក	នេវ វិណវ៉ាន	ឧត្តមមន្ត្រី ថ្នាក់លេខ ៤	១៣/១២/២០១៨
៤	លោក	ឆាម ប័ន្តណារ៉ា	ឧត្តមមន្ត្រី ថ្នាក់លេខ ៦	០៤/១១/២០១៨
១៦-ក្រសួងមហាផ្ទៃ				
១	លោក	ឡាយ ណារុប	ឧត្តមមន្ត្រី ថ្នាក់លេខ ១	០៧/០៧/២០១៨
២	លោក	ប័ក់ សំការ	ឧត្តមមន្ត្រី ថ្នាក់លេខ ១	១០/០៧/២០១៨
៣	ឯកឧត្តម	សេ ចុនណា	ឧត្តមមន្ត្រី ថ្នាក់លេខ ១	២៨/០៧/២០១៨
៤	លោក	យស ណារស៊ី	ឧត្តមមន្ត្រី ថ្នាក់លេខ ១	០១/១២/២០១៨
៥	លោក	អ៊ុន ចន្ទឡា	ឧត្តមមន្ត្រី ថ្នាក់លេខ ១	២៣/០៩/២០១៨
៦	លោក	ពេជ សាវ៉ាន់	ឧត្តមមន្ត្រី ថ្នាក់លេខ ២	១១/១០/២០១៨
៧	លោក	ទេព យុទ្ធី	ឧត្តមមន្ត្រី ថ្នាក់លេខ ៣	០៧/១២/២០១៨
៨	លោក	លី ឡេង	ឧត្តមមន្ត្រី ថ្នាក់លេខ ៣	១០/១២/២០១៨
៩	លោក	យូ ប៊ុនធី	ឧត្តមមន្ត្រី ថ្នាក់លេខ ៣	២៤/១០/២០១៨
១០	លោកស្រី	គង់ ស៊ីផា	ឧត្តមមន្ត្រី ថ្នាក់លេខ ៣	២២/០៩/២០១៨
១១	លោក	ជា សុផាត	ឧត្តមមន្ត្រី ថ្នាក់លេខ ៣	០៥/១១/២០១៨
១២	លោក	លីម ចន្ទសាលី	ឧត្តមមន្ត្រី ថ្នាក់លេខ ៤	១០/១១/២០១៨
១៣	លោក	គឹម សម្បុក	ឧត្តមមន្ត្រី ថ្នាក់លេខ ៥	១៣/០៧/២០១៨
១៤	លោក	ស៊ីន សាវ៉ាន់	ឧត្តមមន្ត្រី ថ្នាក់លេខ ៥	១៥/០៨/២០១៨
១៥	លោក	ប៉ែន ស៊ីផា	ឧត្តមមន្ត្រី ថ្នាក់លេខ ៦	០៩/១១/២០១៨
១៦	លោក	ឈិន មុន្នី	ឧត្តមមន្ត្រី ថ្នាក់លេខ ៦	០៥/០៧/២០១៨



១៧	លោក	អ៊ុន ស៊ីថា	ឧត្តមមន្ត្រី ថ្នាក់លេខ ៦	៣០/១០/២០១៨
១៨	លោក	ជា ជយោ	ឧត្តមមន្ត្រី ថ្នាក់លេខ ៦	២៥/០៩/២០១៨
១៩	លោកជំទាវ	ញឹក សាគន្ធ	ឧត្តមមន្ត្រី ថ្នាក់លេខ ៦	១៦/១២/២០១៨
១៧-ក្រសួងផែនការ				
១	ឯកឧត្តម	ឌុយ ចំរើន	ឧត្តមមន្ត្រី ថ្នាក់លេខ ៤	០៥/១០/២០១៨
២	លោកស្រី	យុន ពិសិដ្ឋា	ឧត្តមមន្ត្រី ថ្នាក់លេខ ៦	២៨/០៧/២០១៨
១៨-ក្រសួងព្រៃសរសៃ និងឧស្សាហកម្ម				
១	លោក	ប៊ុន សុផាត	ឧត្តមមន្ត្រី ថ្នាក់លេខ ៤	១៥/១០/២០១៨
១៩-ក្រសួងសាធារណការ និងដឹកជញ្ជូន				
១	លោក	វង្ស ជាន់	ឧត្តមមន្ត្រី ថ្នាក់លេខ ៥	៣១/១២/២០១៨
២	លោក	ញឹម ពិដោរ	ឧត្តមមន្ត្រី ថ្នាក់លេខ ៦	១០/១០/២០១៨
៣	លោក	រិន សុផ្លី	ឧត្តមមន្ត្រី ថ្នាក់លេខ ៦	១០/១០/២០១៨
២០-ក្រសួងព្រះបរមរាជវាំង				
១	ឯកឧត្តម	កង សិរីសោភ័ណ	ឧត្តមមន្ត្រី ថ្នាក់លេខ ១	៣០/០៩/២០១៨
២	ឯកឧត្តម	សុ សុខុន	ឧត្តមមន្ត្រី ថ្នាក់លេខ ១	១១/០៧/២០១៨
៣	ឯកឧត្តម	គុន ពន្លឺ	ឧត្តមមន្ត្រី ថ្នាក់លេខ ២	០៨/០៩/២០១៨
២១-ក្រសួងសង្គមកិច្ច អភិវឌ្ឍន៍ និងយុវជនសិស្ស				
១	លោកស្រី	ធឿន ផល្លី	ឧត្តមមន្ត្រី ថ្នាក់លេខ ១	១៧/១១/២០១៨
២	ឯកឧត្តម	ប៊ុន សុខាធី	ឧត្តមមន្ត្រី ថ្នាក់លេខ ៤	១៧/០៧/២០១៨
៣	លោក	សេន គឹមសាន	ឧត្តមមន្ត្រី ថ្នាក់លេខ ៤	០៣/១០/២០១៨
៤	លោក	សាវ៉ា សាធឿន	ឧត្តមមន្ត្រី ថ្នាក់លេខ ៥	១១/១១/២០១៨
២២-ក្រសួងទេសចរណ៍				
១	ឯកឧត្តម	ឌុន វិរៈ	ឧត្តមមន្ត្រី ថ្នាក់លេខ ១	៣១/១២/២០១៨
២	ឯកឧត្តម	អ៊ុន ធឿន	ឧត្តមមន្ត្រី ថ្នាក់លេខ ៥	០៦/០៨/២០១៨
៣	លោក	ប៊ុន ធឿន	ឧត្តមមន្ត្រី ថ្នាក់លេខ ៥	១២/១២/២០១៨
២៣-ក្រសួងបណ្តុះបណ្តាល និងឧតុនិយម				
១	លោក	លឹម វេន	ឧត្តមមន្ត្រី ថ្នាក់លេខ ១	០២/១១/២០១៨
	លោក	ជុន ប៊ែនឡុន	ឧត្តមមន្ត្រី ថ្នាក់លេខ ១	០១/១២/២០១៨
	លោក	ជា សារី	ឧត្តមមន្ត្រី ថ្នាក់លេខ ២	២៥/១២/២០១៨
ក្រសួងកិច្ចការនារី				
	លោកជំទាវ	គឹម សុផាត	ឧត្តមមន្ត្រី ថ្នាក់លេខ ២	០៣/១១/២០១៨



២៥-ក្រសួងផ្ទៃ និងថាមពល				
១	លោក	សៀង សុផាម	ឧត្តមមន្ត្រី ថ្នាក់លេខ ៤	២៣/១០/២០១៨
-សាមីខ្លួនស្នើសុំចូលនិវត្តន៍មុនអាយុកំណត់				
២	លោក	វ៉ង់ សុខៀន	ឧត្តមមន្ត្រី ថ្នាក់លេខ ៦	២១/០៦/២០១៨

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃចេញព្រះហស្តលេខតទៅ។

**ព្រះហស្តលេខ និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី**

៣៣៣.១៨០៨.៥០១

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០១៨

លេខ: ៥១៣ ស.ណ

សំណៅដោះស្រាយកង្វែងការចែកចាយ
ថ្ងៃចន្ទ ១រោច ខែស្រាព្រហ្ម ឆ្នាំច ស័រ្សីស័ក ព.ស.២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨
អគ្គលេខាធិការរាជរដ្ឋាភិបាល



ស៊ី សុខា



ព្រះរាជក្រឹត្យ
យើង

នស/រកត/០៤១៨/៨៨៧៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៥ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការបង្កើតក្រសួងទេសចរណ៍
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** តែងតាំង ឯកឧត្តម **ថេង រដ្ឋសន្តិ** ជាអគ្គនាយក នៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការ អន្តរជាតិ នៃក្រសួងទេសចរណ៍។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្ត ព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខនាតទៅ។

ពល. ១៨០៨. ៧០២

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០១៨

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី
លេខ: ៩០៧ ស.ណ
សំណៅដែលមានតម្លៃជាការចែកចាយ
ថ្ងៃចន្ទ ១រោច ខែស្រាពណ៍ ឆ្នាំច សិរីទ្រីស័ក ព.ស.២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨
អគ្គលេខាធិការរាជរដ្ឋាភិបាល
ស៊ុន សុខា



ព្រះរាជក្រឹត្យ
យើង

នស/រកត/០៨១៨/៤៤៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៤ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាស ឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងព័ត៌មាន
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** តែងតាំង លោកជំទាវ **ឈឹម ពៅសុភាន់ឌី** ជាអគ្គនាយិកា នៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៃក្រសួងព័ត៌មាន ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខនេះតទៅ។

ព.ក. ១៨០៥/៧០៧

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០១៨

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី
លេខ: ៩០៤ ស.ណ
សំណៅនៃសមានភូមិជាតិសាសនាខេមរារដ្ឋរាស្ត្រ
ថ្ងៃចន្ទ ១៧ ខែ សីហា ឆ្នាំ ២០១៨ ស.ស. ២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០១៨
អគ្គលេខាធិការរាជរដ្ឋាភិបាល

ស៊ុយ សុខា





ព្រះរាជក្រឹត្យ

យើង

នស/រកត/០៤១៨/៤៧៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០១៦ ស្តីពីការបញ្ចប់មុខងារ និងតែងតាំងសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១០ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៤០១/០៨៥ ចុះថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីការទូតជាន់ខ្ពស់
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា១: តែងតាំងមុខតំណែងឯកឧត្តម **ហុន សុវណ្ណិ** សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជា **ឯកអគ្គរាជទូត** ប្រតិភូអចិន្ត្រៃយ៍ ប្រចាំអង្គការយូណេស្កូ និងជានាយកផ្ទះខ្មែរ (Maison du Cambodge) នៅមជ្ឈមណ្ឌលសាកលវិទ្យាល័យនៅទីក្រុងប៉ារីស ។

មាត្រា២: សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

លេខ: ៩១១ ស.ណ

សំណៅដែលមានកម្រិតជាអនុក្រឹត្យ
ថ្ងៃចន្ទ ១៣ ខែស្រាព្រហ្ម ឆ្នាំច សិរីស័ក ព.ស.២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨
អគ្គលេខាធិការរាជរដ្ឋាភិបាល

សយ សុខា

លេខ: ១៧០៧ ៧០៤

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០១៨



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៨១៨/ ៤៧០

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៤ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការបង្កើតក្រសួងយុត្តិធម៌
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍ រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តាំងសិបក្នុងក្របខ័ណ្ឌ ទៅក្នុងឋានន្តរស័ក្តិអនុមន្ត្រី នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងយុត្តិធម៌ ដល់មន្ត្រីរាជការ ១៨០ រូប ចាប់ពីថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៧ ៖

១- លោក	ជឹម ឡុងឌី	អនុមន្ត្រី	ថ្នាក់លេខ ៤
២- លោក	ភី កុសល	អនុមន្ត្រី	ថ្នាក់លេខ ៤
៣- លោក	អ៊ុក ចាន់សុវណ្ណ	អនុមន្ត្រី	ថ្នាក់លេខ ៤
៤- លោក	ស៊ី សុវណ្ណារិទ្ធិ	អនុមន្ត្រី	ថ្នាក់លេខ ៤
៥- លោក	ស៊ឹម ស៊ីជា	អនុមន្ត្រី	ថ្នាក់លេខ ៤
៦- លោក	តែន ណារ៉េន	អនុមន្ត្រី	ថ្នាក់លេខ ៤



៧-	លោក	មនោ ចាសនា	អនុមន្ត្រី	ថ្នាក់លេខ ៤
៨-	លោក	ឡឿន ម៉ីនណា	អនុមន្ត្រី	ថ្នាក់លេខ ៤
៩-	លោក	ហេង ពុទ្ធបុណ្ណា	អនុមន្ត្រី	ថ្នាក់លេខ ៤
១០-	លោក	ហេង ហួប	អនុមន្ត្រី	ថ្នាក់លេខ ៤
១១-	លោក	មេ ឡឿន	អនុមន្ត្រី	ថ្នាក់លេខ ៤
១២-	លោក	ស្រី ម៉េងស្រីន	អនុមន្ត្រី	ថ្នាក់លេខ ៤
១៣-	លោក	ឌីម ស៊ីណា	អនុមន្ត្រី	ថ្នាក់លេខ ៤
១៤-	លោក	ហែម ក្រីស្មា	អនុមន្ត្រី	ថ្នាក់លេខ ៤
១៥-	លោក	ឡឿន គេនា	អនុមន្ត្រី	ថ្នាក់លេខ ៤
១៦-	លោក	កាន់ សុឡោ	អនុមន្ត្រី	ថ្នាក់លេខ ៤
១៧-	លោក	កៅ សុខហេង	អនុមន្ត្រី	ថ្នាក់លេខ ៤
១៨-	លោក	ថោង គុណ	អនុមន្ត្រី	ថ្នាក់លេខ ៤
១៩-	លោក	ហ៊ិន ឈឹមឡេង	អនុមន្ត្រី	ថ្នាក់លេខ ៤
២០-	លោក	សិន សំ	អនុមន្ត្រី	ថ្នាក់លេខ ៤
២១-	លោក	សុខ កុសល	អនុមន្ត្រី	ថ្នាក់លេខ ៤
២២-	លោក	គង់ ខេមីក	អនុមន្ត្រី	ថ្នាក់លេខ ៤
២៣-	លោក	ពិត គឹមសុខ	អនុមន្ត្រី	ថ្នាក់លេខ ៤
២៤-	លោកស្រី	ហួន សុជាតា	អនុមន្ត្រី	ថ្នាក់លេខ ៤
២៥-	លោកស្រី	ឡឿន បុប្ផា	អនុមន្ត្រី	ថ្នាក់លេខ ៤
២៦-	លោកស្រី	អ៊ឹម សុម៉ាលីណេត	អនុមន្ត្រី	ថ្នាក់លេខ ៤
២៧-	លោក	ចួន ភិម្រៀ	អនុមន្ត្រី	ថ្នាក់លេខ ៤
២៨-	លោក	អ៊ឹក ណារ៉ា	អនុមន្ត្រី	ថ្នាក់លេខ ៤
២៩-	លោកស្រី	យ៉ា ជារ៉ា	អនុមន្ត្រី	ថ្នាក់លេខ ៤
៣០-	លោកស្រី	ឡឿន សុទ្ធី	អនុមន្ត្រី	ថ្នាក់លេខ ៤
៣១-	លោកស្រី	ឡឿន ចន្ទ	អនុមន្ត្រី	ថ្នាក់លេខ ៤
៣២-	លោកស្រី	រ៉ា លក្ខណា	អនុមន្ត្រី	ថ្នាក់លេខ ៤
៣៣-	លោក	សាគុណ ស៊ីនថន	អនុមន្ត្រី	ថ្នាក់លេខ ៤
៣៤-	លោកស្រី	ចក់ ជានី	អនុមន្ត្រី	ថ្នាក់លេខ ៤
៣៥-	លោកស្រី	យី សេងសុវណ្ណនី	អនុមន្ត្រី	ថ្នាក់លេខ ៤
៣៦-	លោកស្រី	គង់ កែវអម្ពរធីតា	អនុមន្ត្រី	ថ្នាក់លេខ ៤
៣៧-	លោកស្រី	សុខ សុគន្ធាធី	អនុមន្ត្រី	ថ្នាក់លេខ ៤
៣៨-	លោក	សេន សុផាន់ណា	អនុមន្ត្រី	ថ្នាក់លេខ ៤



៣៩- លោក	គីន ពលរ៉ាម៉ូ	អនុម្បន្តិ	ថ្នាក់លេខ ៤
៤០- លោក	ជុក គុនី	អនុម្បន្តិ	ថ្នាក់លេខ ៤
៤១- លោក	គង់ មីន	អនុម្បន្តិ	ថ្នាក់លេខ ៤
៤២- លោក	ម៉េង គុក្រា	អនុម្បន្តិ	ថ្នាក់លេខ ៤
៤៣- លោក	ចេង ចលក្ខណ៍	អនុម្បន្តិ	ថ្នាក់លេខ ៤
៤៤- លោកស្រី	សយ ត្រីលីក្ខ	អនុម្បន្តិ	ថ្នាក់លេខ ៤
៤៥- លោកស្រី	ឆៀង លីដា	អនុម្បន្តិ	ថ្នាក់លេខ ៤
៤៦- លោកស្រី	ត្រាន សេងដា	អនុម្បន្តិ	ថ្នាក់លេខ ៤
៤៧- លោក	ម៉ីន ចំរើន	អនុម្បន្តិ	ថ្នាក់លេខ ៤
៤៨- លោក	រៀម សាវ៉ាន	អនុម្បន្តិ	ថ្នាក់លេខ ៤
៤៩- លោក	ហ៊ុន ឌុន្ទី	អនុម្បន្តិ	ថ្នាក់លេខ ៤
៥០- លោក	ស៊ុន ម៉ីនវិល	អនុម្បន្តិ	ថ្នាក់លេខ ៤
៥១- លោកស្រី	ជៀម សុខឡុក	អនុម្បន្តិ	ថ្នាក់លេខ ៤
៥២- លោក	ម៉ិច សាសនា	អនុម្បន្តិ	ថ្នាក់លេខ ៤
៥៣- លោក	ពេជ គីមម៉េង	អនុម្បន្តិ	ថ្នាក់លេខ ៤
៥៤- លោកស្រី	ម៉ម ចំរើន	អនុម្បន្តិ	ថ្នាក់លេខ ៤
៥៥- លោកស្រី	ហុន ជារីយ៉ា	អនុម្បន្តិ	ថ្នាក់លេខ ៤
៥៦- លោកស្រី	ឌិត ត្រីយ៉ា	អនុម្បន្តិ	ថ្នាក់លេខ ៤
៥៧- លោក	រស់ បញ្ញាធម្មន៍	អនុម្បន្តិ	ថ្នាក់លេខ ៤
៥៨- លោក	សុ សុវណ្ណារ៉េត	អនុម្បន្តិ	ថ្នាក់លេខ ៤
៥៩- លោក	ឆៀង មុនីសីហា	អនុម្បន្តិ	ថ្នាក់លេខ ៤
៦០- លោកស្រី	លី ឡាវីន	អនុម្បន្តិ	ថ្នាក់លេខ ៤
៦១- លោកស្រី	សុន សុភារី	អនុម្បន្តិ	ថ្នាក់លេខ ៤
៦២- លោកស្រី	ថន មិឡា	អនុម្បន្តិ	ថ្នាក់លេខ ៤
៦៣- លោកស្រី	វ៉ាន់ ត្រីហ៊ុន	អនុម្បន្តិ	ថ្នាក់លេខ ៤
៦៤- លោក	សាយ មករា	អនុម្បន្តិ	ថ្នាក់លេខ ៤
៦៥- លោក	ឈឹម សុភា	អនុម្បន្តិ	ថ្នាក់លេខ ៤
៦៦- លោក	ម៉េង សត្យា	អនុម្បន្តិ	ថ្នាក់លេខ ៤
៦៧- លោក	ពៅ ភារិន	អនុម្បន្តិ	ថ្នាក់លេខ ៤
៦៨- លោក	សុ គីមលេង	អនុម្បន្តិ	ថ្នាក់លេខ ៤
៦៩- លោកស្រី	ឌុន្ទី សុភា	អនុម្បន្តិ	ថ្នាក់លេខ ៤
៧០- លោកស្រី	សុឌ្ឋ ឡែយ៉ាភូ	អនុម្បន្តិ	ថ្នាក់លេខ ៤



៧១-	លោកស្រី	ស សៅឡើង	អនុម្បន្តិ	ថ្នាក់លេខ ៤
៧២-	លោក	លន លាត	អនុម្បន្តិ	ថ្នាក់លេខ ៤
៧៣-	លោក	ធី សុខខេង	អនុម្បន្តិ	ថ្នាក់លេខ ៤
៧៤-	លោក	សូរ មុណា	អនុម្បន្តិ	ថ្នាក់លេខ ៤
៧៥-	លោក	ឡាយ យូសេង	អនុម្បន្តិ	ថ្នាក់លេខ ៤
៧៦-	លោក	ខឹម ប្រាថ្នា	អនុម្បន្តិ	ថ្នាក់លេខ ៤
៧៧-	លោក	ហៃ ជួនសេង	អនុម្បន្តិ	ថ្នាក់លេខ ៤
៧៨-	លោកស្រី	សែម ឡែងឡាង	អនុម្បន្តិ	ថ្នាក់លេខ ៤
៧៩-	លោកស្រី	ឡើង សុជាតិទេវី	អនុម្បន្តិ	ថ្នាក់លេខ ៤
៨០-	លោកស្រី	សំ ណារី	អនុម្បន្តិ	ថ្នាក់លេខ ៤
៨១-	លោក	ផុន ភុសល	អនុម្បន្តិ	ថ្នាក់លេខ ៤
៨២-	លោក	គិត សីហា	អនុម្បន្តិ	ថ្នាក់លេខ ៤
៨៣-	លោកស្រី	វ៉ាន់ ស៊ីណា	អនុម្បន្តិ	ថ្នាក់លេខ ៤
៨៤-	លោកស្រី	ម៉ិច មីនីតុត្តា	អនុម្បន្តិ	ថ្នាក់លេខ ៤
៨៥-	លោកស្រី	មាស មិនា	អនុម្បន្តិ	ថ្នាក់លេខ ៤
៨៦-	លោក	គឹម ហិលសុជាតិក	អនុម្បន្តិ	ថ្នាក់លេខ ៤
៨៧-	លោក	ចាំង សុខលឹម	អនុម្បន្តិ	ថ្នាក់លេខ ៤
៨៨-	លោក	ជឹម កក្កិណា	អនុម្បន្តិ	ថ្នាក់លេខ ៤
៨៩-	លោកស្រី	អ៊ុំ លក្ខិណា	អនុម្បន្តិ	ថ្នាក់លេខ ៤
៩០-	លោកស្រី	នាង ស្រីមុំ	អនុម្បន្តិ	ថ្នាក់លេខ ៤
៩១-	លោក	គង់ ម៉ាលីវណ្ណ	អនុម្បន្តិ	ថ្នាក់លេខ ៤
៩២-	លោក	ឡុង ចាន់ថារិទ្ធិ	អនុម្បន្តិ	ថ្នាក់លេខ ៤
៩៣-	លោក	ហិរិ វិទូ	អនុម្បន្តិ	ថ្នាក់លេខ ៤
៩៤-	លោក	ហេង សុឡេង	អនុម្បន្តិ	ថ្នាក់លេខ ៤
៩៥-	លោក	ឡើង ចាន់ធី	អនុម្បន្តិ	ថ្នាក់លេខ ៤
៩៦-	លោក	នង់ មុរី	អនុម្បន្តិ	ថ្នាក់លេខ ៤
៩៧-	លោក	ម៉ម៉ ចាសនា	អនុម្បន្តិ	ថ្នាក់លេខ ៤
៩៨-	លោក	មាម ហុរ	អនុម្បន្តិ	ថ្នាក់លេខ ៤
៩៩-	លោក	ជា ការីន	អនុម្បន្តិ	ថ្នាក់លេខ ៤
១០០-	លោក	គង់ សុខហេងលី	អនុម្បន្តិ	ថ្នាក់លេខ ៤
១០១-	លោក	គង់ សុខសម្បត្តិ	អនុម្បន្តិ	ថ្នាក់លេខ ៤
១០២-	លោក	ម៉ុក គឹមហៃ	អនុម្បន្តិ	ថ្នាក់លេខ ៤



១០៣-	លោក	គង់ សែតពៅ	អនុម្បត្តិ	ថ្នាក់លេខ ៤
១០៤-	លោក	សៅ សុទ្ធាត	អនុម្បត្តិ	ថ្នាក់លេខ ៤
១០៥-	លោក	ហែម មករា	អនុម្បត្តិ	ថ្នាក់លេខ ៤
១០៦-	លោក	លឹម គេវឃាង	អនុម្បត្តិ	ថ្នាក់លេខ ៤
១០៧-	លោកស្រី	ស៊ឹម ផល្លី	អនុម្បត្តិ	ថ្នាក់លេខ ៤
១០៨-	លោកស្រី	ប៉ា សុនីតា	អនុម្បត្តិ	ថ្នាក់លេខ ៤
១០៩-	លោកស្រី	យ៉ុន លក្ខិណា	អនុម្បត្តិ	ថ្នាក់លេខ ៤
១១០-	លោកស្រី	ជួន តេសាបញ្ញា	អនុម្បត្តិ	ថ្នាក់លេខ ៤
១១១-	លោកស្រី	ភី វ៉ានី	អនុម្បត្តិ	ថ្នាក់លេខ ៤
១១២-	លោកស្រី	នុត ចរិយា	អនុម្បត្តិ	ថ្នាក់លេខ ៤
១១៣-	លោកស្រី	ច ណារីស៊ីនិច	អនុម្បត្តិ	ថ្នាក់លេខ ៤
១១៤-	លោកស្រី	កែវ សិរិដ្ឋាន	អនុម្បត្តិ	ថ្នាក់លេខ ៤
១១៥-	លោកស្រី	សៅ គន្ធមុច្ឆា	អនុម្បត្តិ	ថ្នាក់លេខ ៤
១១៦-	លោកស្រី	យេន កក្កដា	អនុម្បត្តិ	ថ្នាក់លេខ ៤
១១៧-	លោក	ធុន សិរីមុនី	អនុម្បត្តិ	ថ្នាក់លេខ ៤
១១៨-	លោក	ស្រេង ឡុងថៃ	អនុម្បត្តិ	ថ្នាក់លេខ ៤
១១៩-	លោកស្រី	សំរិត រីក្ខម៉ានី	អនុម្បត្តិ	ថ្នាក់លេខ ៤
១២០-	លោក	អ៊ុក សុភានិត	អនុម្បត្តិ	ថ្នាក់លេខ ៤
១២១-	លោក	ទិត រ៉េត	អនុម្បត្តិ	ថ្នាក់លេខ ៤
១២២-	លោក	ហាស សក្កាយស	អនុម្បត្តិ	ថ្នាក់លេខ ៤
១២៣-	លោក	ណាម សាវ៉ាត់	អនុម្បត្តិ	ថ្នាក់លេខ ៤
១២៤-	លោកស្រី	ហ៊ុន ម៉ូរ៉ា	អនុម្បត្តិ	ថ្នាក់លេខ ៤
១២៥-	លោកស្រី	សុខ ស្រីនាង	អនុម្បត្តិ	ថ្នាក់លេខ ៤
១២៦-	លោកស្រី	ជឹម ចន្ទា	អនុម្បត្តិ	ថ្នាក់លេខ ៤
១២៧-	លោកស្រី	ម៉ុំ សុវណ្ណដា	អនុម្បត្តិ	ថ្នាក់លេខ ៤
១២៨-	លោក	យ៉ឹម សុម៉េត	អនុម្បត្តិ	ថ្នាក់លេខ ៤
១២៩-	លោក	រដ្ឋ ស៊ីជេត	អនុម្បត្តិ	ថ្នាក់លេខ ៤
១៣០-	លោក	សយ ឧត្តម	អនុម្បត្តិ	ថ្នាក់លេខ ៤
១៣១-	លោក	សេង ពន្លឺពេជ្រ	អនុម្បត្តិ	ថ្នាក់លេខ ៤
១៣២-	លោកស្រី	ហេង កុម្មុះ	អនុម្បត្តិ	ថ្នាក់លេខ ៤
១៣៣-	លោកស្រី	អេង សេងលី	អនុម្បត្តិ	ថ្នាក់លេខ ៤
១៣៤-	លោក	ឈឹម តេន:	អនុម្បត្តិ	ថ្នាក់លេខ ៤



១៣៥-	លោកស្រី	គង់ ស្រីលីក្ខ	អនុម្បត្តិ	ថ្នាក់លេខ ៤
១៣៦-	លោក	សំ មិសិទ្ធ	អនុម្បត្តិ	ថ្នាក់លេខ ៤
១៣៧-	លោក	រិន បន្ទី	អនុម្បត្តិ	ថ្នាក់លេខ ៤
១៣៨-	លោក	ស្រី សាលីម	អនុម្បត្តិ	ថ្នាក់លេខ ៤
១៣៩-	លោកស្រី	ឧង ស្រីមុំ	អនុម្បត្តិ	ថ្នាក់លេខ ៤
១៤០-	លោកស្រី	សោម កញ្ញា	អនុម្បត្តិ	ថ្នាក់លេខ ៤
១៤១-	លោកស្រី	គង់ ឡៃកុសុមក្ស	អនុម្បត្តិ	ថ្នាក់លេខ ៤
១៤២-	លោកស្រី	ជា ស្រីហ៊ុម	អនុម្បត្តិ	ថ្នាក់លេខ ៤
១៤៣-	លោកស្រី	ប្រាក់ ណារិន	អនុម្បត្តិ	ថ្នាក់លេខ ៤
១៤៤-	លោក	រៀន ឌីម	អនុម្បត្តិ	ថ្នាក់លេខ ៤
១៤៥-	លោក	កន សុបណ្ណៈ	អនុម្បត្តិ	ថ្នាក់លេខ ៤
១៤៦-	លោក	ហ៊ឺ ម៉ាយាណា	អនុម្បត្តិ	ថ្នាក់លេខ ៤
១៤៧-	លោកស្រី	ហេង ស្រីលីក្ខ	អនុម្បត្តិ	ថ្នាក់លេខ ៤
១៤៨-	លោកស្រី	ហ៊ឺយ សម្បុណ៍	អនុម្បត្តិ	ថ្នាក់លេខ ៤
១៤៩-	លោកស្រី	ស្វាយ លីហ្វ	អនុម្បត្តិ	ថ្នាក់លេខ ៤
១៥០-	លោក	នេវ សុភា	អនុម្បត្តិ	ថ្នាក់លេខ ៤
១៥១-	លោក	កាល់ មិកា	អនុម្បត្តិ	ថ្នាក់លេខ ៤
១៥២-	លោក	ជា ម៉ុនថាវី	អនុម្បត្តិ	ថ្នាក់លេខ ៤
១៥៣-	លោក	មី បរិញ្ញា	អនុម្បត្តិ	ថ្នាក់លេខ ៤
១៥៤-	លោកស្រី	ឡេង ស្រីពៅ	អនុម្បត្តិ	ថ្នាក់លេខ ៤
១៥៥-	លោក	មួង ឌី	អនុម្បត្តិ	ថ្នាក់លេខ ៤
១៥៦-	លោក	ជួន សារៈ	អនុម្បត្តិ	ថ្នាក់លេខ ៤
១៥៧-	លោក	សុខ ស៊ីនិត	អនុម្បត្តិ	ថ្នាក់លេខ ៤
១៥៨-	លោក	គន្ធី សុមិជ្ជា	អនុម្បត្តិ	ថ្នាក់លេខ ៤
១៥៩-	លោក	ឡឿង ឡា	អនុម្បត្តិ	ថ្នាក់លេខ ៤
១៦០-	លោក	រិទ្ធី ម៉ុនណា	អនុម្បត្តិ	ថ្នាក់លេខ ៤
១៦១-	លោក	នាវ៉ា មិន្តា	អនុម្បត្តិ	ថ្នាក់លេខ ៤
១៦២-	លោក	រោក មិសាល	អនុម្បត្តិ	ថ្នាក់លេខ ៤
១៦៣-	លោក	ឡេង មីនៈ	អនុម្បត្តិ	ថ្នាក់លេខ ៤
១៦៤-	លោកស្រី	សេង បន្ទូ	អនុម្បត្តិ	ថ្នាក់លេខ ៤
១៦៥-	លោក	គី រេងគាន់	អនុម្បត្តិ	ថ្នាក់លេខ ៤
១៦៦-	លោក	ជួន គយ	អនុម្បត្តិ	ថ្នាក់លេខ ៤



១៦៧-	លោក	ឌីម ចន្ទឡា	អនុម្បី	ថ្នាក់លេខ ៤
១៦៨-	លោក	នាយ សិរីវេន	អនុម្បី	ថ្នាក់លេខ ៤
១៦៩-	លោកស្រី	សៅ សុគន្ធា	អនុម្បី	ថ្នាក់លេខ ៤
១៧០-	លោក	ឡា សុផា	អនុម្បី	ថ្នាក់លេខ ៤
១៧១-	លោក	នាង សំរិត	អនុម្បី	ថ្នាក់លេខ ៤
១៧២-	លោក	លៀម មុត្តា	អនុម្បី	ថ្នាក់លេខ ៤
១៧៣-	លោក	ផេង សីង	អនុម្បី	ថ្នាក់លេខ ៤
១៧៤-	លោកស្រី	សោម សុផានី	អនុម្បី	ថ្នាក់លេខ ៤
១៧៥-	លោក	រស់ សិទ្ធិគុណ	អនុម្បី	ថ្នាក់លេខ ៤
១៧៦-	លោក	ឌុល ចន្ទា	អនុម្បី	ថ្នាក់លេខ ៤
១៧៧-	លោក	គង់ ចាន់គ្រា	អនុម្បី	ថ្នាក់លេខ ៤
១៧៨-	លោកស្រី	ផល ធីតា	អនុម្បី	ថ្នាក់លេខ ៤
១៧៩-	លោកស្រី	ឌុល ស្រីមុត្ត	អនុម្បី	ថ្នាក់លេខ ៤
១៨០-	លោកស្រី	ញឹម លីដា	អនុម្បី	ថ្នាក់លេខ ៤

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខានេះតទៅ។

លេខ: ១៧០៨. ៥០៥

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០១៨

លេខ: ៩១២ ស.ណ

សំណេរដែលមានតម្លៃជាការចែកចាយ
ថ្ងៃចន្ទ ១រោច ខែស្រាពណ៍ ឆ្នាំច ស័រិទ្ធិស័ក ព.ស.២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨



សយ សុខា



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៧៤.៧៧...៧៧៧ ក្រ.ចត

អនុក្រឹត្យ

ស្តីពីការជូនវេជ្ជបញ្ជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

សម្រេច

មាត្រា ១. បំពាក់ **វេជ្ជបញ្ជា** តាមលំដាប់ថ្នាក់ ជូនមន្ត្រីរាជការចំនួន ៣៣២ រូប ដែលមានស្នាដៃល្អ ក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិ កន្លងមក ដូចមានរាយនាមខាងក្រោម៖

ក-វេជ្ជបញ្ជាមានការងារ

១.លោក	ឆៀង រេចនា	អនុប្រធានការិយាល័យសេរីវិទ្យា និងអាជីវកម្ម នៃវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា
២.លោក	ហ៊ិន ហឿន	មន្ត្រី នៃវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា
៣.លោក	សេង ឡាន	មន្ត្រី នៃវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា
៤.លោក	នី ចុន្ទ	អនុប្រធាននាយកដ្ឋានការពារដំណាំអនាម័យ និងភូតតាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម
៥.លោក	នាវ៉ា ថុន	ប្រធានការិយាល័យគ្រប់គ្រងនិងអភិវឌ្ឍន៍ពូជស្រូវ នៃអគ្គនាយកដ្ឋានកសិកម្ម
៦.លោក	ឡុក សុខឆៀម	ប្រធានការិយាល័យគ្រប់គ្រងដំណាំសាករប្បកម្ម និងដំណាំរួមផ្សំ នៃអគ្គនាយកដ្ឋានកសិកម្ម
៧.លោក	ស៊ិន វិចិត្រ	ប្រធានការិយាល័យផែនការ និងស្ថិតិ នៃអគ្គនាយកដ្ឋានកសិកម្ម
៨.លោកស្រី	វ៉ាន់ មន្ទិកា	អនុប្រធានការិយាល័យប្រព័ន្ធកសិកម្ម និងសេដ្ឋកិច្ចកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម
៩.លោក	ច័ន្ទ ស៊ិនសុតា	អនុប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាល និងផ្សព្វផ្សាយកសិកម្មតាស្តាង នៃអគ្គនាយកដ្ឋានកសិកម្ម
១០.លោកស្រី	នេត គន្ធា	អនុប្រធានការិយាល័យរដ្ឋបាល និងនីតិកម្មកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម
១១.លោកស្រី	នាយ គ្រី	មន្ត្រីនាយកដ្ឋានដំណាំស្រូវ នៃអគ្គនាយកដ្ឋានកសិកម្ម
១២.លោកស្រី	រស់ វ៉ា	មន្ត្រីនាយកដ្ឋានដំណាំស្រូវ នៃអគ្គនាយកដ្ឋានកសិកម្ម
១៣.លោកស្រី	នាយ សុឡារី	មន្ត្រីការិយាល័យបៀវត្សពលកម្ម នៃនាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស



- ១៤.លោកស្រី **ឡុយ ស៊ីណាត**
- ១៥.លោក **លាង ហិក**
- ១៦.លោកស្រី **វិរុក អេចឡុន**
- ១៧.លោក **វិរុល គិមសិ**
- ១៨.លោក **ព័នល សំណាង**
- ១៩.លោក **លាង និទ្ទ**
- ២០.លោក **ស្រីង ម៉េងស្រីង**
- ២១.លោក **ចាន់ សុខ**
- ២២.លោកស្រី **ហេង សុផល**
- ២៣.លោកស្រី **ជំ សេរី**
- ២៤.លោក **ផេង សុភ័ក្រ្ត**
- ២៥.លោកស្រី **ម៉េង គុចណេង**
- ២៦.លោកស្រី **កងរី ការាង**
- ២៧.លោក **អុម ជណ្ណារីក្រ**
- ២៨.លោក **ហេង សុផី**
- ២៩.លោក **មុច សាមីន**
- ៣០.លោកស្រី **សារ៉ា ម៉ាឡុន**
- ៣១.លោកស្រី **ម៉ក់ បន្លា**
- ៣២.លោក **សេង គីមស្រី**
- ៣៣.លោក **ខៀវ ណាវី**
- ៣៤.លោក **វិណ សីនាត**
- ៣៥.លោក **យី សុខហេង**
- ៣៦.លោក **យីម ម៉ីនឡើង**
- ៣៧.លោក **កែវ ជានិទ្ទ**
- ៣៨.លោក **ផុន សារ៉ុម**
- ៣៩.លោក **គង់ គីមជារ៉ា**
- ៤០.លោក **ប្រាង សុខា**
- ៤១.លោក **កង ឡើង**
- ៤២.លោក **លាង មន្តា**
- ៤៣.លោក **ទេព វណ្ណៈ**
- ៤៤.លោក **សំ យី**
- ៤៥.លោក **យោ ម៉េងយី**
- ៤៦.លោក **ហេង ម៉ូរ៉េន**
- ៤៧.លោក **ល្វន សេរីវឌ្ឍន៍**

មន្ត្រីនាយកដ្ឋានដំណាំស្រូវ នៃអគ្គនាយកដ្ឋានកសិកម្ម
 មន្ត្រីមន្ទីរពិសោធន៍ នៃសាលាជាតិកសិកម្មព្រៃកលៀប
 មន្ត្រីអធិការដ្ឋានរដ្ឋបាលជលផលសមុទ្រ នៃរដ្ឋបាលជលផល
 អនុប្រធានការិយាល័យបណ្តុះបណ្តាលនិងផ្សព្វផ្សាយ នាយកដ្ឋានអភិវឌ្ឍន៍ សហគមន៍នេសាទ នៃរដ្ឋបាលជលផល
 អនុប្រធានការិយាល័យវារីវប្បកម្មទឹកសាប នាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម នៃរដ្ឋបាលជលផល
 អនុប្រធានការិយាល័យគណនេយ្យ ហិរញ្ញវត្ថុ នៃនាយកដ្ឋានផែនការគណនេយ្យ នៃរដ្ឋបាលជលផល
 មន្ត្រីផ្នែករដ្ឋបាលព្រៃឈើមុខកំពូល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាល
 មន្ត្រីនាយកដ្ឋានរដ្ឋបាល ផែនការ គណនេយ្យ និងសហប្រតិបត្តិការ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ
 មន្ត្រីនាយកដ្ឋានរដ្ឋបាល ផែនការ គណនេយ្យ សហប្រតិបត្តិការ នៃអគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ
 មន្ត្រីនាយកដ្ឋានរដ្ឋបាល ផែនការ គណនេយ្យ សហប្រតិបត្តិការ នៃអគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ
 អនុប្រធាននាយកដ្ឋាន នៃនាយកដ្ឋានសវនកម្មផ្ទៃក្នុង
 អនុប្រធានការិយាល័យលទ្ធកម្ម នៃនាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ
 អនុប្រធានការិយាល័យផែនការ គណនេយ្យ នៃនាយកដ្ឋានកសិ-ឧស្សាហកម្ម
 មន្ត្រីមជ្ឈមណ្ឌលស្រាវជ្រាវរាយតម្លៃធនធានព្រៃឈើ និងការប៉ះពាល់សេដ្ឋកិច្ច សង្គមនិងបរិស្ថាន នៃរដ្ឋបាលព្រៃឈើ
 មន្ត្រីការិយាល័យសង្គ្រោះវិបុលកម្ម និងកីឡាប្រមាញ់ នៃរដ្ឋបាលព្រៃឈើ
 មន្ត្រីការិយាល័យព័ត៌មានទីផ្សារ នៃសាលាជាតិកសិកម្មកំពង់ចាម
 អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាល
 មន្ត្រីការិយាល័យផែនការគណនេយ្យ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាល
 នាយរងសង្កាត់រដ្ឋបាលព្រៃឈើស្រីសន្ធរ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម
 មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម
 មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើស្ទឹងត្រង់ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម
 នាយផ្នែករដ្ឋបាលព្រៃឈើមេមត់ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ
 នាយរងសង្កាត់រដ្ឋបាលព្រៃឈើតំបែរ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ
 មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើមេមត់ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ
 អនុប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ
 ប្រធានការិយាល័យកសិកម្មក្រុងស្វាយរៀង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង
 អនុប្រធានការិយាល័យកសិកម្មស្រុករមាសហែក ខេត្តស្វាយរៀង
 មន្ត្រីការិយាល័យរក្សាត្រសាស្ត្រនិងផលិតភាពកសិកម្ម ខេត្តស្វាយរៀង
 មន្ត្រីការិយាល័យផែនការ-គណនេយ្យ ខេត្តស្វាយរៀង
 មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង
 មន្ត្រីការិយាល័យកសិកម្មស្រុកស្វាយទាប ខេត្តស្វាយរៀង
 នាយផ្នែករដ្ឋបាលជលផលពេជ្រដា ខេត្តមណ្ឌលគិរី
 នាយសង្កាត់រដ្ឋបាលជលផលដំណាក់ស្តេច ខេត្តមណ្ឌលគិរី
 នាយផ្នែករដ្ឋបាលព្រៃឈើកោះព្រៃក ខេត្តមណ្ឌលគិរី

៤៨.លោក	ជុយ សុឃាច	នាយផ្នែករដ្ឋបាលព្រៃឈើកែវសីមា ខេត្តមណ្ឌលគិរី
៤៩.លោក	ជាង សាងម៉ុងថីន	អនុប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក ខេត្តក្រចេះ
៥០.លោក	ជ្រួន សៅ	នាយរងសង្កាត់រដ្ឋបាលព្រៃឈើថ្មព្រៃ ខេត្តក្រចេះ
៥១.លោក	ធួយ រតនា	នាយផ្នែករដ្ឋបាលព្រៃឈើព្រែកប្រសព្វ ខេត្តក្រចេះ
៥២.លោក	សៅ សំរុង	នាយរងសង្កាត់រដ្ឋបាលព្រៃឈើឆ្នុង ខេត្តក្រចេះ
៥៣.លោក	ម៉ី ធារិទ្ធ	នាយរងសង្កាត់រដ្ឋបាលព្រៃឈើស្នួល ខេត្តក្រចេះ
៥៤.លោក	គឹម សុផាត	នាយសង្កាត់រដ្ឋបាលព្រៃឈើរ៉ែនសៃ ខេត្តរតនគិរី
៥៥.លោក	ស ធារី	មន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្ម ខេត្តរតនគិរី
៥៦.លោក	ទេព កុលសុភា	អនុប្រធានការិយាល័យនីតិកម្មកសិកម្ម ខេត្តកែប
៥៧.លោក	ស្រីន យុតិ	មន្ត្រីការិយាល័យផែនការ-គណនេយ្យ ខេត្តកំពត
៥៨.លោក	ជ័យ ណួ	មន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាល ខេត្តកំពត
៥៩.លោក	អិត ហេម	មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល ខេត្តព្រះសីហនុ
៦០.លោក	ងម ភា	នាយរងផ្នែករដ្ឋបាលផលផលព្រៃនប់ ខេត្តព្រះសីហនុ
៦១.លោក	អ៊ុក សំរេន	នាយរងសង្កាត់រដ្ឋបាលផលផលកោះខ្យង ខេត្តព្រះសីហនុ
៦២.លោក	វ៉ាន់ វ៉ាន់	មន្ត្រីផ្នែករដ្ឋបាលផលផលកំពង់សោម ខេត្តព្រះសីហនុ
៦៣.លោក	ប្រាក់ សាធុរ	មន្ត្រីផ្នែករដ្ឋបាលព្រៃឈើព្រះសីហនុ ខេត្តព្រះសីហនុ
៦៤.លោក	ធួន ធឿម	មន្ត្រីផ្នែករដ្ឋបាលព្រៃឈើព្រះសីហនុ ខេត្តព្រះសីហនុ
៦៥.លោក	សោ ពុររ	មន្ត្រីផ្នែករដ្ឋបាលព្រៃឈើព្រះសីហនុ ខេត្តព្រះសីហនុ
៦៦.លោក	ពុំ សុផល	នាយសង្កាត់រដ្ឋបាលផលផលកំពង់លែង ខេត្តកំពង់ឆ្នាំង
៦៧.លោក	ខៀវ សុផានរិទ្ធ	នាយរងផ្នែករដ្ឋបាលផលផលកំពង់ប្រាសាទ ខេត្តកំពង់ឆ្នាំង
៦៨.លោក	ខុល ចាន់ឌី	នាយសង្កាត់រដ្ឋបាលផលផលរលាប្បៀរ ខេត្តកំពង់ឆ្នាំង
៦៩.លោក	អិត គឹមឃាច	មន្ត្រីខណ្ឌរដ្ឋបាលផលផលកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង
៧០.លោក	អ៊ុំ សាធឿន	នាយរងផ្នែករដ្ឋបាលព្រៃឈើឌីវ៉ាល់ ខេត្តកំពង់ស្ពឺ
៧១.លោក	លាស់ សាវ៉ាត	មន្ត្រីរដ្ឋបាលព្រៃឈើកំពង់ស្ពឺ ខេត្តកំពង់ស្ពឺ
៧២.លោកស្រី	ស៊ិន ស៊ីផុល	មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល ខេត្តសៀមរាប
៧៣.លោក	ឡាយ សុផល	មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ខេត្តសៀមរាប
៧៤.លោក	នួន ម៉ីនថា	នាយរងសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ ខេត្តសៀមរាប
៧៥.លោក	ពិត ភារក្ស	នាយខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបង នៃ ខេត្តបាត់ដំបង
៧៦.លោក	ឃាម ថន	អនុប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក ខេត្តបាត់ដំបង
៧៧.លោក	អ៊ឹម សុខឃឹម	នាយរងសង្កាត់រដ្ឋបាលព្រៃឈើបវេល ខេត្តបាត់ដំបង
៧៨.លោក	សូ ហណា	នាយរងសង្កាត់រដ្ឋបាលព្រៃឈើរតនមណ្ឌល ខេត្តបាត់ដំបង
៧៩.លោក	សេន សុស	ប្រធានការិយាល័យកសិកម្មស្រុកសំពៅលូន ខេត្តបាត់ដំបង
៨០.លោកស្រី	យុន ថៅ	មន្ត្រីផ្នែករដ្ឋបាលព្រៃឈើបាត់ដំបង ខេត្តបាត់ដំបង
៨១.លោកស្រី	សាយ ស៊ីណា	អនុប្រធានការិយាល័យក្រុងបាត់ដំបង ខេត្តបាត់ដំបង

៨២.លោក	អ៊ិន សុខឿត	មន្ត្រីការិយាល័យកសិកម្មស្រុកថ្មគោល ខេត្តបាត់ដំបង
៨៣.លោក	ឡាន ពិសិដ្ឋ	នាយរងខណ្ឌរដ្ឋបាលព្រៃឈើប៉ៃលិន ខេត្តប៉ៃលិន
៨៤.លោក	នុច ថៃ	អនុប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក ខេត្តប៉ៃលិន
៨៥.លោក	ឃុន សុភា	នាយរងខណ្ឌរដ្ឋបាលព្រៃឈើឧត្តរមានជ័យ ខេត្តឧត្តរមានជ័យ
៨៦.លោក	សុខ ធឿន	ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ខេត្តឧត្តរមានជ័យ
៨៧.លោកស្រី	ម៉ាន់ ឆ្លី	ប្រធានការិយាល័យពិធីការ នៃនាយកដ្ឋានកិច្ចការរដ្ឋបាល
៨៨.លោក	អ៊ិន កាដេត	អនុប្រធានការិយាល័យផ្គត់ផ្គង់ នៃនាយកដ្ឋានកិច្ចការរដ្ឋបាល
៨៩.លោក	ឃុន សុខា	អនុប្រធានការិយាល័យក្សេត្រសាស្ត្រ ខេត្តព្រៃវែង
៩០.លោក	ចន ផល្លី	មន្ត្រីការិយាល័យកសិកម្មស្រុកមេសាង ខេត្តព្រៃវែង
៩១.លោក	ឡុង បូនី	មន្ត្រីការិយាល័យកសិកម្មស្រុកស្វាយអន្ទរ ខេត្តព្រៃវែង
៩២.លោក	ហ៊ុម បណ្ណាល	មន្ត្រីការិយាល័យកសិកម្មស្រុកពោធិៀង ខេត្តព្រៃវែង
៩៣.លោក	កាំង សារ៉ា	មន្ត្រីការិយាល័យកសិកម្មស្រុកកពង់ត្របែក ខេត្តព្រៃវែង
៩៤.លោក	សម្បត្តិ សារ៉ាន់	មន្ត្រីការិយាល័យកសិកម្មស្រុកពាមរក៍ ខេត្តព្រៃវែង
៩៥.លោក	ហួន សុផល	មន្ត្រីការិយាល័យកសិកម្មស្រុកពារាំង ខេត្តព្រៃវែង
៩៦.លោក	ភីក គុប	នាយផ្នែករដ្ឋបាលព្រៃឈើព្រៃឈើ ខេត្តព្រៃវែង
៩៧.លោក	ឡុង គុយណាង	នាយសង្កាត់រដ្ឋបាលព្រៃឈើកំបាយមារ ខេត្តព្រៃវែង
៩៨.លោក	កែ អ៊ិនសុច	នាយរងសង្កាត់រដ្ឋបាលព្រៃឈើបាក់ ខេត្តព្រៃវែង
៩៩.លោក	យូ ណាចុន	មន្ត្រីខណ្ឌរដ្ឋបាលផលផលព្រៃវែង ខេត្តព្រៃវែង
១០០.លោក	ពិន ចាន់	មន្ត្រីខណ្ឌរដ្ឋបាលផលផលព្រៃវែង ខេត្តព្រៃវែង
១០១.លោក	រ៉ូ រតី	នាយរងផ្នែករដ្ឋបាលព្រៃឈើស្ទឹងត្រែង ខេត្តស្ទឹងត្រែង
១០២.លោក	ធឿន គីមហោង	មន្ត្រីផ្នែករដ្ឋបាលព្រៃឈើស្ទឹងត្រែង ខេត្តស្ទឹងត្រែង
១០៣.លោក	សោ សាំ	អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម ខេត្តតាកែវ
១០៤.លោក	រិន ជា	ប្រធានការិយាល័យកសិកម្មក្រុងដូនកែវ ខេត្តតាកែវ
១០៥.លោក	ណុយ សេវ	មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើតាកែវ ខេត្តតាកែវ
១០៦.លោកស្រី	អ៊ិន ឡុង	មន្ត្រីការិយាល័យកសិកម្មស្រុកសំរោង ខេត្តតាកែវ
១០៧.លោក	ចាន់ ចុន	មន្ត្រីការិយាល័យវិស្វកម្មកសិកម្ម ខេត្តកំពង់ធំ
១០៨.លោក	គង់ ជារ៉ា	មន្ត្រីខណ្ឌរដ្ឋបាលផលផលកំពង់ធំ ខេត្តកំពង់ធំ
១០៩.លោក	ថាវ ចន្ទឡា	នាយរងសង្កាត់រដ្ឋបាលផលផលសន្ទុក ខេត្តកំពង់ធំ
១១០.លោក	ម៉ៅ ឡុង	អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម ខេត្តបន្ទាយមានជ័យ
១១១.លោក	សេវ និល	នាយរងសង្កាត់រដ្ឋបាលព្រៃឈើអូរជ្រៅ ខេត្តបន្ទាយមានជ័យ
១១២.លោក	លាវ អ៊ិនឌុន	នាយសង្កាត់រដ្ឋបាលព្រៃឈើប្ញស្សីជ្រៃ ខេត្តកោះកុង
១១៣.លោក	សិន ពិសិដ្ឋ	នាយសង្កាត់រដ្ឋបាលព្រៃឈើស្មាច់មានជ័យ ខេត្តកោះកុង
១១៤.លោក	អ៊ិន នាត	នាយសង្កាត់រដ្ឋបាលព្រៃឈើបាក់ខ្នង ខេត្តកោះកុង
១១៥.លោក	ម៉ែន អ៊ិនហ៊ិន	មន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្ម រាជធានីភ្នំពេញ

- ១១៦.លោកស្រី ត្រីនីន សុភីនី
- ១១៧.លោកស្រី ខឹម អ៊ិនមុនី
- ១១៨.លោក សេង លី
- ១១៩.លោក ម៉ែន សុដា
- ១២០.លោកស្រី ធី សូ
- ១២១.លោកស្រី យ៉ែ អាស៊ីគីន
- ១២២.លោកស្រី ជួន ចាន់ស្រីរត្ន
- ១២៣.លោកស្រី រុន សុដាតិ
- ១២៤.លោក ទុត ណារ៉េត

មន្ត្រីការិយាល័យកសិកម្មខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
 មន្ត្រីការិយាល័យកសិកម្មខណ្ឌព្រៃកក្កដា រាជធានីភ្នំពេញ
 នាយរងខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ រាជធានីភ្នំពេញ
 អនុប្រធានការិយាល័យសហគមន៍កសិកម្ម ខេត្តពោធិ៍សាត់
 អនុប្រធានការិយាល័យកសិកម្មស្រុកកណ្តៀង ខេត្តពោធិ៍សាត់
 នាយករងផ្នែកស្រាវជ្រាវ និងផ្សព្វផ្សាយ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម
 មន្ត្រីការិយាល័យគណនេយ្យ និងហិរញ្ញវត្ថុ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម
 អនុប្រធានដេប៉ាតឺម៉ង់ការពារដំណាំ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម
 អនុប្រធានដេប៉ាតឺម៉ង់ប្រព័ន្ធវិស្វកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម

ខ-មេដាយប្រាក់ការងារ

- ១.លោកស្រី ណា សុភ័ក្រ្ត
- ២.លោក សូ សុវណ្ណារ៉ា
- ៣.លោក ស៊ុន វិថី
- ៤.លោកស្រី ថៃ សាវន
- ៥.លោក ហាង ម៉េងជុំ
- ៦.លោក លី ពន្លឺ
- ៧.លោក ព្រំ សារិទ្ធ
- ៨.លោក ហាង ធីណ្ណា
- ៩.លោក ជាំ មញ្ញា
- ១០.លោកស្រី សេង គីមសុខ
- ១១.លោក ឈុន គាន
- ១២.លោក ជុក ឃីនធឿន
- ១៣.លោកស្រី ត្រី ជុល
- ១៤.លោក គីម រី
- ១៥.លោក ស៊ីន វ៉ានី
- ១៦.លោកស្រី នាង ស៊ីមន
- ១៧.លោក ជិន ឃីនជុន
- ១៨.លោក ចៅ សុហានិល
- ១៩.លោកស្រី សរ ចិត្រា
- ២០.លោក ឃិន ណេង
- ២១.លោក មី ហ្វុន
- ២២.លោកស្រី ជួន សុភីនី

អនុប្រធានការិយាល័យអភិវឌ្ឍន៍ធនធានមនុស្ស នៃនាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស
 ប្រធានការិយាល័យការិយាល័យកែច្នៃឈើកៅស៊ូ នាយកដ្ឋានកែច្នៃផលិតផលកៅស៊ូ នៃអគ្គនាយកដ្ឋានកៅស៊ូ
 អនុប្រធានការិយាល័យបច្ចេកទេស និងផ្សព្វផ្សាយ នាយកដ្ឋានអភិវឌ្ឍន៍កៅស៊ូ នៃអគ្គនាយកដ្ឋានកៅស៊ូ
 អនុប្រធានការិយាល័យគណនេយ្យ ហិរញ្ញវត្ថុ នាយកដ្ឋានផែនការ ហិរញ្ញវត្ថុ និងស្ថិតិ នៃអគ្គនាយកដ្ឋានកៅស៊ូ
 អនុប្រធានការិយាល័យផែនការ នាយកដ្ឋានផែនការ ហិរញ្ញវត្ថុ និងស្ថិតិ អគ្គនាយកដ្ឋានកៅស៊ូ
 ប្រធានការិយាល័យតាមដាននិងវាយតម្លៃសហគមន៍កសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម
 មន្ត្រីការិយាល័យដំណាំផ្តល់ប្រេងសរសៃ និងដំណាំមានសារធាតុញៀន នៃអគ្គនាយកដ្ឋានកសិកម្ម
 មន្ត្រីនាយកដ្ឋានការពារដំណាំអនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម
 មន្ត្រីនាយកដ្ឋានការពារដំណាំអនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម
 មន្ត្រីនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម
 មន្ត្រីនាយកដ្ឋានវិស្វកម្មកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម
 មន្ត្រីនាយកដ្ឋានវិស្វកម្មកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម
 មន្ត្រីនាយកដ្ឋានវិស្វកម្មកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម
 មន្ត្រីការិយាល័យរដ្ឋបាល និងនីតិកម្មកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម
 មន្ត្រីការិយាល័យរដ្ឋបាល និងនីតិកម្មកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម
 អនុប្រធានការិយាល័យរដ្ឋបាល បណ្តុះបណ្តាល និងផ្សព្វផ្សាយ នាយកដ្ឋានអភិរក្សជលផល នៃរដ្ឋបាលជលផល
 មន្ត្រីដេប៉ាតឺម៉ង់សាកលវិទ្យាល័យ នៃសាលាជាតិកសិកម្មព្រៃកក្កដា
 អនុប្រធានការិយាល័យវាយតម្លៃហេតុប៉ះពាល់បរិស្ថាន នៃនាយកដ្ឋានផែនការ និងស្ថិតិ
 មន្ត្រីនាយកដ្ឋានរដ្ឋបាល ផែនការ គណនេយ្យ និងសហប្រតិបត្តិការ នៃអគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ
 អនុប្រធានការិយាល័យស្រាវជ្រាវ និងអធិការកិច្ច នាយកដ្ឋានផ្សព្វផ្សាយបច្ចេកទេស និងនីតិកម្ម នៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ
 អនុប្រធានការិយាល័យសក្តិយាតដ្ឋាន និងកែច្នៃ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ
 អនុប្រធានការិយាល័យអង្កេតតាមដាន និងប្រយុទ្ធជម្ពីរស៊ីណាស នាយកដ្ឋានសុខភាពសត្វ និងសុខភាព-សាធារណៈ នៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ

- ២៣.លោកស្រី ថោង ជាវណាត
- ២៤.លោក ហិល ចំរើន
- ២៥.លោក ឡាយ ហូងធី
- ២៦.លោក អ៊ុំ សុវណ្ណៈ
- ២៧.លោកស្រី សួន ធីតា
- ២៨.លោក លី ស្រី
- ២៩.លោក អ៊ុំ សំណាង
- ៣០.លោក កែវ សុជា
- ៣១.លោកស្រី គ្រុយ ឡាយ
- ៣២.លោក មួន សោម
- ៣៣.លោក ហា វ៉ាឡាង
- ៣៤.លោកស្រី ឡុត សុវណ្ណៈ
- ៣៥.លោក ជួន ភារៈ
- ៣៦.លោក ដាន សុខហោង
- ៣៧.លោក លី ហុនស្រេង
- ៣៨.លោកស្រី អ៊ឹម សុធាវី
- ៣៩.លោកស្រី សុខ ចំនួនធឿន
- ៤០.លោក គុយ ឃ្លាង
- ៤១.លោក ឈឿន ចន្ទា
- ៤២.លោក យ៉ែង សាវ៉ា
- ៤៣.លោក ឡាយ សំណាង
- ៤៤.លោក សេង សាម៉ែយ
- ៤៥.លោកស្រី រស់ ឡា
- ៤៦.លោកស្រី ពៅ លីណា
- ៤៧.លោកស្រី តិច សាវ៉ាឌុច
- ៤៨.លោក ឈឿន វ៉ា
- ៤៩.លោកស្រី តេ ម៉ីនឡាង
- ៥០.លោក ម៉ៅ ដាវ៉ាត
- ៥១.លោក កើត យុន
- ៥២.លោក មិន វ៉ាឌុច
- ៥៣.លោក ចន ផល្លីន
- ៥៤.លោក គុយ ណាង
- ៥៥.លោក លី គ្រុន
- ៥៦.លោក ម៉ីត ម៉ីនមករា

មន្ត្រីនាយកដ្ឋានសុខភាពសត្វនិងសុខភាពសាធារណៈ នៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ
អនុប្រធានការិយាល័យស៊ើបអង្កេតនិងឆ្លើយតបរបរហ៊ុន រដ្ឋបាលព្រៃឈើ
អនុប្រធានការិយាល័យសវនកម្មទី២ នៃនាយកដ្ឋានសវនកម្មផ្ទៃក្នុង
ប្រធានការិយាល័យអភិវឌ្ឍន៍កសិឧស្សាហកម្ម- នៃនាយកដ្ឋានកសិឧស្សាហកម្ម-
មន្ត្រីការិយាល័យក្សេមក្រហមស្រុក ខេត្តកំពង់ចាម
មន្ត្រីខណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ចាម
មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើតំបែរ ខេត្តត្បូងឃ្មុំ
នាយរងសង្កាត់រដ្ឋបាលព្រៃឈើក្រចេះ ខេត្តត្បូងឃ្មុំ
មន្ត្រីការិយាល័យកសិកម្មស្រុកស្វាយជ្រំ ខេត្តស្វាយរៀង
មន្ត្រីការិយាល័យកសិកម្មស្រុកអូរជុំ ខេត្តរតនគិរី
មន្ត្រីការិយាល័យកសិកម្មស្រុកតាវែង ខេត្តរតនគិរី
អនុប្រធានការិយាល័យផែនការ ខេត្តក្រចេះ
មន្ត្រីការិយាល័យវិស្វកម្មកសិកម្ម ខេត្តក្រចេះ
មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើស្វាយជ្រំ ខេត្តក្រចេះ
នាយរងផ្នែករដ្ឋបាលជលផលផ្សារឆ្នាំង ខេត្តកំពង់ឆ្នាំង
មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង
អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ខេត្តកំពង់ស្ពឺ
អនុប្រធានការិយាល័យគ្រឿងយន្តកសិកម្ម ខេត្តកំពង់ស្ពឺ
មន្ត្រីការិយាល័យកសិកម្មស្រុកផ្អែម ខេត្តកំពង់ស្ពឺ
នាយរងសង្កាត់រដ្ឋបាលព្រៃឈើប្រាសាទបាគង ខេត្តសៀមរាប
នាយរងសង្កាត់រដ្ឋបាលព្រៃឈើពួក ខេត្តសៀមរាប
មន្ត្រីរដ្ឋបាលព្រៃឈើបាណន់ ខេត្តបាត់ដំបង
ប្រធានការិយាល័យនីតិកម្មកសិកម្ម ខេត្តបាត់ដំបង
អនុប្រធានការិយាល័យក្សេមក្រហមស្រុក ខេត្តបាត់ដំបង
មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ខេត្តបាត់ដំបង
មន្ត្រីការិយាល័យកសិកម្មស្រុករុក្ខគីរី ខេត្តបាត់ដំបង
មន្ត្រីការិយាល័យកសិកម្មស្រុកថ្មគោល ខេត្តបាត់ដំបង
មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ខេត្តបាត់ដំបង
ប្រធានការិយាល័យកសិកម្មស្រុកសាលាក្រៅ ខេត្តប៉ៃលិន
នាយផ្នែករដ្ឋបាលព្រៃឈើប៉ៃលិន ខេត្តប៉ៃលិន
ប្រធានការិយាល័យកសិកម្មស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ
ប្រធានការិយាល័យកសិកម្មស្រុកអង្គរជ័យ ខេត្តកំពត
អនុប្រធានការិយាល័យកសិកម្មស្រុកឈូក ខេត្តកំពត
មន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាល ខេត្តកំពត

៥៧.លោក	ស្វាយ ឌួង	ប្រធានការិយាល័យសន្តិសុខ នៃនាយកដ្ឋានកិច្ចការរដ្ឋបាល
៥៨.លោក	ឃឹម ឌី	នាយរងផ្នែករដ្ឋបាលព្រៃឈើព្រៃវែង ខេត្តព្រៃវែង
៥៩.លោក	ស៊ីម សាឡើង	មន្ត្រីការិយាល័យវិស្វកម្ម ខេត្តព្រៃវែង
៦០.លោក	ឡេង ឌួន	នាយរងផ្នែករដ្ឋបាលព្រៃឈើបាភ្នំ ខេត្តព្រៃវែង
៦១.លោក	សម្បត្តិ ពិសិដ្ឋ	មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើកំចាយមារ ខេត្តព្រៃវែង
៦២.លោកស្រី	ព្រំ សោភា	មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល ខេត្តព្រៃវែង
៦៣.លោក	និន សុគន្ធី	មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល ខេត្តស្ទឹងត្រែង
៦៤.លោក	ឌីន ឡើង	មន្ត្រីការិយាល័យផែនការ គណនេយ្យ ខេត្តតាកែវ
៦៥.លោកស្រី	សុខ ស្រីឌួង	មន្ត្រីការិយាល័យកសិកម្មស្រុកគីរីវង់ ខេត្តតាកែវ
៦៦.លោក	នេង ចាន់សារា	មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល ខេត្តតាកែវ
៦៧.លោក	ផែន ចន្ទី	មន្ត្រីការិយាល័យផែនការ គណនេយ្យ ខេត្តតាកែវ
៦៨.លោក	ឃឹម យ៉ាន	នាយរងសង្កាត់រដ្ឋបាលជលផលស្ទឹងសែន ខេត្តកំពង់ធំ
៦៩.លោក	ហៀង សុពិន	នាយរងសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយលើ ខេត្តកំពង់ធំ
៧០.លោក	ឌួង ចាន់សារា	អនុប្រធានការិយាល័យវិទ្យាសាស្ត្រ និងទឹក នៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា
៧១.លោកស្រី	ក្រីងសែន ស្រីឌួង	អនុប្រធានការិយាល័យបុគ្គលិក នៃនាយកដ្ឋានកិច្ចការរដ្ឋបាល
៧២.លោក	លឹម សារុក	មន្ត្រីការិយាល័យផលិតកម្ម បសុព្យាបាល ខេត្តកោះកុង
៧៣.លោក	ឡើង ចាន់ថា	នាយសង្កាត់រដ្ឋបាលជលផលប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
៧៤.លោក	ឡាយ វិសាល	មន្ត្រីការិយាល័យរដ្ឋបាល បុគ្គលិក ខេត្តពោធិ៍សាត់
៧៥.លោកស្រី	ជ័យ ចន្ទី	មន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្ម ខេត្តពោធិ៍សាត់
៧៦.លោកស្រី	ឌឹម ចាន់លី	មន្ត្រីការិយាល័យក្សេត្រសាស្ត្រនិង ផលិតភាពកសិកម្ម នៃ ខេត្តពោធិ៍សាត់

ក-មេដាយសំរិទ្ធការងារ

១.លោក	យ៉ែន សុំណា	អនុប្រធានការិយាល័យអភិវឌ្ឍន៍ធនធានមនុស្ស នៃនាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស
២.លោកស្រី	ចន់ លីឃឹម	អនុប្រធានការិយាល័យរដ្ឋបាល នៃនាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស
៣.លោក	ខែត សុំណាត	អនុប្រធានការិយាល័យរដ្ឋបាល នៃនាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស
៤.លោក	សេន វិសាល	អនុប្រធានការិយាល័យបៀវត្សពលកម្ម នៃនាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស
៥.លោកស្រី	ឡាយ ជាតិ	អនុប្រធានការិយាល័យចាត់តាំង នៃនាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស
៦.លោក	ខុវ កេងឃាង	អនុប្រធានការិយាល័យចាត់តាំង នៃនាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស
៧.លោក	ហ៊ាន សេរីចុះ	អនុប្រធានការិយាល័យភូតកាមអនាម័យ នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតកាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម
៨.លោកស្រី	គង្គ ប័ន្ទឃីណាត	មន្ត្រីនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតកាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម
៩.លោក	ណុម សំណាង	មន្ត្រីនាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ នៃអគ្គនាយកដ្ឋានកសិកម្ម
១០.លោកស្រី	ជុំ បន្ទុនារិទ្ធ	មន្ត្រីនាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ នៃអគ្គនាយកដ្ឋានកសិកម្ម
១១.លោក	តេង ច័ន្ទឡើង	មន្ត្រីការិយាល័យរដ្ឋបាល-បុគ្គលិក នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត
១២.លោក	ម៉ាត់ ចាន់សី	មន្ត្រីការិយាល័យក្សេត្រសាស្ត្រ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត

១៣.លោក	ជាង សៀងតិរិន	មន្ត្រីការិយាល័យវិស្វកម្មកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត
១៤.លោកស្រី	ជួន ណារី	មន្ត្រីការិយាល័យកសិឧស្សាហកម្មកសិកម្ម ខេត្តកំពត
១៥.លោក	សាត វិរៈ	មន្ត្រីការិយាល័យរដ្ឋបាល-បុគ្គលិក ខេត្តកែប
១៦.លោក	នាង សំផន	មន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាល ខេត្តកែប
១៧.លោកស្រី	យ៉ុន លីដា	មន្ត្រីការិយាល័យផែនការ គណនេយ្យ ខេត្តព្រះសីហនុ
១៨.លោកស្រី	ចិន ដាលីន	មន្ត្រីផ្នែករដ្ឋបាលផលផលកំពង់សោម ខេត្តព្រះសីហនុ
១៩.លោក	សិក វិសិដ្ឋ	ប្រធានការិយាល័យគណនេយ្យហិរញ្ញវត្ថុ នៃសាលាជាតិកសិកម្មព្រៃកម្រិត
២០.លោក	សៀង វណ្ណនី	មន្ត្រីការិយាល័យសិក្សា នៃសាលាជាតិកសិកម្មព្រៃកម្រិត
២១.លោក	លី គន្ធី	អនុប្រធានការិយាល័យសេដ្ឋកិច្ច សង្គមវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ផលផលសមុទ្រ នៃរដ្ឋបាលផលផល
២២.លោក	ចៃត ម៉ត់	មន្ត្រីមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រ នៃរដ្ឋបាលផលផល
២៣.លោក	សៀង សំ	មន្ត្រីមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប នៃរដ្ឋបាលផលផល
២៤.លោកស្រី	វិណិត ម៉ានី	ប្រធានការិយាល័យសហប្រតិបត្តិការ នៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ
២៥.លោក	ម៉េម សុផល	ប្រធានការិយាល័យគ្រប់គ្រងផលិតកម្មចំណីសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ
២៦.លោក	ទេព ថាវរិន្ទ	អនុប្រធានការិយាល័យផែនការ និងស្ថិតិ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ
២៧.លោកស្រី	សេង ពិដោរ	អនុប្រធានការិយាល័យគ្រប់គ្រងកសិដ្ឋានចិញ្ចឹមសត្វ នាយកដ្ឋានផលិតកម្មសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ
២៨.លោក	ស៊ីឡេង ប័យពន្លឺរាយ	អនុប្រធានការិយាល័យផលិតផលបសុព្យាបាល នាយកដ្ឋានសុខភាពសត្វនិងសុខភាពសាធារណៈ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ
២៩.លោក	ឃ្លឹម ភារ៉ាដិនីន	អនុប្រធានការិយាល័យគណនេយ្យ ហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរដ្ឋ នៃរដ្ឋបាលព្រៃឈើ
៣០.លោកស្រី	សេង ម៉ាឡា	មន្ត្រីការិយាល័យផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ នៃរដ្ឋបាលព្រៃឈើ
៣១.លោក	ជ័យ ឌីណា	អនុប្រធានការិយាល័យផែនការ ស្ថិតិ និងសរុប នៃរដ្ឋបាលព្រៃឈើ
៣២.លោកស្រី	កោះ សុទ្ធាវី	អនុប្រធានការិយាល័យកំណត់ដែនព្រៃឈើ ចុះបញ្ជីកាន់កាប់ប្រើប្រាស់ព្រៃឈើ នៃរដ្ឋបាលព្រៃឈើ
៣៣.លោកស្រី	ណែន ស៊ីឡើន	អនុប្រធានការិយាល័យគ្រប់គ្រងទីជម្រាលនិងវាយតម្លៃគម្របព្រៃឈើ នៃរដ្ឋបាលព្រៃឈើ
៣៤.លោក	រោក សិទ្ធិសំបុរ	មន្ត្រីការិយាល័យកំណត់ដែនព្រៃឈើចុះបញ្ជីកាន់កាប់ប្រើប្រាស់ព្រៃឈើ រដ្ឋបាលព្រៃឈើ
៣៥.លោកស្រី	រតន់ ប្រសិណាភ័	អនុប្រធានការិយាល័យគ្រប់គ្រងដែនជម្រក និងទេសចរណ៍ធម្មជាតិ នៃរដ្ឋបាលព្រៃឈើ
៣៦.លោក	ហុក សុខយាន	អនុប្រធានការិយាល័យរដ្ឋបាល ផែនការ នៃរដ្ឋបាលព្រៃឈើ
៣៧.លោក	ឡាយ ពិលែន	អនុប្រធានការិយាល័យពង្រឹងការអនុវត្តច្បាប់និងអភិបាលកិច្ច នៃរដ្ឋបាលព្រៃឈើ
៣៨.លោកស្រី	ខៀវ សុខនាគ	អនុប្រធានការិយាល័យកាបូនព្រៃឈើ និងការប្រែប្រួលអាកាសធាតុ នៃរដ្ឋបាលព្រៃឈើ
៣៩.លោក	យ៉ង់ គុណ	មន្ត្រីឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ នៃរដ្ឋបាលព្រៃឈើ
៤០.លោក	ម៉ង់ ស្នួនពិសី	អនុប្រធានការិយាល័យរដ្ឋបាល ផែនការ និងអនុសញ្ញាអន្តរជាតិ នាយកដ្ឋានសត្វព្រៃ និងជីវៈចម្រុះ នៃរដ្ឋបាលព្រៃឈើ
៤១.លោក	គុយ វណ្ណៈ	អនុប្រធានការិយាល័យពិធីការ នៃនាយកដ្ឋានកិច្ចការរដ្ឋបាល
៤២.លោក	ព្រាម សុវណ្ណ	មន្ត្រីការិយាល័យរដ្ឋបាល នៃនាយកដ្ឋានកិច្ចការរដ្ឋបាល
៤៣.លោកស្រី	ស៊ីម ត្រង់ម៉ុ	មន្ត្រីការិយាល័យរដ្ឋបាល នៃនាយកដ្ឋានកិច្ចការរដ្ឋបាល
៤៤.លោក	នុន លីមភ័ង	មន្ត្រីការិយាល័យរដ្ឋបាល នៃនាយកដ្ឋានកិច្ចការរដ្ឋបាល

៤៥.លោកស្រី	ប៉ា សុគន្ធាវី	អនុប្រធានការិយាល័យរដ្ឋបាល និងបុគ្គលិក នៃនាយកដ្ឋាននីតិកម្មកសិកម្ម
៤៦.លោកស្រី	ល្បែង ចរលក្ខណ៍	មន្ត្រីការិយាល័យហិរញ្ញកិច្ច នៃនាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ
៤៧.លោក	ឌី សុផារ៉ា	អនុប្រធានការិយាល័យកៅស៊ូ ខេត្តកំពង់ចាម
៤៨.លោកស្រី	អេង សុគន្ធាវី	មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល ខេត្តកំពង់ចាម
៤៩.លោកស្រី	សំ ស៊ីផាន	មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ខេត្តកំពង់ចាម
៥០.លោកស្រី	ចេន ម៉ាលី	មន្ត្រីការិយាល័យកសិកម្មស្រុកព្រៃឈរ ខេត្តកំពង់ចាម
៥១.លោក	ហ៊ុន សុធួប	មន្ត្រីការិយាល័យកសិកម្មក្រុងកំពង់ចាម ខេត្តកំពង់ចាម
៥២.លោកស្រី	ឡាយ ស្រីពុំ	មន្ត្រីការិយាល័យរដ្ឋបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តរតនគិរី
៥៣.លោក	ឃឹម សុខឃា	មន្ត្រីការិយាល័យកៅស៊ូ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តរតនគិរី
៥៤.លោក	គុន មេសា	មន្ត្រីការិយាល័យកសិកម្មស្រុកអូរយ៉ាដាវ ខេត្តរតនគិរី
៥៥.លោក	ប្រែង ចុល	មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី
៥៦.លោក	ខាត សុផារ៉ា	មន្ត្រីការិយាល័យផ្សព្វផ្សាយ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី
៥៧.លោក	ឈុក សំណាង	មន្ត្រីការិយាល័យក្សេត្រសាស្ត្រ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ
៥៨.លោក	សូ សុខារី	មន្ត្រីការិយាល័យនីតិកម្មកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ
៥៩.លោក	លាង ពន្លឺ	មន្ត្រីការិយាល័យកសិ-ឧស្សាហកម្ម ខេត្តក្រចេះ
៦០.លោក	សាន់ ហុយណាង	មន្ត្រីការិយាល័យកសិកម្មក្រុងក្រចេះ ខេត្តក្រចេះ
៦១.លោក	អ៊ុំ សុវណ្ណារ៉ា	នាយសង្កាត់រដ្ឋបាលជលផលឆ្នង ខេត្តក្រចេះ
៦២.លោកស្រី	ជា ម៉ូនីន	មន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្ម ខេត្តស្វាយរៀង
៦៣.លោកស្រី	ល្បែង សុខនី	មន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាល ខេត្តស្វាយរៀង
៦៤.លោក	នុំ សុគន្ធារាម	មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ខេត្តបាត់ដំបង
៦៥.លោក	ម៉ែន ធួប	មន្ត្រីការិយាល័យផែនការ គណនេយ្យ ខេត្តបាត់ដំបង
៦៦.លោក	សែត វិនិត	មន្ត្រីការិយាល័យកសិ-ឧស្សាហកម្ម ខេត្តបាត់ដំបង
៦៧.លោក	ជួន ឌីនធឿត	មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម ខេត្តបាត់ដំបង
៦៨.លោក	ឈុន សុគន្ធារីត្ត	មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម ខេត្តបាត់ដំបង
៦៩.លោក	ឃុន ចំរើន	មន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាល ខេត្តបាត់ដំបង
៧០.លោក	ហ៊ុន សើន	អនុប្រធានការិយាល័យកៅស៊ូ ខេត្តប៉ៃលិន
៧១.លោក	ប្រី គឹមសុន	អនុប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល ខេត្តប៉ៃលិន
៧២.លោក	ជា ណាត	មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល ខេត្តប៉ៃលិន
៧៣.លោក	ឡាន លីណា	មន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្ម ខេត្តប៉ៃលិន
៧៤.លោក	ហេ ឌីនឃាន	មន្ត្រីការិយាល័យវិទ្យាស្ថានកសិកម្ម ខេត្តប៉ៃលិន
៧៥.លោក	គង់ សុជា	អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ខេត្តសៀមរាប
៧៦.លោក	ជា សុភ័ក្ត្រ	អនុប្រធានការិយាល័យកសិ-ឧស្សាហកម្ម ខេត្តសៀមរាប
៧៧.លោក	ហ៊ុន ធួប	មន្ត្រីការិយាល័យផែនការ គណនេយ្យ ខេត្តសៀមរាប

៧៨.លោក	ស៊ុយ សិរិ	មន្ត្រីការិយាល័យកសិកម្មស្រុកបន្ទាយស្រី ខេត្តសៀមរាប
៧៩.លោក	ឌី រស្មី	មន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្ម ខេត្តព្រះវិហារ
៨០.លោក	ស៊ីម ដា	មន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្ម ខេត្តព្រះវិហារ
៨១.លោក	លន់ ពល	មន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្ម ខេត្តព្រះវិហារ
៨២.លោក	នាយ មនិន្ទ	មន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្ម ខេត្តព្រះវិហារ
៨៣.លោក	ជិន សុខន	មន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្ម ខេត្តព្រះវិហារ
៨៤.លោក	ឈយ ភក្តី	មន្ត្រីការិយាល័យនីតិកម្មកសិកម្ម ខេត្តព្រះវិហារ
៨៥.លោក	ចែម ចាត	មន្ត្រីការិយាល័យរក្សាត្រសាស្ត្រនិងផលិតភាពកសិកម្ម ខេត្តព្រះវិហារ
៨៦.លោក	ម៉ៅ ផាត	មន្ត្រីការិយាល័យរក្សាត្រសាស្ត្រនិងផលិតភាពកសិកម្ម ខេត្តព្រះវិហារ
៨៧.លោក	ម៉ុង សុគន់	មន្ត្រីការិយាល័យរក្សាត្រសាស្ត្រនិងផលិតភាពកសិកម្ម ខេត្តព្រះវិហារ
៨៨.លោក	នោក សុភក្រាត	មន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាល ខេត្តព្រះវិហារ
៨៩.លោក	ភីក លីមឡុន	មន្ត្រីការិយាល័យកសិកម្មក្រុងព្រះវិហារ ខេត្តព្រះវិហារ
៩០.លោក	យ៉ន វ៉ានី	មន្ត្រីការិយាល័យកសិកម្មស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ
៩១.លោកស្រី	ម៉ោង ចន្ទី	មន្ត្រីការិយាល័យរដ្ឋបាល ខេត្តព្រះវិហារ
៩២.លោកស្រី	ហាម កញ្ញាណ	មន្ត្រីការិយាល័យផែនការ គណនេយ្យ ខេត្តឧត្តរមានជ័យ
៩៣.លោកស្រី	ខាយ សំនៀង	មន្ត្រីការិយាល័យរដ្ឋបាល បុគ្គលិក ខេត្តឧត្តរមានជ័យ
៩៤.លោក	យ៉ាន់ ចន	មន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាល ខេត្តឧត្តរមានជ័យ
៩៥.លោក	ភីក សាមៀន	អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ខេត្តកំពង់ស្ពឺ
៩៦.លោក	នន សុភក្រា	មន្ត្រីការិយាល័យរដ្ឋបាល បុគ្គលិក ខេត្តកំពង់ស្ពឺ
៩៧.លោក	លិញ្ញា ចាន់វ៉ែម	មន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្ម ខេត្តកំពង់ស្ពឺ
៩៨.លោក	ចេន ប្រពៃ	មន្ត្រីការិយាល័យរក្សាត្រសាស្ត្រ និងផលិតភាពកសិកម្ម ខេត្តកំពង់ស្ពឺ
៩៩.លោក	ធាន ចន	មន្ត្រីការិយាល័យរក្សាត្រសាស្ត្រ និងផលិតភាពកសិកម្ម ខេត្តកំពង់ស្ពឺ
១០០.លោក	សាយ ពន្លឺចិន្តៈ អរុណា	ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម ខេត្តស្ទឹងត្រែង
១០១.លោកស្រី	តែម សោតា	អនុប្រធានការិយាល័យផែនការ គណនេយ្យ ខេត្តស្ទឹងត្រែង
១០២.លោក	គីមលន់ វឌ្ឍនៈ	អនុប្រធានការិយាល័យកៅស៊ូ ខេត្តស្ទឹងត្រែង
១០៣.លោកស្រី	ឃឹម រតនា	មន្ត្រីការិយាល័យរក្សាត្រសាស្ត្រ និងផលិតភាពកសិកម្ម ខេត្តតាកែវ
១០៤.លោកស្រី	តែម សុភន	មន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្ម ខេត្តតាកែវ
១០៥.លោកស្រី	ឃុន សោតា	មន្ត្រីខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ
១០៦.លោក	ជុំ ស៊ីថាត	មន្ត្រីខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ
១០៧.លោក	ផាន់ សុភា	មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើតាកែវ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ
១០៨.លោក	លី ប្រាជ្ញធិត្យ	មន្ត្រីការិយាល័យរដ្ឋបាល បុគ្គលិក ខេត្តកំពង់ធំ
១០៩.លោកស្រី	ស្រេង ស៊ីវ៉ាន	មន្ត្រីការិយាល័យរដ្ឋបាល បុគ្គលិក ខេត្តកំពង់ធំ
១១០.លោកស្រី	ពេជ្យ រដ្ឋា	មន្ត្រីការិយាល័យរដ្ឋបាល បុគ្គលិក ខេត្តកំពង់ធំ
១១១.លោក	យ៉ែម អក្កដា	មន្ត្រីការិយាល័យវិស្វកម្មកសិកម្ម ខេត្តកំពង់ធំ



១១២.លោកស្រី	សេង សុភ័ស្ត	មន្ត្រីការិយាល័យកៅស៊ូ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ
១១៣.លោកស្រី	ឈុំ សុខនី	មន្ត្រីការិយាល័យកៅស៊ូ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ
១១៤.លោកស្រី	ប៉ែន ធីណា	មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ធំ ខេត្តកំពង់ធំ
១១៥.លោកស្រី	ស៊ុន ស៊ីថា	មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ធំ ខេត្តកំពង់ធំ
១១៦.លោក	អ៊ុន អ	នាយរងសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយលើ ខេត្តកំពង់ធំ
១១៧.លោក	ធឿន សុផាន់នី	មន្ត្រីការិយាល័យកសិ-ឧស្សាហកម្ម ខេត្តបន្ទាយមានជ័យ
១១៨.លោក	នុន ផុន	មន្ត្រីការិយាល័យរក្សាត្រសាស្ត្រនិងផលិតភាពកសិកម្ម ខេត្តបន្ទាយមានជ័យ
១១៩.លោកស្រី	ធឿន ឡា	មន្ត្រីការិយាល័យផែនការគណនេយ្យ ខេត្តបន្ទាយមានជ័យ
១២០.លោក	ផែ សុភក្តិ	មន្ត្រីការិយាល័យផែនការគណនេយ្យ ខេត្តបន្ទាយមានជ័យ
១២១.លោក	សេង សារ៉េត	មន្ត្រីការិយាល័យគ្រឿងបន្តុកសិកម្ម នៃ ខេត្តបន្ទាយមានជ័យ
១២២.លោក	ទួន សៅ	មន្ត្រីការិយាល័យផែនការគណនេយ្យ ខេត្តកណ្តាល
១២៣.លោកស្រី	ស៊ី សំឡើង	មន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាល ខេត្តកណ្តាល
១២៤.លោក	កង ណារ៉ា	មន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាល ខេត្តកណ្តាល
១២៥.លោក	ឃុន វ៉ាន់ឡើ	នាយរងរដ្ឋបាលជលផលប្រសិទ្ធភាព រាជធានីភ្នំពេញ
១២៦.លោក	វ៉ាន់ លន់	មន្ត្រីខណ្ឌរដ្ឋបាលជលផល រាជធានីភ្នំពេញ
១២៧.លោក	សាំង សុផា	នាយរងសង្កាត់រដ្ឋបាលជលផលប្រសិទ្ធភាព រាជធានីភ្នំពេញ
១២៨.លោកស្រី	តាំង យ៉េតណា	នាយរងសង្កាត់រដ្ឋបាលជលផលប្រាំងចំរេះ រាជធានីភ្នំពេញ
១២៩.លោកស្រី	វ៉ាន់ ចាន់ស្រីពៅ	មន្ត្រីការិយាល័យរុក្ខដម្រើមសិទ្ធិ នៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា
១៣០.លោក	សុន ឡាឌី	មន្ត្រីការិយាល័យរដ្ឋបាល បុគ្គលិក នៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា
១៣១.លោក	ស្រី សុភា	មន្ត្រី នៃមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម
១៣២.លោក	សយ សុខា	មន្ត្រី នៃមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម

មាត្រា ២. - រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសមាជិកខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ថ្ងៃព្រហស្បតិ៍ ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០១៨
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០១៨

ស្នាក់ ច សំរិទ្ធិស័ក ព.ស. ២៥៦២
ខែ កញ្ញា ឆ្នាំ ២០១៨

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ...៨៤៨...ស.ក្រ.៧៧



អនុក្រឹត្យ

ស្តីពីការជូនមេធាវីការងារ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល

សម្រេច


មាត្រា ១. បំពាក់ **មេធាវីការងារ** តាមលំដាប់ថ្នាក់ ជូនមន្ត្រីរាជការចំនួន ១២៥៤ រូប ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិ កន្លងមក ដូចមានរាយនាមខាងក្រោម៖

ក. មេធាវីមានការងារ

១- លោកស្រីឱសថ.	ឈឹម ម៉ាលី	អនុប្រធាន នាយកដ្ឋានគ្រប់គ្រងបុគ្គលិក
២- លោកឱសថ.	ហែម មុនីរិទ្ធ	អនុប្រធាន នាយកដ្ឋានរដ្ឋបាល
៣- លោក	នុន សុវណ្ណា	អនុប្រធាន នាយកដ្ឋានរដ្ឋបាល
៤- លោក	គឹម ណារ៉ែន	អនុប្រធាន នាយកដ្ឋានថវិកានិងហិរញ្ញវត្ថុ
៥- លោក	រស់ ឈុនអៀង	នាយករង ទីភ្នាក់ងារបញ្ជាក់ចំណាយសេវាសុខាភិបាល
៦- លោកស្រី	អឿន សុធារី	នាយករង ទីភ្នាក់ងារបញ្ជាក់ចំណាយសេវាសុខាភិបាល
៧- លោកស្រី	វី ភានធី	ប្រធានការិយាល័យ នាយកដ្ឋានគ្រប់គ្រងបុគ្គលិក
៨- លោក	ស្រី ភារី	ប្រធានការិយាល័យ នាយកដ្ឋានគ្រប់គ្រងបុគ្គលិក
៩- លោកវេជ្ជបណ្ឌិត	ឃឹត សុខកំសាន្ត	ប្រធានការិយាល័យ នាយកដ្ឋានរដ្ឋបាល
១០- លោក	សេង សម្មាណា	ប្រធានការិយាល័យ នាយកដ្ឋានរដ្ឋបាល
១១- លោកទទួលបណ្ឌិត	ប្រាក់ វណ្ណី	ប្រធានការិយាល័យ នាយកដ្ឋាននីតិកម្ម
១២- លោកស្រី	សូ ណារី	ប្រធានការិយាល័យ នាយកដ្ឋានថវិកានិងហិរញ្ញវត្ថុ

១៣-	លោក	តឹក សុភៀន	ប្រធានការិយាល័យ ទីភ្នាក់ងារបញ្ជាក់ចំណាយសេវាសុខាភិបាល
១៤-	លោកស្រី	ប៉ែន សារីន	មន្ត្រីរាជការ នាយកដ្ឋានគ្រប់គ្រងបុគ្គលិក
១៥-	លោកស្រី	គឹម ផាន	មន្ត្រីរាជការ នាយកដ្ឋានគ្រប់គ្រងបុគ្គលិក
១៦-	លោកស្រី	តាត សុពណ៍	មន្ត្រីរាជការ នាយកដ្ឋានរដ្ឋបាល
១៧-	លោកស្រី	ពៅ ម៉ារឌី	មន្ត្រីរាជការ នាយកដ្ឋានរដ្ឋបាល ។
១៨-	លោកស្រីវេជ្ជបណ្ឌិត	នេត្រ នី	អនុប្រធាន នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ
១៩-	លោកវេជ្ជបណ្ឌិត	សំ ស៊ីណា	អនុប្រធាន នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស
២០-	លោកវេជ្ជបណ្ឌិត	វ៉ែងត សុវណ្ណ	អនុប្រធាន នាយកដ្ឋានការពារសុខភាព
២១-	លោក	ម៉ែយ ផល្លី	ប្រធានការិយាល័យ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
២២-	លោកសាស្ត្រាចារ្យរង	យ៉ែម សុផល	ប្រធានការិយាល័យ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
២៣-	លោក	ឈិន សោភ័ណ	អនុប្រធានការិយាល័យ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
២៤-	លោកស្រី	ព្រាប ដារី	អនុប្រធានការិយាល័យ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
២៥-	លោក	សាយ សារ៉ាត	មន្ត្រីរាជការ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
២៦-	លោកស្រីវេជ្ជបណ្ឌិត	អ៊ុំ យ៉ារ៉ានី	ប្រធានការិយាល័យ មន្ទីរពេទ្យព្រះអង្គឌួង
២៧-	លោក	ហ៊ិន ចាន់ស៊ីថា	ប្រធានការិយាល័យ មន្ទីរពេទ្យព្រះអង្គឌួង
២៨-	លោកវេជ្ជបណ្ឌិត	លី ប៊ុនឈឿន	មន្ត្រីរាជការ មន្ទីរពេទ្យព្រះអង្គឌួង
២៩-	លោកសាស្ត្រាចារ្យ	ឈឿន ឌ្រី	មន្ត្រីរាជការ មន្ទីរពេទ្យកុមារជាតិ
៣០-	លោកស្រីវេជ្ជបណ្ឌិត	ខ្លឹង ផល្លី	អនុប្រធាន មជ្ឈមណ្ឌលជាតិកំចាត់រោគរបេងនិងហង់សិន
៣១-	លោកវេជ្ជបណ្ឌិត	អុន ស៊ីផាន់	ប្រធានការិយាល័យរដ្ឋបាលមជ្ឈមណ្ឌលជាតិកំចាត់រោគរបេងនិងហង់សិន
៣២-	លោក	ប៊ុច សុផី	អនុប្រធាន មជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក
៣៣-	លោកវេជ្ជបណ្ឌិត	ឃុន គឹមរិក្ខ	ប្រធានការិយាល័យបច្ចេកទេសមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន
៣៤-	លោកវេជ្ជបណ្ឌិត	អ៊ុន សុខាន់យ៉ា	មន្ត្រីរាជការមជ្ឈមណ្ឌលជាតិកំចាត់រោគរបេងនិងហង់សិន
៣៥-	លោកស្រី	ម៉ែន ច័ន្ទសុផល	អនុប្រធានលេខាធិការដ្ឋានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន
៣៦-	លោក	ស៊ាន ស៊ីវន	ប្រធានការិយាល័យ មន្ទីរសុខាភិបាលខេត្តព្រះវិហារ
៣៧-	លោកវេជ្ជបណ្ឌិត	គុជ ស៊ីថា	អនុប្រធាន មន្ទីរសុខាភិបាលខេត្តស្វាយរៀង
៣៨-	លោកវេជ្ជបណ្ឌិត	អន សុភី	អនុប្រធានមន្ទីរពេទ្យខេត្តមន្ទីរសុខាភិបាលខេត្តស្វាយរៀង
៣៩-	លោកវេជ្ជបណ្ឌិត	ម៉ៅញ សុខា	អនុប្រធានមន្ទីរពេទ្យខេត្តមន្ទីរសុខាភិបាលខេត្តស្វាយរៀង
៤០-	លោកវេជ្ជបណ្ឌិត	ទៀន សាបុណ្យ	ប្រធានស្រុកប្រតិ.ស្វាយរៀង មន្ទីរសុខាភិបាលខេត្តស្វាយរៀង
៤១-	លោក	ឈុយ វាសនា	ប្រធានការិយាល័យ មន្ទីរសុខាភិបាលខេត្តសៀមរាប

៤២-	លោកស្រី	អ៊ា សំរោត	ប្រធានការិយាល័យ មន្ទីរសុខាភិបាលខេត្តសៀមរាប
៤៣-	លោកស្រីឱសថ.	លី វណ្ណៈ	ប្រធានការិយាល័យ មន្ទីរសុខាភិបាលខេត្តសៀមរាប
៤៤-	លោកស្រី	ញាណ ហេមា	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តសៀមរាប
៤៥-	លោក	កួយ គួងម៉េង	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តសៀមរាប
៤៦-	លោក	សេង សុភា	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តសៀមរាប
៤៧-	លោកស្រី	សាំង រី	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តសៀមរាប
៤៨-	លោកស្រី	មាស សុម៉ាលី	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តសៀមរាប
៤៩-	លោកស្រី	ទួន ធី	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តសៀមរាប
៥០-	លោកស្រី	ព្រំ សុខានី	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តសៀមរាប
៥១-	លោកស្រី	ច្រឹង សារី	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តសៀមរាប
៥២-	លោក	នៅ សំអន	ប្រធានការិយាល័យ.ប្រតិបត្តិ.មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ
៥៣-	លោក	អយ សុគន្ធិវៈ	អនុការិយាល័យ.ប្រតិបត្តិ.មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ
៥៤-	លោកវេជ្ជបណ្ឌិត	កែវ ស្រីង	អនុប្រធាន មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ
៥៥-	លោកវេជ្ជបណ្ឌិត	រស់ វិគ្គប្រសិទ្ធ	អនុការិយាល័យ.ប្រតិបត្តិ.មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ
៥៦-	លោកគ្រូពេទ្យ	ឃួន ស៊ី	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ
៥៧-	លោកស្រី	តែ ទីនី	ប្រធានការិយាល័យ.ប្រតិបត្តិ.មន្ទីរសុខាភិបាលខេត្តតាកែវ
៥៨-	លោក	តែ សេរីបុណ្យ	ប្រធានមន្ទីរពេទ្យខេត្ត មន្ទីរសុខាភិបាលខេត្តតាកែវ
៥៩-	លោក	ប្រាក់ ប៊ុនធឿន	ប្រធានការិយាល័យ.ប្រតិបត្តិ.មន្ទីរសុខាភិបាលខេត្តតាកែវ
៦០-	លោក	ហ៊ឹង សាមិត្ត	ប្រធានការិយាល័យ.ប្រតិបត្តិ.មន្ទីរសុខាភិបាលខេត្តតាកែវ
៦១-	លោក	តែ វ៉ាន់ថា	អនុប្រធានមន្ទីរពេទ្យខេត្ត មន្ទីរសុខាភិបាលខេត្តតាកែវ
៦២-	លោកស្រី	ខៀវ សុភាព	អនុប្រធានការិយាល័យ.ប្រតិបត្តិ.មន្ទីរសុខាភិបាលខេត្តតាកែវ
៦៣-	លោក	សួន ចាន់ធី	អនុប្រធានការិយាល័យ.ប្រតិបត្តិ.មន្ទីរសុខាភិបាលខេត្តតាកែវ
៦៤-	លោកស្រី	ពុយ ពិសី	អនុប្រធានមន្ទីរ មន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី
៦៥-	លោក	នុត ហួន	ប្រធានការិយាល័យ.គណនេយ្យ មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៦៦-	លោក	ទឹម ថានី	ប្រធានមន្ទីរពេទ្យបង្អែកខេត្ត មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៦៧-	លោក	ហុក គ្រី	ប្រធានការិយាល័យ.ស្រុកប្រតិបត្តិភ្នំស្រួច មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៦៨-	លោក	អូន ម៉ោន	ប្រធានការិយាល័យ.ស្រុកប្រតិបត្តិគងពិសីមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៦៩-	លោក	នៅ សុវត្ថាវី	ប្រធានការិយាល័យ.ស្រុកប្រតិបត្តិឧដុង្គមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ



៧០-	លោក	គឹម សុភាព	ប្រធានមន្ទីរពេទ្យបង្អែកឧដុង្គ មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៧១-	លោក	គឹម ចន្ទន	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៧២-	លោកស្រី	ចិន្ត យុទ្ធានី	អនុប្រធានការិយាល័យរដ្ឋបាល បុគ្គលិក មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៧៣-	លោកស្រី	វ៉ាន់ ហ៊ឹម	អនុប្រធានការិយាល័យរដ្ឋបាល បុគ្គលិក មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៧៤-	លោក	អ៊ុំ សារ៉ន	អនុប្រធានមន្ទីរពេទ្យបង្អែកខេត្ត មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៧៥-	លោក	ឆេង សុវត្ថា	អនុប្រធានមន្ទីរពេទ្យបង្អែកខេត្ត មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៧៦-	លោក	ស៊ូ វណ្ណធុន	អនុប្រធានការិ.ស្រុកប្រតិបត្តិគងពិសីមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៧៧-	លោក	ម៉ៅ សៅ	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៧៨-	លោក	ឯក សារុន	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៧៩-	លោក	អ៊ុំ សាយ	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៨០-	លោកស្រី	សិន ថាច	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៨១-	លោកស្រី	ហ៊ុយ សុខា	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៨២-	លោក	មី រឿ	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៨៣-	លោក	សុខ សំណាង	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៨៤-	លោកវេជ្ជបណ្ឌិត	វ៉ា សារុដ	អនុប្រធាន មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៨៥-	លោកវេជ្ជបណ្ឌិត	ម៉ែន ប៊ុនណាន	អនុប្រធាន មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៨៦-	លោកវេជ្ជបណ្ឌិត	អ៊ុក វ៉ារ៉ង់	អនុប្រធាន មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៨៧-	លោកសាស្ត្រាចារ្យ	យិន ស៊ីណាត	ប្រធានមន្ទីរពេទ្យខេត្ត មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៨៨-	លោកវេជ្ជបណ្ឌិត	សៅ សំបូរ	ប្រធានការិ.សុខា.ស្រុក.កំពង់ចាមកំពង់សៀម មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៨៩-	លោកវេជ្ជបណ្ឌិត	តាន់ ហាក់លាង	ប្រធានការិ.រដ្ឋបាល-បុគ្គលិក មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៩០-	លោកវេជ្ជបណ្ឌិត	កែវ ចាន់តារា	ប្រធាន ការិ.បច្ចេកទេស មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៩១-	លោក	អែល សិទ្ធា	អនុប្រធានការិ.គណនេយ្យ មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៩២-	លោកវេជ្ជ.ឯកទេស	មី មុនីបូរិន្ទ	អនុប្រធានមន្ទីរពេទ្យខេត្ត មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៩៣-	លោកវេជ្ជ.ឯកទេស	លនទ្រិយ៍ ប៉ាទ្រិច	អនុប្រធានមន្ទីរពេទ្យខេត្ត មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៩៤-	លោកវេជ្ជបណ្ឌិត	ច្រឹង នរិទ្ធ	អនុប្រធានមន្ទីរពេទ្យខេត្ត មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៩៥-	លោកវេជ្ជបណ្ឌិត	ឆៅ ច័ន្ទផល	អនុប្រធានមន្ទីរពេទ្យខេត្ត មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៩៦-	លោកវេជ្ជ.ឯកទេស	ថាន់ សុវណ្ណដេត	អនុប្រធានមន្ទីរពេទ្យខេត្ត មន្ទីរសុខាភិបាលខេត្តកំពង់ចាម

៩៧-	លោកវេជ្ជបណ្ឌិត	យឹម ណារី	ប្រធានការិ.សុខា.ស្រុក ស្ទឹងត្រង់ មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៩៨-	លោកបណ្ឌិត	ហេង គឹមអ៊ាន	ប្រធានការិ.សុខា.ស្រុក ស្រីសន្ធរ មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៩៩-	លោកវេជ្ជបណ្ឌិត	ទូច ហួត	ប្រធានមន្ទីរពេទ្យបង្អែកបាធាយ មន្ទីរសុខាភិបាលខេត្តកំពង់ចាម
១០០-	លោកវេជ្ជបណ្ឌិត	អ៊ុន រុធី	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ចាម
១០១-	លោកវេជ្ជបណ្ឌិត	ដែ សុផារ៉ាត	ប្រធានការិ.សុខា.ស្រុក ជើងព្រៃ មន្ទីរសុខាភិបាលខេត្តកំពង់ចាម
១០២-	លោកវេជ្ជបណ្ឌិត	សារៈ មុនី	អនុប្រធាន មន្ទីរសុខាភិបាលខេត្តកំពង់ចាម
១០៣-	លោកស្រីវេជ្ជបណ្ឌិត	ចាប់ ច័ន្ទធីតា	អនុប្រធានមន្ទីរពេទ្យខេត្ត មន្ទីរសុខាភិបាលខេត្តកំពង់ចាម
១០៤-	លោកវេជ្ជបណ្ឌិត	អ៊ឹង ជាហ៊ាង	ប្រធានការិ.សុខា.ស្រុក កងមាស មន្ទីរសុខាភិបាលខេត្តកំពង់ចាម
១០៥-	លោក	មាជ ហៃ	អនុប្រធានការិ.គណនេយ្យ មន្ទីរសុខាភិបាលខេត្តកំពង់ចាម
១០៦-	លោកវេជ្ជបណ្ឌិត	ស្វាយ សេរីវុធិ	អនុប្រ.ការិ.សុខា.ស្រុក កំពង់ចាម-កំពង់សៀម មន្ទីរសុខាភិបាលខេត្តកំពង់ចាម
១០៧-	លោកវេជ្ជបណ្ឌិត	តាន់ គឹមអេង	ប្រធានមន្ទីរពេទ្យបង្អែក ចំការលើ មន្ទីរសុខាភិបាលខេត្តកំពង់ចាម
១០៨-	លោក	ហាម សំផា	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ចាម
១០៩-	លោក	ចាន់ ផល្លីន	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ចាម
១១០-	លោកស្រី	សាន់ សុផាន់ណា	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ចាម
១១១-	លោកវេជ្ជបណ្ឌិត	គឹម គឹមស្រីន់	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ចាម
១១២-	លោកឱសថការី	មៀង ម៉េងនាន	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ចាម
១១៣-	លោកវេជ្ជបណ្ឌិត	ហេង ដាលោ	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ចាម
១១៤-	លោកស្រី	អុក ថារី	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ចាម
១១៥-	លោក	យឹម រតនា	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ចាម
១១៦-	លោក	ប៉ៅ គឹមផល	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ចាម
១១៧-	លោកវេជ្ជបណ្ឌិត	ឯក ប៊ុនថន	ប្រធានការិ.ស្រុកប្រតិបត្តិ មន្ទីរសុខាភិបាលខេត្តកណ្តាល
១១៨-	លោកវេជ្ជបណ្ឌិត	ស្រុង លីម	ប្រធានការិ.ស្រុកប្រតិបត្តិ មន្ទីរសុខាភិបាលខេត្តកណ្តាល
១១៩-	លោកវេជ្ជបណ្ឌិត	អ៊ូ ច័ន្ទតារាមុនី	ប្រធានការិ.ស្រុកប្រតិបត្តិ មន្ទីរសុខាភិបាលខេត្តកណ្តាល
១២០-	លោកវេជ្ជបណ្ឌិត	ឆាយ វណ្ណថុន	អនុប្រធានការិ.ស្រុកប្រតិបត្តិ មន្ទីរសុខាភិបាលខេត្តកណ្តាល
១២១-	លោកវេជ្ជបណ្ឌិត	ទៀង សារ៉ាត	អនុប្រធានការិ.ស្រុកប្រតិបត្តិ មន្ទីរសុខាភិបាលខេត្តកណ្តាល
១២២-	លោកវេជ្ជបណ្ឌិត	ចាន់ ងី	អនុប្រធានមន្ទីរពេទ្យខេត្ត មន្ទីរសុខាភិបាលខេត្តកណ្តាល
១២៣-	លោក	ស៊ុន កែវស៊ីថា	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកណ្តាល

១២៤-	លោក	ហម ហេង	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកណ្តាល
១២៥-	លោកស្រី	ឥន្ទ ស៊ីណេត	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកណ្តាល
១២៦-	លោក	ប៊ុត ស៊ីថា	ប្រធានការិយាល័យ រដ្ឋបាល មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់
១២៧-	លោកស្រី	ស្វង វ៉ានី	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់
១២៨-	លោក	ប៊ុច ប៊ុនធឿន	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់
១២៩-	លោក	ចន្ទី គិរីវឌ្ឍ	ប្រធានរដ្ឋបាល/គណនេយ្យស្រុកប្រ.បា.កាន មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់
១៣០-	លោក	កើត មីម	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់
១៣១-	លោក	នួន និរន្តរ៍	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់
១៣២-	លោក	តឹក សុភាព	អនុប្រធានមន្ទីរសុខាភិបាលខេត្ត មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់
១៣៣-	លោក	ហ៊ុន ភឿន	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់
១៣៤-	លោក	នី ផារី	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់
១៣៥-	លោកវេជ្ជបណ្ឌិត	ទន រ័ត្នី	អនុប្រធាន មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង
១៣៦-	លោកស្រីវេជ្ជបណ្ឌិត	ឃុត សុផិណា	អនុប្រធាន មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង
១៣៧-	លោក	ជួ សេងលាភ	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង
១៣៨-	លោកវេជ្ជបណ្ឌិត	ស៊ុយ សុភាព	ប្រធានមន្ទីរពេទ្យខេត្ត មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង
១៣៩-	លោក	ហឿ សេផិល	អនុប្រធានមន្ទីរពេទ្យខេត្ត មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង
១៤០-	លោកវេជ្ជបណ្ឌិត	រិន វ៉ារ្យុន៍	ប្រធានការិយាល័យ មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង
១៤១-	លោក	ថង សារ៉េត	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង។

ខ. មេដាយប្រាក់អំពាវនាវ

១-	លោកទទួលបណ្ឌិត	គាំ ស៊ីនួន	អនុប្រធាននាយកដ្ឋាននីតិកម្ម
២-	លោកស្រី	សោ ណារី	ប្រធានការិយាល័យ នាយកដ្ឋាននីតិកម្ម
៣-	លោក	ខុប មានវិទ្ធ	ប្រធានការិយាល័យ នាយកដ្ឋានថវិកានិងហិរញ្ញវត្ថុ
៤-	លោកស្រី	សាត ពិសី	ប្រធានការិយាល័យ នាយកដ្ឋានរដ្ឋបាល
៥-	លោក	លីម សំរាត	ប្រធានការិយាល័យ អគ្គាធិការដ្ឋាន
៦-	លោក	គង់ ស្រួន	ប្រធានការិយាល័យ អគ្គាធិការដ្ឋាន
៧-	លោកវេជ្ជបណ្ឌិត	ចាន់ សាមា	អនុប្រធានការិយាល័យ នាយកដ្ឋានគ្រប់គ្រងបុគ្គលិក
៨-	លោកស្រី	ពៅ សាមីធី	អនុប្រធានការិយាល័យ នាយកដ្ឋានគ្រប់គ្រងបុគ្គលិក
៩-	លោកគ្រូពេទ្យ	ហោ ត្រី	អនុប្រធានការិយាល័យ នាយកដ្ឋានរដ្ឋបាល

១០-	លោក	ស៊ុយ វិទូ	អនុប្រធានការិយាល័យ នាយកដ្ឋានរដ្ឋបាល
១១-	លោក	គឹម តារា	អនុប្រធានការិយាល័យ នាយកដ្ឋានសវនកម្មផ្ទៃក្នុង
១២-	លោកវេជ្ជបណ្ឌិត	ឡេង ម៉ាប់	អនុប្រធានការិយាល័យ នាយកដ្ឋានសវនកម្មផ្ទៃក្នុង
១៣-	លោក	សាន់ វ៉ែន	អនុប្រធានការិយាល័យ នាយកដ្ឋានថវិកានិងហិរញ្ញវត្ថុ
១៤-	លោក	វ៉ែន រតនា	អនុប្រធានការិយាល័យ នាយកដ្ឋានថវិកានិងហិរញ្ញវត្ថុ
១៥-	លោក	ម៉ុក ទេវនាថ	អនុប្រធានការិយាល័យ នាយកដ្ឋានថវិកានិងហិរញ្ញវត្ថុ
១៦-	លោកស្រីគ្រូពេទ្យ	លី ប៊ុនធី	មន្ត្រីរាជការ នាយកដ្ឋានរដ្ឋបាល
១៧-	លោកស្រីគ្រូពេទ្យ	គឹម ចាន់មិត្តា	មន្ត្រីរាជការ នាយកដ្ឋានរដ្ឋបាល
១៨-	លោកស្រី	ស្រី ដារ៉ា	មន្ត្រីរាជការ នាយកដ្ឋាននីតិកម្ម
១៩-	លោក	ប៉ែន សុភី	មន្ត្រីរាជការ នាយកដ្ឋាននីតិកម្ម
២០-	លោកស្រី	ឈុន សុគន្ធា	មន្ត្រីរាជការ នាយកដ្ឋានថវិកានិងហិរញ្ញវត្ថុ
២១-	លោក	ហោង មាន	មន្ត្រីរាជការ នាយកដ្ឋានថវិកានិងហិរញ្ញវត្ថុ
២២-	លោក	ម៉ុក មឿន	មន្ត្រីរាជការ នាយកដ្ឋានថវិកានិងហិរញ្ញវត្ថុ
២៣-	លោកស្រី	លី បុណ្យបញ្ចង្គ	មន្ត្រីរាជការ នាយកដ្ឋានថវិកានិងហិរញ្ញវត្ថុ
២៤-	លោក	ឡេ សុវណ្ណារីន	មន្ត្រីរាជការ នាយកដ្ឋានថវិកានិងហិរញ្ញវត្ថុ
២៥-	លោក	លី សុទ្ធសិទ្ធិ	មន្ត្រីរាជការ នាយកដ្ឋានថវិកានិងហិរញ្ញវត្ថុ
២៦-	លោក	ខាត់ គា	មន្ត្រីរាជការ នាយកដ្ឋានថវិកានិងហិរញ្ញវត្ថុ
២៧-	លោក	លី សិនធាន	មន្ត្រីរាជការ នាយកដ្ឋានថវិកានិងហិរញ្ញវត្ថុ។
២៨-	លោកស្រីវេជ្ជបណ្ឌិត	ជន ស៊ីនួន	អនុប្រធាន នាយកដ្ឋានមន្ទីរពេទ្យ
២៩-	លោក	ហ្គាំង សាម៉េត	ប្រធានការិ.នាយកដ្ឋានឱសថចំណីអាហារបរិក្ខារពេទ្យនិងគ្រឿងសំអាង
៣០-	លោក	អាំង ហុកស្រ៊ុន	ប្រធានការិ.នាយកដ្ឋានឱសថចំណីអាហារបរិក្ខារពេទ្យនិងគ្រឿងសំអាង
៣១-	លោក	អ៊ុក សុវណ្ណ	អនុប្រធានការិ.នាយកដ្ឋានឱសថចំណីអាហារបរិក្ខារពេទ្យនិងគ្រឿងសំអាង
៣២-	លោកស្រីវេជ្ជបណ្ឌិត	ថែម វិរាវណ្ណ	អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ
៣៣-	លោកស្រីគ្រូពេទ្យ	អ៊ុក វណ្ណ	ប្រធានការិយាល័យ នាយកដ្ឋានសុខភាពផ្លូវចិត្តនិងការចំពោះគ្រឿងញៀន
៣៤-	លោកទន្តបណ្ឌិត	ហាក់ ស៊ីថន	អនុប្រធាន នាយកដ្ឋានការពារសុខភាព
៣៥-	លោកស្រី	ហៀក គិណ្ណារ៉ា	ប្រធានការិ.នាយកដ្ឋានឱសថចំណីអាហារបរិក្ខារពេទ្យនិងគ្រឿងសំអាង
៣៦-	លោកបណ្ឌិត	អៀង វត្តមុនី	ព្រឹទ្ធបុរសរង សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
៣៧-	លោកស្រី	ប៉ែន សុខារី	ប្រធានការិ. សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
៣៨-	លោក	ម៉ែន ម៉ានិត	ប្រធានការិ. សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
៣៩-	លោកបណ្ឌិត	បូរី សុផ្ការី:	អនុប្រធានការិ.សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល



៤០-	លោកស្រីទន្ត-ឯកទេស	សួន ម៉ូនីកា	មន្ត្រីរាជការ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
៤១-	លោកស្រី	ជុំ ថ័ន្ទដារី	មន្ត្រីរាជការ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
៤២-	លោកស្រី	ឌុច សុផាត	មន្ត្រីរាជការ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
៤៣-	លោកស្រីវេជ្ជបណ្ឌិត	ម៉ម វ៉ាន់ថារិទ្ធ	មន្ត្រីរាជការ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
៤៤-	លោកវេជ្ជបណ្ឌិត	អែម សុផា	មន្ត្រីរាជការ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
៤៥-	លោកវេជ្ជបណ្ឌិត	ស៊ុន វណ្ណៈ	មន្ត្រីរាជការ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
៤៦-	លោកស្រី	ជួន ម៉ុ	មន្ត្រីរាជការ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
៤៧-	លោកទន្ត-ឯកទេស	ស៊ុន សុវត្ថា	មន្ត្រីរាជការ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
៤៨-	លោកស្រី	ជៀស ស៊ីពុំ	មន្ត្រីរាជការ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
៤៩-	លោកស្រី	ប៉ែន គីមនី	មន្ត្រីរាជការ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
៥០-	លោកវេជ្ជ-ជំនាញ	វ៉ា សារ៉េន	ប្រធានការិយាល័យ មន្ទីរពេទ្យព្រះអង្គឌួង
៥១-	លោកវេជ្ជ-ឯកទេស	ម៉ារ អមរិន្ទ	អនុប្រធានការិយាល័យ មន្ទីរពេទ្យព្រះអង្គឌួង
៥២-	លោកវេជ្ជបណ្ឌិត	លីម ហ៊ាបលី	អនុប្រធានការិយាល័យ មន្ទីរពេទ្យព្រះអង្គឌួង
៥៣-	លោក	គាំ កោសល	មន្ត្រីរាជការ មន្ទីរពេទ្យព្រះអង្គឌួង
៥៤-	លោកវេជ្ជបណ្ឌិត	ឡា ភៀវ	មន្ត្រីរាជការ មន្ទីរពេទ្យព្រះអង្គឌួង
៥៥-	លោកវេជ្ជ-ឯកទេស	ប៉ូ រដ្ឋា	មន្ត្រីរាជការ មន្ទីរពេទ្យព្រះអង្គឌួង
៥៦-	លោកវេជ្ជបណ្ឌិត	អ៊ឹង ធនិទ្ធ	មន្ត្រីរាជការ មន្ទីរពេទ្យព្រះអង្គឌួង
៥៧-	លោកឱសថ.	អ៊ុក ចាន់តារា	មន្ត្រីរាជការ មន្ទីរពេទ្យព្រះអង្គឌួង
៥៨-	លោកវេជ្ជ-ឯកទេស	ស្រី វណ្ណៈ	មន្ត្រីរាជការ មន្ទីរពេទ្យព្រះអង្គឌួង
៥៩-	លោកស្រី	ទឹម ពុទ្ធារី	មន្ត្រីរាជការ មន្ទីរពេទ្យព្រះអង្គឌួង
៦០-	លោកស្រីវេជ្ជបណ្ឌិត	ហួត ចាន់ធានី	នាយករង មន្ទីរពេទ្យកុមារជាតិ
៦១-	លោកវេជ្ជបណ្ឌិត	លីម ណារិន	នាយករង មន្ទីរពេទ្យកុមារជាតិ
៦២-	លោកសាស្ត្រាចារ្យ	អ៊ឹង សុផល	នាយករង មន្ទីរពេទ្យកុមារជាតិ
៦៣-	លោក	ស្រីញ វិះជាតិ	ប្រធានការិយាល័យ មន្ទីរពេទ្យកុមារជាតិ
៦៤-	លោកវេជ្ជបណ្ឌិត	អ៊ឹង សារុត	ប្រធានការិយាល័យ មន្ទីរពេទ្យកុមារជាតិ
៦៥-	លោក	គីម ចន្ទា	មន្ត្រីរាជការ មន្ទីរពេទ្យកុមារជាតិ
៦៦-	លោកស្រី	ម៉ៅ តាន់ណារី	មន្ត្រីរាជការ មន្ទីរពេទ្យកុមារជាតិ
៦៧-	លោកវេជ្ជបណ្ឌិត	ស៊ុយ វ៉ារុប	មន្ត្រីរាជការ មន្ទីរពេទ្យកុមារជាតិ
៦៨-	លោកសាស្ត្រាចារ្យ	ជា ធីរ៉ាដា	មន្ត្រីរាជការ មន្ទីរពេទ្យកុមារជាតិ

៦៩-	លោកស្រីឱសថបណ្ឌិត	ស្រី វិស្វរ	មន្ត្រីរាជការ មន្ទីរពេទ្យកុមារជាតិ
៧០-	លោកសាស្ត្រាចារ្យ	អ៊ុន សុវណ្ណ	មន្ត្រីរាជការ មន្ទីរពេទ្យកុមារជាតិ
៧១-	លោកសាស្ត្រាចារ្យ	ជាន សុផល	មន្ត្រីរាជការ មន្ទីរពេទ្យកុមារជាតិ
៧២-	លោកសាស្ត្រាចារ្យ	ជឹង ជា	មន្ត្រីរាជការ មន្ទីរពេទ្យកុមារជាតិ
៧៣-	លោកវេជ្ជបណ្ឌិត	ទេព សុខា	មន្ត្រីរាជការ មន្ទីរពេទ្យកុមារជាតិ
៧៤-	លោក	ណារ យ៉ាឌី	មន្ត្រីរាជការ មន្ទីរពេទ្យកុមារជាតិ
៧៥-	លោកស្រី	គង់ ដានី	មន្ត្រីរាជការ មន្ទីរពេទ្យកុមារជាតិ
៧៦-	លោកស្រី	ងី សុណាត	មន្ត្រីរាជការ មន្ទីរពេទ្យកុមារជាតិ
៧៧-	លោក	ឃឹម ស្រីន	មន្ត្រីរាជការ មន្ទីរពេទ្យកុមារជាតិ
៧៨-	លោក	ជួង រចនា	មន្ត្រីរាជការ មន្ទីរពេទ្យកុមារជាតិ
៧៩-	លោក	ស្រេង គឹម	មន្ត្រីរាជការ មន្ទីរពេទ្យកុមារជាតិ
៨០-	លោកស្រី	ឆេង ច័ន្ទមុនី	មន្ត្រីរាជការ មន្ទីរពេទ្យកុមារជាតិ
៨១-	លោកស្រីវេជ្ជបណ្ឌិត	អ៊ុក សុគន្ធ	ប្រធានការិយាល័យមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព
៨២-	លោកវេជ្ជបណ្ឌិត	ហេង ប៊ុណ្ណា	មន្ត្រីរាជការ មជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព
៨៣-	លោកគ្រូពេទ្យ	ជេស រដ្ឋា	មន្ត្រីរាជការ មជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព
៨៤-	លោកវេជ្ជបណ្ឌិត	ឆេង សុខហេង	អនុប្រធានការិយាល័យបច្ចេកទេស មជ្ឈ.ជាតិកំចាត់រោគរបេងនិងហង់សិន
៨៥-	លោកវេជ្ជបណ្ឌិត	ឡូ ចាន់លី	អនុប្រធានការិយាល័យបច្ចេកទេសមជ្ឈ.ជាតិកំចាត់រោគរបេងនិងហង់សិន
៨៦-	លោកវេជ្ជបណ្ឌិត	នី កែវផារ៉ា	អនុប្រធានការិយាល័យគណនេយ្យ មជ្ឈ.ជាតិកំចាត់រោគរបេងនិងហង់សិន
៨៧-	លោកវេជ្ជបណ្ឌិត	សុខ សេងរុន	អនុប្រធានការិយាល័យគណនេយ្យមជ្ឈ.ជាតិកំចាត់រោគរបេងនិងហង់សិន
៨៨-	លោកវេជ្ជបណ្ឌិត	ឡាយ សម្បត្តិ	អនុប្រធានការិ.បច្ចេកទេសមជ្ឈ.ជាតិកំចាត់រោគរបេងនិងហង់សិន
៨៩-	លោកវេជ្ជបណ្ឌិត	ជា ម៉ានិត	មន្ត្រីរាជការមជ្ឈមណ្ឌលជាតិកំចាត់រោគរបេងនិងហង់សិន
៩០-	លោកវេជ្ជបណ្ឌិត	ឡុង វត្តមណី	មន្ត្រីរាជការមជ្ឈមណ្ឌលជាតិកំចាត់រោគរបេងនិងហង់សិន
៩១-	លោកវេជ្ជបណ្ឌិត	នឹម ស៊ីថាត	មន្ត្រីរាជការមជ្ឈមណ្ឌលជាតិកំចាត់រោគរបេងនិងហង់សិន
៩២-	លោកវេជ្ជបណ្ឌិត	គៀន សុរិយា	មន្ត្រីរាជការមជ្ឈមណ្ឌលជាតិកំចាត់រោគរបេងនិងហង់សិន
៩៣-	លោកស្រី	អ៊ី ហឿង	មន្ត្រីរាជការមជ្ឈមណ្ឌលជាតិកំចាត់រោគរបេងនិងហង់សិន
៩៤-	លោក	អ៊ុន ទិត្យារស្សី	មន្ត្រីរាជការមជ្ឈមណ្ឌលជាតិកំចាត់រោគរបេងនិងហង់សិន
៩៥-	លោកវេជ្ជបណ្ឌិត	ឡេង វិធីកា	មន្ត្រីរាជការ មជ្ឈមណ្ឌលជាតិកំចាត់រោគរបេងនិងហង់សិន
៩៦-	លោកវេជ្ជបណ្ឌិត	សេង សៅវិទូ	មន្ត្រីរាជការ មជ្ឈមណ្ឌលជាតិកំចាត់រោគរបេងនិងហង់សិន

៩៧-	លោកវេជ្ជបណ្ឌិត	អ៊ិន សុវណ្ណា	មន្ត្រីរាជការ មជ្ឈមណ្ឌលជាតិកំចាត់រោគរបេងនិងហង់សិន
៩៨-	លោក	ជី សុជាតិ	អនុប្រធានការិយាល័យបច្ចេកទេសមជ្ឈមណ្ឌលជាតិកំចាត់រោគរបេងនិងហង់សិន
៩៩-	លោក	យុង វឿកុល	មន្ត្រីរាជការមជ្ឈមណ្ឌលជាតិកំចាត់រោគរបេងនិងហង់សិន
១០០-	លោកស្រី	យី រង្សី	មន្ត្រីរាជការមជ្ឈមណ្ឌលជាតិកំចាត់រោគរបេងនិងហង់សិន
១០១-	លោកស្រី	គ្រួច វ៉ាយណែត	មន្ត្រីរាជការមជ្ឈមណ្ឌលជាតិកំចាត់រោគរបេងនិងហង់សិន
១០២-	លោក	សោម វិទ្ធី	មន្ត្រីរាជការមជ្ឈមណ្ឌលជាតិកំចាត់រោគរបេងនិងហង់សិន
១០៣-	លោក	វិន សុផល	មន្ត្រីរាជការមជ្ឈមណ្ឌលជាតិកំចាត់រោគរបេងនិងហង់សិន
១០៤-	លោកស្រី	ជា ម៉ារី	មន្ត្រីរាជការមជ្ឈមណ្ឌលជាតិកំចាត់រោគរបេងនិងហង់សិន
១០៥-	លោកស្រី	ឆន ណារណែត	មន្ត្រីរាជការមជ្ឈមណ្ឌលជាតិកំចាត់រោគរបេងនិងហង់សិន
១០៦-	លោក	ចាន់ សុផល	មន្ត្រីរាជការមជ្ឈមណ្ឌលជាតិកំចាត់រោគរបេងនិងហង់សិន
១០៧-	លោក	ធិក វិជិត	មន្ត្រីរាជការមជ្ឈមណ្ឌលជាតិកំចាត់រោគរបេងនិងហង់សិន
១០៨-	លោក	ធៀប ចាន់ថន	មន្ត្រីរាជការមជ្ឈមណ្ឌលជាតិកំចាត់រោគរបេងនិងហង់សិន
១០៩-	លោកស្រី	គឹម វត្តនា	មន្ត្រីរាជការមជ្ឈមណ្ឌលជាតិកំចាត់រោគរបេងនិងហង់សិន
១១០-	លោកស្រី	ឆាយ ស្វែងជាអាទិ៍	មន្ត្រីរាជការមជ្ឈមណ្ឌលជាតិកំចាត់រោគរបេងនិងហង់សិន
១១១-	លោក	សាំង សុណា	មន្ត្រីរាជការមជ្ឈមណ្ឌលជាតិកំចាត់រោគរបេងនិងហង់សិន
១១២-	លោកស្រី	ទុង រដ្ឋផល្លី	មន្ត្រីរាជការមជ្ឈមណ្ឌលជាតិកំចាត់រោគរបេងនិងហង់សិន
១១៣-	លោក	ទុយ ពេជ្រ	មន្ត្រីរាជការមជ្ឈមណ្ឌលជាតិកំចាត់រោគរបេងនិងហង់សិន
១១៤-	លោក	សេង ភីរក្ស	មន្ត្រីរាជការមជ្ឈមណ្ឌលជាតិកំចាត់រោគរបេងនិងហង់សិន
១១៥-	លោក	សៀ សុទ្ធី	មន្ត្រីរាជការមជ្ឈមណ្ឌលជាតិកំចាត់រោគរបេងនិងហង់សិន
១១៦-	លោក	នួន វាសនា	មន្ត្រីរាជការមជ្ឈមណ្ឌលជាតិកំចាត់រោគរបេងនិងហង់សិន
១១៧-	លោកស្រី	ហឹង សារី	មន្ត្រីរាជការមជ្ឈមណ្ឌលជាតិកំចាត់រោគរបេងនិងហង់សិន
១១៨-	លោក	រស់ សាផាត	មន្ត្រីរាជការមជ្ឈមណ្ឌលជាតិកំចាត់រោគរបេងនិងហង់សិន
១១៩-	លោកស្រី	អ្នង លីដា	មន្ត្រីរាជការមជ្ឈមណ្ឌលជាតិកំចាត់រោគរបេងនិងហង់សិន
១២០-	លោក	ហេង សារិន	មន្ត្រីរាជការមជ្ឈមណ្ឌលជាតិកំចាត់រោគរបេងនិងហង់សិន
១២១-	លោកវេជ្ជបណ្ឌិត	ឆាយ សៅវមុនី	អនុប្រធាន មន្ទីរសុខាភិបាលខេត្តព្រះវិហារ
១២២-	លោកវេជ្ជបណ្ឌិត	ស៊ឹម ស៊ីញ	អនុប្រធាន មន្ទីរសុខាភិបាលខេត្តព្រះវិហារ
១២៣-	លោកវេជ្ជបណ្ឌិត	យុន សោភ័ណតារា	ប្រធានការិយាល័យមន្ទីរសុខាភិបាលខេត្តព្រះវិហារ
១២៤-	លោកឱសថ.	គង់ សាកល	ប្រធានការិយាល័យមន្ទីរសុខាភិបាលខេត្តព្រះវិហារ



១២៥-	លោកវេជ្ជបណ្ឌិត	ឆាយ គឹមស្រេង	ប្រធានការិយាល័យមន្ទីរសុខាភិបាលខេត្តព្រះវិហារ
១២៦-	លោក	មាស សំអ៊ុន	អនុប្រធានការិយាល័យមន្ទីរសុខាភិបាលខេត្តព្រះវិហារ
១២៧-	លោក	តូច ស៊ីត	អនុប្រធានការិយាល័យមន្ទីរសុខាភិបាលខេត្តព្រះវិហារ
១២៨-	លោក	គួន កាយ	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តព្រះវិហារ
១២៩-	លោក	ហុក ប៊ុនហេង	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តព្រះវិហារ
១៣០-	លោកវេជ្ជបណ្ឌិត	សុក វាសនា	ប្រធានមន្ទីរពេទ្យបង្អែកខេត្ត មន្ទីរសុខាភិបាលខេត្តព្រះវិហារ
១៣១-	លោកស្រី	ភាត កិច្ច	អនុប្រធានមន្ទីរពេទ្យបង្អែកខេត្ត មន្ទីរសុខាភិបាលខេត្តព្រះវិហារ
១៣២-	លោកវេជ្ជបណ្ឌិត	ឡាយ វាសនា	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តព្រះវិហារ
១៣៣-	លោកវេជ្ជបណ្ឌិត	អ៊ុំ សុភា	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តព្រះវិហារ
១៣៤-	លោក	ជិន ឈិន	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តព្រះវិហារ
១៣៥-	លោក	ភុន ភីរម្យ	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តព្រះវិហារ
១៣៦-	លោក	គុយ វិសិដ្ឋ	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តព្រះវិហារ
១៣៧-	លោក	ព្រំ ហេ	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តព្រះវិហារ
១៣៨-	លោក	ចន្ទ មុនីជោត	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តព្រះវិហារ
១៣៩-	លោក	អ៊ុំ សុផល	ប្រធានរដ្ឋបាលមន្ទីរពេទ្យខេត្ត មន្ទីរសុខាភិបាលខេត្តស្វាយរៀង
១៤០-	លោក	សឹង ជឿន	អនុប្រធានរដ្ឋបាលមន្ទីរពេទ្យខេត្ត មន្ទីរសុខាភិបាលខេត្តស្វាយរៀង
១៤១-	លោក	ចាន់ សំអុល	ប្រធានរដ្ឋបាលស្រុកប្រតិ.ជីភូ មន្ទីរសុខាភិបាលខេត្តស្វាយរៀង
១៤២-	លោកវេជ្ជបណ្ឌិត	ហេង វ៉ាន់ផុន	អនុប្រធានមន្ទីរពេទ្យបង្អែកជីភូ មន្ទីរសុខាភិបាលខេត្តស្វាយរៀង
១៤៣-	លោកគ្រូពេទ្យ	ជេត សំណាង	អនុប្រធានមន្ទីរពេទ្យបង្អែករមាសហែកមន្ទីរសុខាភិបាលខេត្តស្វាយរៀង
១៤៤-	លោកស្រី	អ៊ុំ វ៉ារី	អនុប្រធានការិ.ប្រតិ.រមាសហែក មន្ទីរសុខាភិបាលខេត្តស្វាយរៀង
១៤៥-	លោក	កៅ សែន	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តស្វាយរៀង
១៤៦-	លោក	សរ សារិន	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តស្វាយរៀង
១៤៧-	លោក	សឹង ជួលី	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តស្វាយរៀង
១៤៨-	លោក	ចាន់ ហាន	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តស្វាយរៀង
១៤៩-	លោក	ម៉ា សារុម	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តស្វាយរៀង
១៥០-	លោក	ខៀវ សុផល	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តស្វាយរៀង
១៥១-	លោក	សោម ជួន	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តស្វាយរៀង
១៥២-	លោក	ម៉ូរ គឹមហេង	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តស្វាយរៀង
១៥៣-	លោក	ស៊ុន អង	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តស្វាយរៀង
១៥៤-	លោក	ចាន់ បូនី	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តស្វាយរៀង



១៥៥-	លោក	ម៉ុក សារ៉ុណ្ណ	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តស្វាយរៀង
១៥៦-	លោកស្រី	សូ រណ្ណារិនី	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តស្វាយរៀង
១៥៧-	លោក	ខែក សំអី	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តស្វាយរៀង
១៥៨-	លោក	ម៉ុច ស៊ីន	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តស្វាយរៀង
១៥៩-	លោកវេជ្ជ.ឯកទេស	គឹម សេរីវិគ្គ	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តស្វាយរៀង
១៦០-	លោកគ្រូពេទ្យ	ពេជ សុផី	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តស្វាយរៀង
១៦១-	លោក	ឡោ គឹមស៊ិន	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តស្វាយរៀង
១៦២-	លោកស្រី	ខៀវ សំអាត	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តស្វាយរៀង
១៦៣-	លោកស្រី	ជា សុរចនា	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តស្វាយរៀង
១៦៤-	លោកគ្រូពេទ្យ	រស់ វិរ៉ា	អនុប្រធានការិ.ស្រុកប្រតិបត្តិស្វាយរៀងមន្ទីរសុខាភិបាលខេត្តស្វាយរៀង
១៦៥-	លោកស្រីឱសថ.	ព្រំ ហ៊ុន	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តស្វាយរៀង
១៦៦-	លោក	ចិន ប៊ុនថា	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តស្វាយរៀង
១៦៧-	លោកវេជ្ជបណ្ឌិត	ជា សោភណ្ណ	ប្រធានការិ.ស្រុកប្រតិបត្តិស្វាយរៀង មន្ទីរសុខាភិបាលខេត្តស្វាយរៀង
១៦៨-	លោក	អ៊ុក សារឿន	អនុប្រធានការិ.ស្រុកប្រតិ.ស្វាយរៀង មន្ទីរសុខាភិបាលខេត្តស្វាយរៀង
១៦៩-	លោក	សុខ ទិត្យ	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តស្វាយរៀង
១៧០-	លោក	ព្រំ សំអុល	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តស្វាយរៀង
១៧១-	លោក	រៀង ភាព	អនុប្រ.ការិ.រដ្ឋបាល មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់
១៧២-	លោក	ប៉ុល សារឹម	អនុប្រ.ការិ.បច្ចេកទេស មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់
១៧៣-	លោក	សុខា រដ្ឋា	អនុប្រ.ស្រុកប្រតិបត្តិបាកាន មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់
១៧៤-	លោក	សាង គឹមនី	ប្រធានមន្ទីរពេទ្យបង្អែកបាកាន មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់
១៧៥-	លោក	ឈឹម លាង	ប្រធានរដ្ឋបាលមន្ទីរពេទ្យបង្អែកបាកានមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់
១៧៦-	លោក	គង់ ចន្ទវិទ្ធី	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់
១៧៧-	លោកស្រី	លី ណារី	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់
១៧៨-	លោក	ទិត សុខន	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់
១៧៩-	លោក	ស៊ុន សុផាត	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់
១៨០-	លោក	ស្រី ទូច	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់
១៨១-	លោក	លីម វិទ្ធី	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់
១៨២-	លោក	វ៉ា ចាន់វេត	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់
១៨៣-	លោក	គឹម ហឿន	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់
១៨៤-	លោក	ចាន់ រុជថា	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់


១៨៥-	លោក	កែវ ចាន់គូ	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់
១៨៦-	លោកស្រី	សំ ស៊ីដា	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់
១៨៧-	លោក	ម៉ី ទីណូ	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់
១៨៨-	លោក	សរ ម៉េង	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់
១៨៩-	លោកស្រី	ប៉ែន យុទ្ធា	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់
១៩០-	លោក	សុខ ធុង	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់
១៩១-	លោក	ម៉ៅ ស៊ីវណ្ណា	អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់
១៩២-	លោក	សារាយ សេរីពង្ស	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់
១៩៣-	លោក	ព្រហ្ម សារុំ	ប្រធានរដ្ឋបាលមន្ទីរពេទ្យបង្អែកខេត្តមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់
១៩៤-	លោក	ប៊ុន ចាន់ដេ	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់
១៩៥-	លោក	ញ៉ូ សុវណ្ណរេត	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់
១៩៦-	លោក	អាំង គីមហ្វ	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់
១៩៧-	លោក	អៀម សំអាត	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់
១៩៨-	លោក	ទឹម សារ៉ា	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់
១៩៩-	លោក	ងួន សារិទ្ធ	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់
២០០-	លោក	អ៊ុក ភីរម្យ	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់
២០១-	លោក	វ៉ាន់ វ៉ាន	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់
២០២-	លោកវេជ្ជបណ្ឌិត	ខៀវ វិចិត្រ	អនុប្រធានមន្ទីរពេទ្យខេត្ត មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង
២០៣-	លោកស្រី	តាន់ បូរីណា	ប្រធានការិ.គណនេយ្យ មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង
២០៤-	លោកវេជ្ជបណ្ឌិត	សួស កុល	ប្រធានការិបច្ចេកទេសមន្ទីរ.ពេទ្យខេត្តមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង
២០៥-	លោកវេជ្ជបណ្ឌិត	ហាក់ មេសា	ប្រធានការិស្រុក.ប្រតិបត្តិ មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង
២០៦-	លោក	នេត្រ ណារ៉ា	អនុប្រធានការិស្រុក.ប្រតិបត្តិ មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង
២០៧-	លោក	រុន នួន	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង
២០៨-	លោក	មីម ង៉ែត	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង
២០៩-	លោក	អ៊ុច សារឿន	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង
២១០-	លោក	ស្រូ លឿន	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង
២១១-	លោកវេជ្ជបណ្ឌិត	ប៊ុក គីមសាន	អនុប្រធាន មន្ទីរសុខាភិបាលខេត្តកំពង់ធំ
២១២-	លោកវេជ្ជបណ្ឌិត	យីម ភីរម្យោ	អនុប្រធាន មន្ទីរសុខាភិបាលខេត្តកំពង់ធំ
២១៣-	លោកវេជ្ជបណ្ឌិត	ទី ជីវ៉ាវុធ	អនុប្រធាន មន្ទីរសុខាភិបាលខេត្តកំពង់ធំ

២១៤-	លោក	ទូច ផល្លា	អនុប្រធានការិ.រដ្ឋបាល-បុគ្គលិក មន្ទីរសុខាភិបាលខេត្តកំពង់ធំ
២១៥-	លោកវេជ្ជបណ្ឌិត	ឡាយ ខែ	ប្រធានការិ.គណនេយ្យ-ហិរញ្ញវត្ថុ មន្ទីរសុខាភិបាលខេត្តកំពង់ធំ
២១៦-	លោក	ហា ស៊ិនហុង	អនុប្រធានការិ.គណនេយ្យ-ហិរញ្ញវត្ថុ មន្ទីរសុខាភិបាលខេត្តកំពង់ធំ
២១៧-	លោក	ញឹក សុភៀន	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ធំ
២១៨-	លោកស្រី	សុខ សុវណ្ណា	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ធំ
២១៩-	លោក	លីម ស៊ិនប៊ុនហុង	ប្រធានមន្ទីរពេទ្យខេត្ត មន្ទីរសុខាភិបាលខេត្តកំពង់ធំ
២២០-	លោក	នួន វិជិត	អនុប្រធានមន្ទីរពេទ្យខេត្ត មន្ទីរសុខាភិបាលខេត្តកំពង់ធំ
២២១-	លោក	ហ៊ឹង គឹមថេង	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ធំ
២២២-	លោក	ថុន ម៉ូ	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ធំ
២២៣-	លោក	យក់ ប៊ុនលី	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ធំ
២២៤-	លោក	កាក់ កក្កដា	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ធំ
២២៥-	លោកស្រី	តាប់ ណារ៉េន	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ធំ
២២៦-	លោក	អេង សៀន	អនុប្រធានការិ.-ស្រុកប្រតិ.បារាយណ៍-សន្ទុក មន្ទីរសុខាភិបាលខេត្តកំពង់ធំ
២២៧-	លោក	ឡេង តាំងលាង	ប្រធានមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុកមន្ទីរសុខាភិបាលខេត្តកំពង់ធំ
២២៨-	លោក	មាស វិវុឌ្ឍន៍	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ធំ
២២៩-	លោក	ភឹម សុភ័ក្ត្រ	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ធំ
២៣០-	លោក	តេង សុមេធា	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ធំ
២៣១-	លោក	ជុន ហុងឈាន	ប្រធានការិ.ស្រុកប្រតិបត្តិកំពង់ធំ មន្ទីរសុខាភិបាលខេត្តកំពង់ធំ
២៣២-	លោក	កែវ ដារី	អនុប្រធានការិ.ស្រុកប្រតិ.កំពង់ធំ មន្ទីរសុខាភិបាលខេត្តកំពង់ធំ
២៣៣-	លោក	លីម ស្រ៊ុន	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ធំ
២៣៤-	លោក	យ៉ិន ប៊ុនហុង	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ធំ
២៣៥-	លោក	ខាត់ អៀន	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ធំ
២៣៦-	លោក	តូច ផាច	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ធំ
២៣៧-	លោកស្រី	កង សុផលណា	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ធំ
២៣៨-	លោកស្រី	ស្រី ចិន្តា	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ធំ
២៣៩-	លោកស្រី	ជុំ ចាន់ធី	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ធំ
២៤០-	លោកស្រី	គង់ ស៊ីថាន	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ធំ
២៤១-	លោក	ធីន ស៊ីដារុដ	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ធំ
២៤២-	លោក	គួច ទួត	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ធំ
២៤៣-	លោក	សួន អៀងលី	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ធំ

២៤៤-	លោក	សេង សុផល	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ធំ
២៤៥-	លោក	គៀត ឡែង	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ធំ
២៤៦-	លោក	ស៊ុន សុភី	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ធំ
២៤៧-	លោក	ចាន់ អ៊ុំគ្រី	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ធំ
២៤៨-	លោក	តាំង ប៊ុនស្រេង	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ធំ
២៤៩-	លោក	បាន សម្បត្តិ	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ធំ
២៥០-	លោក	ចឹក ជី	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ធំ
២៥១-	លោក	ចាន់ ឌីណា	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ធំ
២៥២-	លោក	ថន ស៊ាន	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ធំ
២៥៣-	លោកស្រី	ឌន ផានី	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ធំ
២៥៤-	លោក	អ៊ុំត អេន	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ធំ
២៥៥-	លោក	ឈុន សុខខេង	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ធំ
២៥៦-	លោក	លី ឡុងហ៊ាង	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ធំ
២៥៧-	លោក	អៀ តាំប៉ាក់	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ធំ
២៥៨-	លោកស្រី	អ៊ុំ ធារុន	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ធំ
២៥៩-	លោកស្រី	អ៊ុំក សុវណ្ណា	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ធំ
២៦០-	លោក	ឡេង រាន	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ធំ
២៦១-	លោក	សុក ស៊ីឃឿន	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ធំ
២៦២-	លោកស្រី	ហៃ សុផល	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ធំ
២៦៣-	លោក	ឯម រឹង	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ធំ
២៦៤-	លោក	ហៀម ប៊ុនថា	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ធំ
២៦៥-	លោកស្រី	បេង ផលគុណ	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តសៀមរាប
២៦៦-	លោកស្រី	សំ មន្តី	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តសៀមរាប
២៦៧-	លោក	អ៊ុយ សុធាវី	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តសៀមរាប
២៦៨-	លោកស្រីឱសថ.	អ៊ុន ម៉ារី	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តសៀមរាប
២៦៩-	លោកស្រីឱសថ.មធ្យម	អ៊ុវ លីដា	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តសៀមរាប
២៧០-	លោកស្រី	សែត សុខា	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តសៀមរាប
២៧១-	លោកស្រី	បេង បុប្ផា	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តសៀមរាប
២៧២-	លោក	បូយ សុធាវ៉ា	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តសៀមរាប

២៧៣-	លោកស្រី	ទាម បូជនីយ៍	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២៧៤-	លោកស្រី	ផន សុផល្លី	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២៧៥-	លោកស្រី	ហៃ ស៊ីម៉ា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២៧៦-	លោកស្រី	ជឿន សោភារី	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២៧៧-	លោកគ្រូពេទ្យ	មុច យក់លី	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២៧៨-	លោកស្រី	សយ សុគន្ធី	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២៧៩-	លោក	ឡុង ឌ្រី	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២៨០-	លោកស្រី	ហូ សុវត្ថិ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២៨១-	លោក	ទេព រតនៈ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២៨២-	លោក	ប៊ារ វិចិត្រ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២៨៣-	លោក	អ៊ុំ សារ៉ាត់	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២៨៤-	លោក	តាន់ ប៉ូលី	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២៨៥-	លោក	ហេង ចាន់	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២៨៦-	លោក	ហ៊ឹម សុផា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២៨៧-	លោកស្រី	លីម សុន្ទរី	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២៨៨-	លោកស្រី	អ៊ូ សុភ័ក្ត្រ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២៨៩-	លោក	វ៉ែង សុត្រា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២៩០-	លោក	លីម ប៊ុនសាម	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២៩១-	លោកស្រី	ប្រាក់ សុរៈភី	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២៩២-	លោក	កៅ ម៉ុក	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២៩៣-	លោក	ឈឹម សេ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២៩៤-	លោកស្រី	ឡោត ហឿង	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២៩៥-	លោកគ្រូពេទ្យ	ម៉ង់ សម្បត្តិ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២៩៦-	លោកគ្រូពេទ្យ	ណុប វ៉ាន់នី	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២៩៧-	លោក	ទន់ សាវេត	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២៩៨-	លោកស្រី	គី ទិត្យារិទ្ធ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២៩៩-	លោក	សោ ឡា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប

៣០០-	លោក	ដាំ លឿន	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
៣០១-	លោកវេជ្ជបណ្ឌិត	គង់ វិសាល	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
៣០២-	លោក	ទោម សុខា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
៣០៣-	លោក	អ៊ឹម សុវណ្ណនី	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
៣០៤-	លោកស្រី	ឈូក សុធាវី	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
៣០៥-	លោក	ភូ សំបូរ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
៣០៦-	លោក	ម៉ក់ ពលីវុធ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
៣០៧-	លោក	ប៊ុច សុផាន	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
៣០៨-	លោក	សួស បូរិន	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
៣០៩-	លោកស្រី	ដោ សុខា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
៣១០-	លោក	ឆាំ ចំរើន	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
៣១១-	លោកវេជ្ជបណ្ឌិត	ម៉ម ចាន់សារួន	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
៣១២-	លោក	ជុំ ចន្ទធាវី	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
៣១៣-	លោក	ដួង សម្បត្តិ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
៣១៤-	លោកស្រី	ដួង នារីរក្ស	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
៣១៥-	លោកស្រី	ម៉ា វណ្ណ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
៣១៦-	លោក	សី សារ៉ាំ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ
៣១៧-	លោកស្រី	វ៉ាញ ឯក	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ
៣១៨-	លោក	រស់ ជៀប	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ
៣១៩-	លោក	អេង សាក់	ប្រធានគណនេយ្យ	មន្ទីរពេទ្យខេត្តមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ
៣២០-	លោក	ណាត គីនីន	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ
៣២១-	លោក	ចៅ សុខុម	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ
៣២២-	លោក	គុយ លីវឿន	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ
៣២៣-	លោក	ប៊ុន បុត្ត	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ
៣២៤-	លោក	សៀង ម៉ៅ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ
៣២៥-	លោក	ជា សារួន	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ
៣២៦-	លោក	ជិន មេត្តា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ



៣២៧-	លោក	ហ៊ឹម ហាក់	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ
៣២៨-	លោក	យន់ សារ៉ុ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ
៣២៩-	លោក	ឌិន គីមហាយ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ
៣៣០-	លោក	សុខ ប៊ុនហេង	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ
៣៣១-	លោក	នុន ប៊ុនគុន	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ
៣៣២-	លោក	យន់ សារីម	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ
៣៣៣-	លោក	មួន ណារិន	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ
៣៣៤-	លោក	សេង គីមនី	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ
៣៣៥-	លោក	ច្វត ចន	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ
៣៣៦-	លោក	ជិន គារី	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ
៣៣៧-	លោក	ធឿន ផែន	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ
៣៣៨-	លោក	ឃូ ហួត	ប្រធានការិយាល័យ.ប្រតិបត្តិ.មន្ទីរសុខាភិបាលខេត្តតាកែវ	
៣៣៩-	លោក	អ៊ឹម ឡា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៤០-	លោក	ភិន ផាប់	អនុប្រធានការិយាល័យ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៤១-	លោក	ឈួវ ឈួន	ប្រធានមន្ទីរពេទ្យខេត្ត	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៤២-	លោកស្រី	ពេជ្រ ស៊ីណាន	អនុប្រធានការិយាល័យ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៤៣-	លោកស្រី	ឆេង ណាំ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៤៤-	លោក	មុិច សំបួរ	ប្រធានការិយាល័យ.ប្រតិ. មន្ទីរសុខាភិបាលខេត្តតាកែវ	
៣៤៥-	លោក	វង សារ៉ា	ប្រធានការិយាល័យ.ប្រតិ. មន្ទីរសុខាភិបាលខេត្តតាកែវ	
៣៤៦-	លោក	ជឿ មេត	ប្រធានការិយាល័យ.ប្រតិ. មន្ទីរសុខាភិបាលខេត្តតាកែវ	
៣៤៧-	លោក	ម៉ម មុនី	អនុប្រធានមន្ទីរពេទ្យខេត្ត	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៤៨-	លោក	យ៉ា គីមតេង	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៤៩-	លោក	សុខ សំឡូត	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៥០-	លោកស្រី	ឡុញ សុគន្ធា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៥១-	លោក	សាយ ខា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៥២-	លោក	អឺង ឡាយ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៥៣-	លោក	តុង ប៊ុន	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ



៣៥៤-	លោក	ធុង សោភណ្ណ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៥៥-	លោកស្រី	ខៀង ហាថ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៥៦-	លោកស្រី	ខៀវ សុផន	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៥៧-	លោក	ស្រ៊ុន គុណ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៥៨-	លោក	សំ សារឿន	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៥៩-	លោក	នៅ កុល	អនុប្រធានការិយាល័យស្រុក.ប្រតិ.មន្ទីរសុខាភិបាលខេត្តតាកែវ	
៣៦០-	លោក	គង់ ចាន់កុមារ	ប្រធានមន្ទីរពេទ្យបង្អែក	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៦១-	លោក	កុយ សារេន	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៦២-	លោកស្រី	មែ ច័ន្ទបុប្ផា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៦៣-	លោកស្រី	ព្រំ សៀប	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៦៤-	លោក	អែល ជឿន	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៦៥-	លោកស្រី	ប្រាក់ សារឿម	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៦៦-	លោកស្រី	ឈឹម លក្ខណា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៦៧-	លោក	ប៉ែន សុផិ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៦៨-	លោក	នៅ សីលា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៦៩-	លោកស្រី	ច័ន្ទ នារី	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៧០-	លោក	អ៊ុំ គង់	អនុប្រធានមន្ទីរសុខាភិបាលខេត្តមណ្ឌលគីរី	
៣៧១-	លោក	ឡេក សុវណ្ណារិទ្ធ	ប្រធានការិយាល័យរដ្ឋបាល-បូគូលិក	មន្ទីរសុខាភិបាលខេត្តមណ្ឌលគីរី
៣៧២-	លោក	ហួត វិទ្ធិនរៈ	ប្រធានការិយាល័យបច្ចេកទេស	មន្ទីរសុខាភិបាលខេត្តមណ្ឌលគីរី
៣៧៣-	លោក	ស៊ី ឌី	ប្រធានការិយាល័យឱសថ	មន្ទីរសុខាភិបាលខេត្តមណ្ឌលគីរី
៣៧៤-	លោក	នន់ ផល្លី	ប្រធានការិយាល័យគណនេយ្យ	មន្ទីរសុខាភិបាលខេត្តមណ្ឌលគីរី
៣៧៥-	លោក	ពុទ្ធ គីមហុង	អនុប្រធានការិយាល័យគណនេយ្យ	មន្ទីរសុខាភិបាលខេត្តមណ្ឌលគីរី
៣៧៦-	លោក	ចាង យុន	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តមណ្ឌលគីរី
៣៧៧-	លោកស្រី	កុយ សោភ័ណ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តមណ្ឌលគីរី
៣៧៨-	លោកស្រី	សៀ គាហ្វយ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តមណ្ឌលគីរី
៣៧៩-	លោកស្រី	ព្នំ សាង័ន	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តមណ្ឌលគីរី
៣៨០-	លោក	នៅ សំអឿន	អនុប្រធានការិយាល័យស្រុក.ប្រតិបត្តិភ្នំស្រួច	មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ

៣៨១-	លោក	ប៉ុក សុគន្ធរិក្ខ	ប្រធានមន្ទីរពេទ្យបង្អែកភ្នំស្រួច មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៣៨២-	លោក	ផាត់ យោគ	ប្រធានមន្ទីរពេទ្យបង្អែកគងពិសី មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៣៨៣-	លោក	សក់ សំអុល	អនុប្រធានការិ.ស្រុកប្រតិបត្តិគងពិសីមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៣៨៤-	លោក	ផាន់ សុង	អនុប្រធានការិ.ស្រុកប្រតិបត្តិឧដុង្គ មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៣៨៥-	លោក	កែវ កុសល	អនុប្រធានមន្ទីរពេទ្យបង្អែកគងពិសី មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៣៨៦-	លោកស្រី	ឌី សោ	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៣៨៧-	លោក	ប្រាក់ ដារ៉ា	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៣៨៨-	លោក	សម សុមេធា	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៣៨៩-	លោកស្រី	គាំ ប៊ុច	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៣៩០-	លោក	យ៉ែន ភន	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៣៩១-	លោក	យ៉ែម សារ៉ុន	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៣៩២-	លោក	ឆាយ វ៉ាន់ឡើន	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៣៩៣-	លោក	គង់ វង់	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៣៩៤-	លោក	យឿង ផុល	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៣៩៥-	លោកស្រី	អេ គីមលន់	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៣៩៦-	លោក	ញឹក ចរិយា	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៣៩៧-	លោក	ហ៊ូ ណារិន្ទ	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៣៩៨-	លោក	ជួប ហឿន	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៣៩៩-	លោក	ប៊ុច ប៊ុនរិទ្ធ	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៤០០-	លោក	ភួង សារ៉េត	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៤០១-	លោកស្រី	រៀង វ៉ាឌី	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៤០២-	លោក	គង់ ប៊ុនលី	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៤០៣-	លោកស្រី	ឈឹម ពិសី	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៤០៤-	លោក	ផាន់ សាលីម	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៤០៥-	លោក	អ៊ឹម រស្មី	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៤០៦-	លោក	អ៊ឹង ពហេង	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៤០៧-	លោក	អាត់ សារ៉ុន	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ

៤០៨-	លោក	ឡឺក ណាន	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៤០៩-	លោកស្រី	យឹម ចាន់ណា	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៤១០-	លោកវេជ្ជបណ្ឌិត	សេង សុផារុន	អនុប្រធាន មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៤១១-	លោកវេជ្ជបណ្ឌិត	ម៉ុង អាន	អនុប្រធានការិ.បច្ចេកទេស មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៤១២-	លោកវេជ្ជបណ្ឌិត	ហៃ វ៉ា	អនុប្រធានការិ.បច្ចេកទេស មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៤១៣-	លោកវេជ្ជបណ្ឌិត	ឈឹម វ៉ាន់ថន	ប្រធានការិ.សុខា.ស្រុក ព្រៃឈរមន្ទីរសុខាភិបាលខេត្តកំពង់ចាម
៤១៤-	លោក	ជឹម សង្ហា	អនុប្រធានការិ.សុខា.ស្រុកព្រៃឈរមន្ទីរសុខាភិបាលខេត្តកំពង់ចាម
៤១៥-	លោកវេជ្ជបណ្ឌិត	លូង សារុយ	ប្រធានមន្ទីរពេទ្យបង្អែកព្រៃឈរមន្ទីរសុខាភិបាលខេត្តកំពង់ចាម
៤១៦-	លោកគ្រូពេទ្យ	កៀត តេង	ប្រធានមន្ទីរពេទ្យបង្អែកហ៊ុនសែនស្ទឹងត្រង់មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៤១៧-	លោកវេជ្ជបណ្ឌិត	លុយ សែន	ប្រធានមន្ទីរពេទ្យបង្អែកជើងព្រៃមន្ទីរសុខាភិបាលខេត្តកំពង់ចាម
៤១៨-	លោកស្រីគ្រូពេទ្យ	ហេង ផល្គុន	ប្រធានការិ.សុខា.ស្រុក កោះសូទិនមន្ទីរសុខាភិបាលខេត្តកំពង់ចាម
៤១៩-	លោកគ្រូពេទ្យ	យិន វិបុល	អនុប្រធានមន្ទីរពេទ្យបង្អែក ចំការលើ មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៤២០-	លោក	ឈាន វិញសំរ	អនុប្រធានការិ.សុខា.ស្រុក ចំការលើ មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៤២១-	លោក	សាយ វង្សា	អនុប្រធានការិ.សុខា.ស្រុក កងមាស មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៤២២-	លោក	ជឹម ស៊ីម៉យ	អនុប្រធានការិ.សុខា.ស្រុកបាធាយ មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៤២៣-	លោកស្រី	សាន់ គឹមស៊ីន	អនុប្រធានការិ.រដ្ឋបាល-បុគ្គលិក មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៤២៤-	លោកវេជ្ជ.ឯកទេស	ណែម ប៊ុនធឿន	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៤២៥-	លោកវេជ្ជបណ្ឌិត	ម៉ាន់ សុផាង	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៤២៦-	លោកវេជ្ជបណ្ឌិត	អ៊ាន ផារ៉ា	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៤២៧-	លោកវេជ្ជបណ្ឌិត	យិន វណ្ណៈ	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៤២៨-	លោកវេជ្ជបណ្ឌិត	អ៊ីវ ខេងលី	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៤២៩-	លោកស្រីវេជ្ជបណ្ឌិត	ស្រីង ចន្ទា	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៤៣០-	លោកវេជ្ជបណ្ឌិត	ណុប វណ្ណថន	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៤៣១-	លោកវេជ្ជបណ្ឌិត	ថៃ ស៊ីវុធ	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៤៣២-	លោកស្រី	វ៉ា វណ្ណា	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៤៣៣-	លោក	ចេង ចាន់ណារិទ្ធ	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៤៣៤-	លោក	ចាយ វិទ្ធី	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ចាម

៤៣៥-	លោក	សឹង សាយ	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៤៣៦-	លោក	ចេង កុសល	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៤៣៧-	លោក	សឹង ណាត	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៤៣៨-	លោក	ឈុំ សំអាត	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៤៣៩-	លោកឱសថការី	សោម ចាន់ថន	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៤៤០-	លោកស្រី	សៀក ផារី	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៤៤១-	លោកស្រី	ហេង សុភាព	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៤៤២-	លោក	ឈឹវ លីមសេង	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៤៤៣-	លោក	យិន សុភាព	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៤៤៤-	លោក	លី វ៉ា	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៤៤៥-	លោក	កាំងសេង សិរីរតនៈ	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៤៤៦-	លោកស្រី	ចាន់ ឌីណា	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៤៤៧-	លោក	ស៊ុន សុផល	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៤៤៨-	លោកស្រី	លីម ពិសី	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៤៤៩-	លោកស្រី	ឈុន បូកា	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៤៥០-	លោក	ទី សុវណ្ណា	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៤៥១-	លោកស្រី	អៀង គីមហួន	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៤៥២-	លោកវេជ្ជបណ្ឌិត	ហ៊ឺ តារា	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៤៥៣-	លោក	ហោ បញ្ញាវិទូ	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៤៥៤-	លោកវេជ្ជបណ្ឌិត	តាំង ប៊ុនស្រេង	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៤៥៥-	លោកស្រី	ណែម ស៊ីណា	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៤៥៦-	លោកវេជ្ជបណ្ឌិត	តាំង សែ	ប្រធានការិ.ស្រុកប្រតិ. មន្ទីរសុខាភិបាលខេត្តកណ្តាល
៤៥៧-	លោកវេជ្ជបណ្ឌិត	ងួន ចំរើន	ប្រធានការិ.ស្រុកប្រតិ. មន្ទីរសុខាភិបាលខេត្តកណ្តាល
៤៥៨-	លោកវេជ្ជបណ្ឌិត	យន ពិទូ	ប្រធានការិ.ស្រុកប្រតិ. មន្ទីរសុខាភិបាលខេត្តកណ្តាល
៤៥៩-	លោកវេជ្ជបណ្ឌិត	ចាន់ មង្គល	ប្រធានការិ.ស្រុកប្រតិ. មន្ទីរសុខាភិបាលខេត្តកណ្តាល
៤៦០-	លោកវេជ្ជបណ្ឌិត	លីម ផល្លា	ប្រធានការិ.ស្រុកប្រតិ. មន្ទីរសុខាភិបាលខេត្តកណ្តាល
៤៦១-	លោកវេជ្ជបណ្ឌិត	យ៉ាត រឿន	អនុប្រធានការិ.ស្រុកប្រតិ. មន្ទីរសុខាភិបាលខេត្តកណ្តាល

៤៦២-	លោកឱសថការី	ណា ឡុង	អនុប្រធានការិ.ស្រុកប្រតិ. មន្ទីរសុខាភិបាលខេត្តកណ្តាល
៤៦៣-	លោកវេជ្ជបណ្ឌិត	ចាប យុថន	អនុប្រធានការិ.ស្រុកប្រតិ. មន្ទីរសុខាភិបាលខេត្តកណ្តាល
៤៦៤-	លោកគ្រូពេទ្យមធ្យម	លី សុវណ្ណា	អនុប្រធានការិ.ស្រុកប្រតិ. មន្ទីរសុខាភិបាលខេត្តកណ្តាល
៤៦៥-	លោកឱសថ.មធ្យម	គ្រន អេង	អនុប្រធានការិ.ស្រុកប្រតិ. មន្ទីរសុខាភិបាលខេត្តកណ្តាល
៤៦៦-	លោកវេជ្ជបណ្ឌិត	ហាក់ សំរឿន	អនុប្រធានការិ.ស្រុកប្រតិ. មន្ទីរសុខាភិបាលខេត្តកណ្តាល
៤៦៧-	លោកវេជ្ជបណ្ឌិត	មាស សុខា	អនុប្រធានការិ.ស្រុកប្រតិ. មន្ទីរសុខាភិបាលខេត្តកណ្តាល
៤៦៨-	លោកវេជ្ជបណ្ឌិត	នង សុវណ្ណា	ប្រធានមន្ទីរពេទ្យ មន្ទីរសុខាភិបាលខេត្តកណ្តាល
៤៦៩-	លោកវេជ្ជបណ្ឌិត	អ៊ីវ សុផល	ប្រធានមន្ទីរពេទ្យ មន្ទីរសុខាភិបាលខេត្តកណ្តាល
៤៧០-	លោកវេជ្ជបណ្ឌិត	លាង ឈីវអាន	ប្រធានមន្ទីរពេទ្យ មន្ទីរសុខាភិបាលខេត្តកណ្តាល
៤៧១-	លោកស្រី	ម៉ែន ចាន់ថុល	អនុប្រធានមន្ទីរពេទ្យ មន្ទីរសុខាភិបាលខេត្តកណ្តាល
៤៧២-	លោកវេជ្ជបណ្ឌិត	ហេង ថេងសំណាង	អនុប្រធានមន្ទីរពេទ្យ មន្ទីរសុខាភិបាលខេត្តកណ្តាល
៤៧៣-	លោកវេជ្ជបណ្ឌិត	កឹម សុផល	អនុប្រធានមន្ទីរពេទ្យ មន្ទីរសុខាភិបាលខេត្តកណ្តាល
៤៧៤-	លោក	ស៊ឹម ធឿន	អនុប្រធានការិ.រដ្ឋបាល មន្ទីរសុខាភិបាលខេត្តកណ្តាល
៤៧៥-	លោក	រើន សៀងហៃ	អនុប្រធានការិ.គណនេយ្យមន្ទីរសុខាភិបាលខេត្តកណ្តាល
៤៧៦-	លោកស្រី	ចិន សុមាលី	អនុប្រធានការិ.គណនេយ្យមន្ទីរសុខាភិបាលខេត្តកណ្តាល
៤៧៧-	លោក	យ៉ង់ ឈិន	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកណ្តាល
៤៧៨-	លោក	វ៉ុង ប៊ុនថន	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកណ្តាល
៤៧៩-	លោក	ឈន ធារ៉ា	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកណ្តាល
៤៨០-	លោក	សុច ដារ៉ា	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកណ្តាល
៤៨១-	លោក	ស៊ឹម សំអុល	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកណ្តាល
៤៨២-	លោក	ប្រាក់ វិរៈ	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកណ្តាល
៤៨៣-	លោក	សុន សុផល	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកណ្តាល
៤៨៤-	លោក	ផន ផុន	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកណ្តាល
៤៨៥-	លោក	ជា ខន	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកណ្តាល
៤៨៦-	លោកស្រី	ព្រហ្ម គីរីវតនា	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកណ្តាល
៤៨៧-	លោកស្រី	លន់ សុវណ្ណា	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកណ្តាល
៤៨៨-	លោក	យ៉ុន វារី	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកណ្តាល

៤៨៩-	លោកស្រីវេជ្ជបណ្ឌិត	សុខា ប្រិយាវណ្ណ	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកណ្តាល
៤៩០-	លោក	ហ៊ិន សុខុល	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកណ្តាល
៤៩១-	លោកស្រី	ថៅ ស៊ីធរង	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកណ្តាល
៤៩២-	លោកស្រី	ស៊ិន ទៀកម៉ែ	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកណ្តាល
៤៩៣-	លោកស្រី	ម៉ែន ស៊ីមឿន	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកណ្តាល
៤៩៤-	លោកស្រី	ឡាយ ម៉ាលី	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកណ្តាល
៤៩៥-	លោកវេជ្ជបណ្ឌិត	យ៉ាត សំណាង	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកណ្តាល
៤៩៦-	លោក	តាន់ វ៉ា	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកណ្តាល
៤៩៧-	លោក	យុន ឡុង	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកណ្តាល
៤៩៨-	លោក	កង សីហា	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកណ្តាល
៤៩៩-	លោកឱសថការី	ព្រំ សុរិយាភា	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកណ្តាល
៥០០-	លោក	ម៉ៅ ច័ន្ទរតនា	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកណ្តាល
៥០១-	លោកស្រី	តែ ម៉ានីវ៉ា	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកណ្តាល
៥០២-	លោកស្រីឱសថ	អ៊ិន សុភី	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកណ្តាល
៥០៣-	លោកស្រី	ហោង វណ្ណវី	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកណ្តាល
៥០៤-	លោកស្រី	យុង សុគន្ធី	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកណ្តាល
៥០៥-	លោកស្រី	ឡុង ស៊ីម៉ុន	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកណ្តាល
៥០៦-	លោក	កើត សាឿន	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកណ្តាល
៥០៧-	លោកស្រី	ឥន្ទ ស៊ីលោរ	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកណ្តាល
៥០៨-	លោកស្រី	គង់ ចិន្តា	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកណ្តាល
៥០៩-	លោកស្រី	ឡូ សុវណ្ណារី	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកណ្តាល
៥១០-	លោក	កើត ច័ន្ទថា	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកណ្តាល
៥១១-	លោក	ប៉េ សាមធី	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកណ្តាល
៥១២-	លោកស្រី	ពុំ សុរិវណ្ណ	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកណ្តាល
៥១៣-	លោក	អ៊ូ រដ្ឋា	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកណ្តាល
៥១៤-	លោកឱសថការី	ទៀប ណារិន	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកណ្តាល
៥១៥-	លោកវេជ្ជបណ្ឌិត	នាង គុន	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកណ្តាល

៥១៦-	លោក	យន គន្ធា	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកណ្តាល
៥១៧-	លោក	សន នី	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកណ្តាល
៥១៨-	លោកស្រី	ងៃ ជន្នី	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកណ្តាល
៥១៩-	លោកវេជ្ជបណ្ឌិត	វិគ្គ សុក្រាន	អនុប្រធានការិ.បច្ចេកទេស មន្ទីរសុខាភិបាលខេត្តកណ្តាល
៥២០-	លោកទន្តបណ្ឌិត	ហម សុផល	អនុប្រធានការិយាល័យស្រុកប្រតិ. មន្ទីរសុខាភិបាលខេត្តកណ្តាល
៥២១-	លោកស្រី	សន សាន	អនុប្រធានមន្ទីរពេទ្យ មន្ទីរសុខាភិបាលខេត្តកណ្តាល
៥២២-	លោកស្រី	សៅ សារ៉េត	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកណ្តាល
៥២៣-	លោកស្រី	ជិន បូរ៉ា	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកណ្តាល
៥២៤-	លោក	ស្រេង សុខ	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកណ្តាល
៥២៥-	លោក	ញឹប ប៊ុនលី	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកណ្តាល
៥២៦-	លោកស្រី	រស់ សំអុន	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកណ្តាល
៥២៧-	លោកស្រី	មាស សោភ័ណនារី	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកណ្តាល
៥២៨-	លោកស្រី	ជា ចាន់ទី	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកណ្តាល
៥២៩-	លោកស្រី	អង វឌ្ឍនា	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកណ្តាល
៥៣០-	លោកស្រី	ចាប សុខា	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកណ្តាល
៥៣១-	លោក	សៅ ប៊ុនថន	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកណ្តាល
៥៣២-	លោក	ង៉ែត សុផល	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកណ្តាល
៥៣៣-	លោកសាស្ត្រាចារ្យជំនួយ	មិន ជាតិ	នាយករងសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពត
៥៣៤-	លោកស្រីឱសថ.	សោ បុប្ផា	នាយិការងសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគបាត់ដំបង
៥៣៥-	លោកស្រី	ថង ច័ន្ទធី	ប្រធានការិ.សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគបាត់ដំបង
៥៣៦-	លោក	ជា ប៊ូឡូ	ប្រធានការិ.សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគបាត់ដំបង
៥៣៧-	លោកស្រី	ម៉ាំង ស៊ីឡើត	អនុប្រធានការិ.សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគបាត់ដំបង
៥៣៨-	លោក	សុខ ចាន់ថុល	នាយករងសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង
៥៣៩-	លោក	តាត សុវណ្ណ	នាយករងសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង
៥៤០-	លោកស្រី	សៃ សុផានី	ប្រធានការិ.សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង

គ. មេដាយសំរិទ្ធការងារ

- ១- លោកវេជ្ជបណ្ឌិត គុយ ស៊ីវត្តា
- ២- លោកទន្តបណ្ឌិត ពឹង ពិសិដ្ឋ

អនុប្រធាន នាយកដ្ឋានរដ្ឋបាល
 ប្រធានការិយាល័យ នាយកដ្ឋាននីតិកម្ម



៣-	លោក	សួន ដេវ៉ា	អនុប្រធានការិយាល័យ នាយកដ្ឋានគ្រប់គ្រងបុគ្គលិក
៤-	លោក	ឆន សុភក្តិ	អនុប្រធានការិយាល័យ នាយកដ្ឋានគ្រប់គ្រងបុគ្គលិក
៥-	លោក	អ៊ឺ សុខភេង	អនុប្រធានការិយាល័យ នាយកដ្ឋានរដ្ឋបាល
៦-	លោក	យ៉ា សុផា	អនុប្រធានការិយាល័យ នាយកដ្ឋាននីតិកម្ម
៧-	លោក	ឡុង បូរិន	អនុប្រធានការិយាល័យ នាយកដ្ឋាននីតិកម្ម
៨-	លោក	ហុក ជន	អនុប្រធានការិយាល័យ នាយកដ្ឋាននីតិកម្ម
៩-	លោក	មាស សារុន	អនុប្រធានការិយាល័យ អគ្គាធិការដ្ឋាន
១០-	លោក	នុត ចំណាន	អនុប្រធានការិយាល័យ នាយកដ្ឋានសវនកម្មផ្ទៃក្នុង
១១-	លោក	យឹម ប៊ូសេង	អនុប្រធានការិយាល័យ នាយកដ្ឋានសវនកម្មផ្ទៃក្នុង
១២-	លោក	សាំ ផាត	មន្ត្រីរាជការ នាយកដ្ឋានគ្រប់គ្រងបុគ្គលិក
១៣-	លោកវេជ្ជបណ្ឌិត	វ៉ាញ ហឿន	មន្ត្រីរាជការ នាយកដ្ឋានរដ្ឋបាល
១៤-	លោក	យ៉ិន បូរិនស័ក្ត	មន្ត្រីរាជការ នាយកដ្ឋានរដ្ឋបាល
១៥-	លោក	វង្ស ម៉ាប់	មន្ត្រីរាជការ នាយកដ្ឋានរដ្ឋបាល
១៦-	លោកស្រី	ឆាយ ភារម្យ	មន្ត្រីរាជការ នាយកដ្ឋានរដ្ឋបាល
១៧-	លោក	ឆន ធារ៉ា	មន្ត្រីរាជការ នាយកដ្ឋានរដ្ឋបាល
១៨-	លោកឱសថ.	ចាន់ ស៊ីន	មន្ត្រីរាជការ នាយកដ្ឋាននីតិកម្ម
១៩-	លោកឱសថ.	ជា វិចិត្រ	មន្ត្រីរាជការ នាយកដ្ឋាននីតិកម្ម
២០-	លោកស្រី	ទូច ចាន់ណា	មន្ត្រីរាជការ នាយកដ្ឋាននីតិកម្ម
២១-	លោកស្រី	ផែន ផារិកា	មន្ត្រីរាជការ នាយកដ្ឋានថវិកានិងហិរញ្ញវត្ថុ
២២-	លោកស្រី	ប៉ុក ចិន្តា	មន្ត្រីរាជការ នាយកដ្ឋានថវិកានិងហិរញ្ញវត្ថុ
២៣-	លោក	លឹម ភ័ក្ត្រ	មន្ត្រីរាជការ នាយកដ្ឋានថវិកានិងហិរញ្ញវត្ថុ
២៤-	លោក	ចក់ ចេតនា	មន្ត្រីរាជការ នាយកដ្ឋានថវិកានិងហិរញ្ញវត្ថុ
២៥-	លោក	អ៊ឹង ប៊ុនសឿន	មន្ត្រីរាជការ នាយកដ្ឋានថវិកានិងហិរញ្ញវត្ថុ
២៦-	លោក	ឡាយ សុខ	មន្ត្រីរាជការ នាយកដ្ឋានថវិកានិងហិរញ្ញវត្ថុ
២៧-	លោកស្រី	អ៊ាន រតនា	មន្ត្រីលេខាធិការដ្ឋាន អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
២៨-	លោកស្រី	ជៀប ពីណេរ	មន្ត្រីរាជការ អគ្គាធិការដ្ឋាន
២៩-	លោក	ងួន សុខា	អនុប្រធានការិ.នាយកដ្ឋានឱសថចំណីអាហារបរិក្ខារពេទ្យនិងគ្រឿងសំអាង
៣០-	លោកស្រី	ស៊ីវ រូច	អនុប្រធាន.ការិ.នាយកដ្ឋានឱសថចំណីអាហារបរិក្ខារពេទ្យនិងគ្រឿងសំអាង
៣១-	លោក	ប៉ាន់ សុយុនណា	មន្ត្រីរាជការ នាយកដ្ឋានឱសថចំណីអាហារបរិក្ខារពេទ្យនិងគ្រឿងសំអាង
៣២-	លោក	កែវ កុសល	មន្ត្រីរាជការ នាយកដ្ឋានឱសថចំណីអាហារបរិក្ខារពេទ្យនិងគ្រឿងសំអាង



៣៣- លោក	ចន រ៉ាមី	មន្ត្រីរាជការ នាយកដ្ឋានឱសថចំណីអាហារបរិក្ខារពេទ្យនិងគ្រឿងសំអាង
៣៤- លោកស្រី	វណ្ណ មុនី	មន្ត្រីរាជការ នាយកដ្ឋានឱសថចំណីអាហារបរិក្ខារពេទ្យនិងគ្រឿងសំអាង
៣៥- លោកគ្រូពេទ្យ	ចៅ ស៊ឹង	អនុប្រធានការិយាល័យនាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស
៣៦- លោកស្រីគ្រូពេទ្យ	លីម រត្ននារី	មន្ត្រីរាជការ នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស
៣៧- លោកស្រីវេជ្ជបណ្ឌិត	ឈុន លន់	អនុប្រធានការិយាល័យ នាយកដ្ឋានការពារសុខភាព
៣៨- លោកវេជ្ជបណ្ឌិត	សារុន សារាមុនី	អនុប្រធានលេខាដ្ឋាន សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
៣៩- លោកស្រី	លី ស្រីម៉ាច	អនុប្រធានអង្គភាពលទ្ធកម្មសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
៤០- លោក	នង ម៉ានិត	មន្ត្រីរាជការ មន្ទីរពេទ្យព្រះអង្គឌួង
៤១- លោកទទួលបណ្ឌិត	ច័ន្ទ សុខុម	មន្ត្រីរាជការ មន្ទីរពេទ្យព្រះអង្គឌួង
៤២- លោកវេជ្ជ.ជំនាញ	កៅ លុយប៉ូ	មន្ត្រីរាជការ មន្ទីរពេទ្យព្រះអង្គឌួង
៤៣- លោកវេជ្ជបណ្ឌិត	សុខ ចន្ទី	មន្ត្រីរាជការ មន្ទីរពេទ្យព្រះអង្គឌួង
៤៤- លោក	ទី ជ្រុយ	មន្ត្រីរាជការ មន្ទីរពេទ្យព្រះអង្គឌួង
៤៥- លោកស្រី	គាំ គីមហួយ	មន្ត្រីរាជការ មន្ទីរពេទ្យព្រះអង្គឌួង
៤៦- លោកស្រី	ប៊ិន ស៊ីវន	មន្ត្រីរាជការ មន្ទីរពេទ្យព្រះអង្គឌួង
៤៧- លោកវេជ្ជបណ្ឌិត	ស៊ូ ស៊ីផាណា	នាយករង មន្ទីរពេទ្យកុមារជាតិ
៤៨- លោកស្រី	សំ សារ៉ាន់	មន្ត្រីរាជការ មន្ទីរពេទ្យកុមារជាតិ
៤៩- លោកស្រី	ស៊ិន ចាន់លក្ខណា	មន្ត្រីរាជការ មន្ទីរពេទ្យកុមារជាតិ
៥០- លោកស្រីឱសថ.	ជៀម ថារី	មន្ត្រីរាជការ មន្ទីរពេទ្យកុមារជាតិ
៥១- លោកវេជ្ជបណ្ឌិត	កែវ វណ្ណា	មន្ត្រីរាជការ មន្ទីរពេទ្យកុមារជាតិ
៥២- លោកស្រីវេជ្ជបណ្ឌិត	លីម ពៅ	មន្ត្រីរាជការ មន្ទីរពេទ្យកុមារជាតិ
៥៣- លោកស្រី	ប៉ែ សុខលីម	មន្ត្រីរាជការ មន្ទីរពេទ្យកុមារជាតិ
៥៤- លោក	ទុយ សុថារិន	មន្ត្រីរាជការ មន្ទីរពេទ្យកុមារជាតិ
៥៥- លោកស្រី	រឿង ខេតបុស្សបា	មន្ត្រីរាជការ មន្ទីរពេទ្យកុមារជាតិ
៥៦- លោកស្រី	អ៊ឹម វិសាល	មន្ត្រីរាជការ មន្ទីរពេទ្យកុមារជាតិ
៥៧- លោក	ជុំ វិរៈ	មន្ត្រីរាជការ មជ្ឈមណ្ឌលជាតិកំចាត់រោគរបេងនិងហង់សិន
៥៨- លោក	ហឹង គីមឈាន	មន្ត្រីរាជការ មជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក
៥៩- លោក	គង់ ហ៊ាងត្រី	មន្ត្រីរាជការ មជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក
៦០- លោក	សិរី វឌ្ឍ	មន្ត្រីរាជការ មជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក



៦១-	លោកស្រី	នាល សិរិច្ឆិត្តា	មន្ត្រីរាជការ	មជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក
៦២-	លោកស្រី	អាន ថៃអ័ង	មន្ត្រីរាជការ	មជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក
៦៣-	លោកស្រី	សាយ សោភ័ណនារី	មន្ត្រីរាជការ	មជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក
៦៤-	លោកស្រី	ឃុន ដាណែត	មន្ត្រីរាជការ	មជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក
៦៥-	លោកស្រី	សេង សុខានី	មន្ត្រីរាជការ	មជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក
៦៦-	លោកវេជ្ជបណ្ឌិត	ជូ ប៊ូនីណា	អនុប្រធានមន្ទីរពេទ្យបង្អែកខេត្ត	មន្ទីរសុខាភិបាលខេត្តព្រះវិហារ
៦៧-	លោកវេជ្ជបណ្ឌិត	សូផា ចន្ទា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តព្រះវិហារ
៦៨-	លោកវេជ្ជបណ្ឌិត	យូ ជីវិន	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តព្រះវិហារ
៦៩-	លោកស្រី	កែវ សេដ្ឋា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តព្រះវិហារ
៧០-	លោកស្រី	ឈុន សេដ្ឋា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តព្រះវិហារ
៧១-	លោកស្រី	ស្វាយ ពុទ្ធាវី	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តព្រះវិហារ
៧២-	លោកស្រី	គា គីមផៃ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តព្រះវិហារ
៧៣-	លោកស្រី	ស៊ឹម ណារឹម	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តព្រះវិហារ
៧៤-	លោក	ជាង ចាន់ណា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តព្រះវិហារ
៧៥-	លោកស្រី	ម៉ឿន រដ្ឋា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តព្រះវិហារ
៧៦-	លោកវេជ្ជបណ្ឌិត	សូ វិសាល	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តព្រះវិហារ
៧៧-	លោកឱសថ.	អ៊ូ សម្បូរណ៍	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តព្រះវិហារ
៧៨-	លោកស្រី	បូ ឡា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តព្រះវិហារ
៧៩-	លោកស្រី	យីវ ថាន់	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តព្រះវិហារ
៨០-	លោក	គឹម សូភី	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តព្រះវិហារ
៨១-	លោកស្រី	រស់ ឡាន	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តព្រះវិហារ
៨២-	លោកស្រី	ម៉ោង ហេទ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តព្រះវិហារ
៨៣-	លោកស្រី	ឡាយ ឡែន	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តព្រះវិហារ
៨៤-	លោក	អោត ចូច	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តព្រះវិហារ
៨៥-	លោកស្រី	ងួន សំណាង	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តព្រះវិហារ
៨៦-	លោក	ស្រី សំអាត	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តព្រះវិហារ
៨៧-	លោកស្រី	ឈឹម ផល្លី	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តព្រះវិហារ
៨៨-	លោកស្រី	ព្រំ វិត	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តព្រះវិហារ
៨៩-	លោកស្រី	វ៉ាន់ គីមលី	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តព្រះវិហារ

៩០-	លោក	យឹម សុងអាន	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តព្រះវិហារ
៩១-	លោក	សូ បូរិន	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តព្រះវិហារ
៩២-	លោក	ហួត ចំណោទ	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តព្រះវិហារ
៩៣-	លោកស្រី	មុយ ចាន់ថា	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តព្រះវិហារ
៩៤-	លោកស្រី	ព្រំ សេដា	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តព្រះវិហារ
៩៥-	លោក	ស សារី	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តព្រះវិហារ
៩៦-	លោក	ចាន់ធី ស៊ីសារាត	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តព្រះវិហារ
៩៧-	លោកវេជ្ជបណ្ឌិត	សរ សុខចំរើន	ប្រធានមន្ទីរពេទ្យបង្អែកស្វាយទាប មន្ទីរសុខាភិបាលខេត្តស្វាយរៀង
៩៨-	លោក	សុខ ចន្ទារី	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តស្វាយរៀង
៩៩-	លោក	ស៊ីវ រាន់	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តស្វាយរៀង
១០០-	លោកវេជ្ជបណ្ឌិត	ឈន រតនា	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តស្វាយរៀង
១០១-	លោកវេជ្ជបណ្ឌិត	គួច សុមេធា	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តស្វាយរៀង
១០២-	លោកស្រី	ស្រី រតនា	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តស្វាយរៀង
១០៣-	លោកស្រី	ប្រាក់ ធារី	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តស្វាយរៀង
១០៤-	លោកស្រី	ឆន សុភី	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តស្វាយរៀង
១០៥-	លោក	យស់ ស៊ីវន់	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តស្វាយរៀង
១០៦-	លោក	សៀង សៀម	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តស្វាយរៀង
១០៧-	លោក	ពេជ ច័ន្ទដារ៉ា	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តស្វាយរៀង
១០៨-	លោក	ហុក នឿន	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តស្វាយរៀង
១០៩-	លោក	ឡូ សាំង	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តស្វាយរៀង
១១០-	លោក	ទុំ បូរី	អនុប្រធានមន្ទីរពេទ្យបង្អែកជីរូ មន្ទីរសុខាភិបាលខេត្តស្វាយរៀង
១១១-	លោកស្រី	ព្រំ ចិត្តា	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តស្វាយរៀង
១១២-	លោកស្រី	នាង ស៊ីណា	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តស្វាយរៀង
១១៣-	លោក	អ៊ុង សារឿន	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តស្វាយរៀង
១១៤-	លោកស្រី	នាង សារ៉ាន់	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តស្វាយរៀង
១១៥-	លោកវេជ្ជបណ្ឌិត	ប៊ី ដាវី	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តស្វាយរៀង
១១៦-	លោកវេជ្ជបណ្ឌិត	ឈួរ សុម៉ាលី	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តស្វាយរៀង
១១៧-	លោក	អ៊ឹម សារិត	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តស្វាយរៀង
១១៨-	លោក	ថោង អ៊ុំសុផា	អនុប្រធានមន្ទីរពេទ្យខេត្តមន្ទីរសុខាភិបាលខេត្តស្វាយរៀង
១១៩-	លោក	សុខ ធី	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់



១២០-	លោក	ពៅ ម៉ានុត	ប្រធានស្រុកប្រ.សំពៅមាស មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់
១២១-	លោកស្រី	ប៊ុយ ស៊ីណាត	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់
១២២-	លោក	ឡូរ សុភាព	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់
១២៣-	លោក	រស់ ត្រា	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់
១២៤-	លោក	មុយ ប៊ុនផេង	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់
១២៥-	លោក	មាស សាម៉ុន	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់
១២៦-	លោក	ភេ ដុង	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់
១២៧-	លោកស្រី	សៀង អៀង	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់
១២៨-	លោក	សាំង សាមិត្ត	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់
១២៩-	លោក	ហៃម សំណាង	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់
១៣០-	លោក	ជា ស៊ីផាន់ណា	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់
១៣១-	លោកស្រី	អ៊ុន តូច	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់
១៣២-	លោកស្រី	ហួន នារតី	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់
១៣៣-	លោក	ប្រាក់ យ៉ុង	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់
១៣៤-	លោក	ប៊ុន ញ៉ែន	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់
១៣៥-	លោក	សៅ ហួរ	អនុប្រធានមន្ទីរពេទ្យបង្អែកខេត្ត មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់
១៣៦-	លោកស្រី	សេង បូតា	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់
១៣៧-	លោក	កើត សារុផ	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់
១៣៨-	លោកស្រី	ម៉ៃ ច័ន្ទបូណា	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់
១៣៩-	លោក	កេង ប៊ុនស៊ី	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់
១៤០-	លោក	អិត ប៊ុនគី	អនុប្រធានមន្ទីរពេទ្យខេត្ត មន្ទីរសុខាភិបាលខេត្តកំពង់ធំ
១៤១-	លោកស្រី	ហេង ភួងបុប្ផា	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ធំ
១៤២-	លោក	គី ចុងបាន	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ធំ
១៤៣-	លោក	ឈួន សុផី	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ធំ
១៤៤-	លោកស្រី	ទា មករា	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ធំ
១៤៥-	លោក	ប៉ែន សុវណ្ណដារ៉ា	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ធំ
១៤៦-	លោកស្រី	ហៃម សុវណ្ណារី	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ធំ
១៤៧-	លោកស្រី	អាំង សុខលី	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ធំ
១៤៨-	លោក	ម៉ាន់ ចន្ទារិទ្ធ	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ធំ
១៤៩-	លោក	ឈឿង គា	មន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្តកំពង់ធំ

១៥០-	លោក	ប៉ែន ស៊ីណាត	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ធំ
១៥១-	លោកស្រី	ហៅ លក្ខិណា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ធំ
១៥២-	លោក	យុត សារ៉េត	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ធំ
១៥៣-	លោកស្រី	ទីវ ណារិន	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ធំ
១៥៤-	លោក	សាត ភារ៉ុង	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ធំ
១៥៥-	លោក	ងួន ថាន	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ធំ
១៥៦-	លោក	ពាញ វ្រឿ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ធំ
១៥៧-	លោក	ប៉ាង កាំង	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ធំ
១៥៨-	លោកស្រី	ឡុក សារីន	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ធំ
១៥៩-	លោក	ហេង សុខឡេង	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ធំ
១៦០-	លោក	សួន សារេន	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ធំ
១៦១-	លោក	ហេង សុភាព	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ធំ
១៦២-	លោកស្រី	មី សំភ័ស	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
១៦៣-	លោក	ព្រំ ណារ៉ា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
១៦៤-	លោកឱសថ.	សុខុម បូរមី	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
១៦៥-	លោកស្រី	សៀម សុខសាន្ត	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
១៦៦-	លោកឱសថ.	សុខ ចាន់ថា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
១៦៧-	លោក	ប៉ែន សារ៉ាវ្រឿ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
១៦៨-	លោក	ចាន់ ណារ៉ា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
១៦៩-	លោក	ជា សារិទ្ធ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
១៧០-	លោកស្រី	ភា សំបូលីណា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
១៧១-	លោក	យីត ចាន់ដារិទ្ធ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
១៧២-	លោកស្រី	ផេង យ៉ា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
១៧៣-	លោក	ស៊ុន ចាន់ថន	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
១៧៤-	លោកស្រី	ជួន ច័ន្ទផល	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
១៧៥-	លោក	វ៉ែង រតនា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
១៧៦-	លោកស្រី	ព្រំ សុទ្ធី	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
១៧៧-	លោក	ស៊ុន ណារិទ្ធ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប

១៧៨-	លោកស្រី	គួន មុំ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
១៧៩-	លោក	យីះ សុខុម	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
១៨០-	លោកស្រី	ហង្ស សុភាព	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
១៨១-	លោក	ឌៀ គីមសាន	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
១៨២-	លោក	សុខ ឆាយ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
១៨៣-	លោកវេជ្ជបណ្ឌិត	សុទ្ធាណា ពិសិដ្ឋ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
១៨៤-	លោកស្រី	សេង ជណារ៉ា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
១៨៥-	លោកស្រី	អោម ហ្វាន់បូលីវ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
១៨៦-	លោកស្រី	អ៊ុន ពិសី	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
១៨៧-	លោកស្រី	ជ្រុន លាងសួរ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
១៨៨-	លោក	ឡូ ស៊ីថាន	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
១៨៩-	លោក	លី ផារុធ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
១៩០-	លោកស្រី	ឡុង វណាត	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
១៩១-	លោក	មិន មាស	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
១៩២-	លោក	សិត អ៊ុច	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
១៩៣-	លោក	សៅ គុយ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
១៩៤-	លោកស្រី	អឿន សម	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
១៩៥-	លោក	ផាត់ សុភី	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
១៩៦-	លោក	វិម រីក	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
១៩៧-	លោក	ឈុក សំអួន	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
១៩៨-	លោកស្រីវេជ្ជបណ្ឌិត	ឡុយ បូរិន	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
១៩៩-	លោកវេជ្ជបណ្ឌិត	ធីម សារុំ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២០០-	លោកវេជ្ជបណ្ឌិត	អាំង សុខេន	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២០១-	លោកវេជ្ជ.ឯកទេស	អ៊ឹង សុភាព	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២០២-	លោកស្រី	ចំរើន សុស៊ីវណ្ណ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២០៣-	លោក	ពឹង គួង	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២០៤-	លោកស្រី	ជា មុនី	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប

២០៥-	លោក	ប៊ិន បូនីវត្ត	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២០៦-	លោកវេជ្ជ.ឯកទេស	វ៉ែង ឃ្មុំ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២០៧-	លោកវេជ្ជបណ្ឌិត	ចាន់ ឡាយ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២០៨-	លោកស្រីគ្រូពេទ្យ	ខៀវ វិឡា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២០៩-	លោកស្រី	តង់ ទេពពិសី	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២១០-	លោក	សុខ គ្រូញ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២១១-	លោកស្រី	ធៀន សុន្ទរី	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២១២-	លោកស្រី	ណុប សុទ្ធី	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២១៣-	លោកស្រី	សំរិទ្ធិ សិរិម៉ា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២១៤-	លោកស្រី	សរ យ៉ឹង	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២១៥-	លោកស្រី	ហុង ថាវី	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២១៦-	លោកស្រី	ចៅ ចាន់	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២១៧-	លោកស្រី	ហ៊ុន អមរ៉ា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២១៨-	លោកស្រី	លី យក់លីម	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២១៩-	លោកស្រី	ម៉ាន់ គីមពៅ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២២០-	លោកស្រី	សរ សុវណ្ណារី	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២២១-	លោកស្រី	ថាត សុគន្ធា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២២២-	លោក	តាន់ សម្បត្តិ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២២៣-	លោក	តាត សំផែន	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២២៤-	លោកស្រី	ព្រំ ផល្លី	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២២៥-	លោក	លី ពីឡុត	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២២៦-	លោក	មន់ បូរិន	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២២៧-	លោក	សាំង ផេង	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២២៨-	លោក	សុខ ណាក់	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២២៩-	លោកស្រី	ទូ គីមណាន	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២៣០-	លោកស្រី	ឡាំ បុផ្កា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២៣១-	លោកស្រី	ឈុត សេង	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប

២៣២-	លោកស្រី	មួង សុចាន់នី	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២៣៣-	លោកស្រី	គង់ ទេពសិរី	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២៣៤-	លោកស្រី	ស៊ាន សុផិតា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២៣៥-	លោក	វែង ពុញ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២៣៦-	លោកស្រី	ឡឹក មុនីវត្ត	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២៣៧-	លោក	មុត សម័យ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២៣៨-	លោកស្រី	ឡុង សូផាន	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២៣៩-	លោកស្រី	បូរ ស៊ីរាន់	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២៤០-	លោកស្រី	ព្រាប ស៊ុនតារា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២៤១-	លោកស្រី	ចាំង សុវណ្ណា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២៤២-	លោកស្រី	ណាំ គីមសាន	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២៤៣-	លោកស្រី	ឡុង សារួន	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២៤៤-	លោកស្រី	ប៉ែន គីមលាង	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២៤៥-	លោកស្រី	ម៉ក់ គីមសាយ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២៤៦-	លោកស្រី	តាន់ គីមវន់	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២៤៧-	លោកស្រី	ថោង ចិត្តា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២៤៨-	លោកស្រី	សត យុត្តាវី	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២៤៩-	លោកស្រី	ចៅ សុគន្ធាវី	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២៥០-	លោកស្រី	គង់ សេរី	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២៥១-	លោកស្រី	ឈិន ហេងលី	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២៥២-	លោកស្រី	ញឹម យុទ្ធា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២៥៣-	លោក	ណាប់ សេដ្ឋា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២៥៤-	លោកស្រី	គួច សុទ្ធា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២៥៥-	លោកស្រី	ស៊ុន វត្តី	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២៥៦-	លោក	ហាង រាមគីរី	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២៥៧-	លោកស្រី	ហ៊ឹង ណារុំ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២៥៨-	លោក	យឹម សារឿន	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប



២៥៩-	លោក	មុំ សុបញ្ញា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២៦០-	លោក	ភ័ សារ៉ូ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២៦១-	លោកស្រី	ស៊ិន ហួយ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តសៀមរាប
២៦២-	លោក	ស៊ឹម សុង	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ
២៦៣-	លោក	គង់ ផន	ប្រធានការិ.ស្រុកប្រតិបត្តិ	មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ
២៦៤-	លោកស្រី	ឃឹម ចរិយា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ
២៦៥-	លោកស្រី	អាន កញ្ញា	អនុប្រធាន.ការិ.ស្រុកប្រតិ.	មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ
២៦៦-	លោកស្រី	វិទ្ធី កញ្ញា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ
២៦៧-	លោកស្រី	លី សុផា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ
២៦៨-	លោក	ជឿន ចន	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ
២៦៩-	លោក	ជុច ស៊ឹម	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ
២៧០-	លោក	ឆើត អុន	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ
២៧១-	លោក	អាង ម៉ា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ
២៧២-	លោក	អ៊ុក ធា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ
២៧៣-	លោក	កែវ ចំរើន	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ
២៧៤-	លោក	ឈុន សំបូរ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ
២៧៥-	លោក	ឡុច សេងអាំង	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង
២៧៦-	លោកស្រី	តាំង តារាស្នី	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង
២៧៧-	លោកស្រី	លន ចាន់ផល	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង
២៧៨-	លោក	ឆាយ ម៉េងធុន	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង
២៧៩-	លោក	តឹក ភាព	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង
២៨០-	លោក	ចាន់ វ៉ាន់រឿន	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង
២៨១-	លោកស្រី	តី វ៉ា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង
២៨២-	លោក	សៅ សារ៉េត	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង
២៨៣-	លោក	សែ វាសនា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង
២៨៤-	លោក	ម៉ែន ឈុំ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង
២៨៥-	លោកស្រី	ញោច សារឹម	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង


២៨៦-	លោកស្រី	សៀង សុខា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង
២៨៧-	លោក	រ៉ាត់ វិចិត្រ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង
២៨៨-	លោកស្រី	ភួង សារ៉ាន់	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង
២៨៩-	លោកស្រី	ឡា អូន	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង
២៩០-	លោកស្រី	មឿង ខាំជឿង	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង
២៩១-	លោកស្រី	ហៀក រចនា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង
២៩២-	លោកស្រី	ផុន រតនៈ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង
២៩៣-	លោក	ជី ឡឿន	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង
២៩៤-	លោក	ស៊ុត បូរ៉ា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង
២៩៥-	លោកស្រី	ឡាន់ ចាន់រៀប	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង
២៩៦-	លោក	អ៊ូ ពន្លឺ	អនុប្រធានការិ.	មន្ទីរសុខាភិបាលខេត្តតាកែវ
២៩៧-	លោក	ស៊ីវ សំអុល	អនុប្រធានការិ.	មន្ទីរសុខាភិបាលខេត្តតាកែវ
២៩៨-	លោកស្រី	ស៊ាង សុសោភា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
២៩៩-	លោកស្រី	កៅ សុភា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣០០-	លោក	ឡាយ សារុំ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣០១-	លោក	នាក់ វិបុល	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣០២-	លោក	អូម សុធឿន	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣០៣-	លោក	ហង់ រុទ្ធី	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣០៤-	លោក	យ៉ង សាវេត	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣០៥-	លោកស្រី	សុខ គុញ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣០៦-	លោក	គី ហុង	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣០៧-	លោកស្រី	មាស ហិច	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣០៨-	លោក	យ៉ែម យឿន	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣០៩-	លោក	អ៊ុក ម៉ាយ៉ា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣១០-	លោកស្រី	ផាំង សុវណ្ណឌី	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣១១-	លោកស្រី	ឯម សុខា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣១២-	លោកស្រី	អ៊ឹង សុគីម	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ

៣១៣-	លោក	សុខ នីម	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣១៤-	លោក	អ៊ុំ បញ្ញា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣១៥-	លោក	នាង ប៊ុនលី	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣១៦-	លោកស្រី	ហ៊ុល គឹមស្បៀង	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣១៧-	លោកស្រី	គង់ សារឿន	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣១៨-	លោក	ឃឹម ធ្នូ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣១៩-	លោកស្រី	ហោង សៀកលីវ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣២០-	លោក	កែវ ណែត	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣២១-	លោក	ទិត ចាន់ធី	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣២២-	លោកស្រី	ទូច សំភាស់	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣២៣-	លោក	ឃ្មុំ លីមហួន	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣២៤-	លោក	ឡេង សារឿង	អនុប្រធានមន្ទីរពេទ្យបង្អែក	មន្ទីរសុខាភិបាលខេត្តតាកែវ
៣២៥-	លោក	មិត សុវុទ្ធ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣២៦-	លោកស្រី	យុត ស៊ឹម	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣២៧-	លោកស្រី	អៀង ញិន	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣២៨-	លោកស្រី	ប៉ាង ស៊ីណាត	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣២៩-	លោកស្រី	ម៉ុម ទូច	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៣០-	លោកស្រី	សែម សារ៉ាន់	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៣១-	លោកស្រី	កុយ រតនា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៣២-	លោកស្រី	រ៉ាន់ សុខា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៣៣-	លោក	ដុស វិជ្ជា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៣៤-	លោក	ដាន់ សុភ័ក	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៣៥-	លោក	ជីវ ង៉ែត	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៣៦-	លោក	អិត ង៉ែត	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៣៧-	លោក	ស្រី ចំរើន	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៣៨-	លោកស្រី	ឡេង ចន្ទា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៣៩-	លោក	ឡី វិបុល	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ



៣៤០-	លោក	ពេញ សល់	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៤១-	លោក	លាង គឹមស្រុង	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៤២-	លោក	ប៉ាន វណ្ណា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៤៣-	លោក	ដែ ស៊ុំខេង	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៤៤-	លោក	ប៉ែន កំសាន្ត	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៤៥-	លោក	ជុំ សារុំ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៤៦-	លោក	អែម ឡុងផាន់ណា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៤៧-	លោក	ហេង ប៉ុន	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៤៨-	លោកស្រី	ម៉ម ចន្ទា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៤៩-	លោកស្រី	កុះ សុសាមុនី	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៥០-	លោកស្រី	សុត សុគន្ធា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៥១-	លោកស្រី	នួន ស៊ីនីន	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៥២-	លោក	គង់ បូរិទ្ធ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៥៣-	លោក	ហោន ឌុលសារ៉ាន់	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៥៤-	លោក	សូ ទូច	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៥៥-	លោក	ព្រហ្ម សាមិត្ត	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៥៦-	លោក	ស៊ឹម ឈួយ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៥៧-	លោក	គាម សារឿង	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៥៨-	លោក	ហែម ហាន	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៥៩-	លោក	សាំង ជួង	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៦០-	លោក	សួស ណែត	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៦១-	លោក	អ៊ឹម បូរេត	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៦២-	លោកស្រី	គឹម សារិន	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៦៣-	លោកស្រី	ស៊ុន សួនី	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៦៤-	លោក	លី ខេម	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៦៥-	លោក	ស៊ី សារ៉ុម	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៦៦-	លោក	ឡុង សោភ័ណ្ណ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ

៣៦៧-	លោកស្រី	ប្រាង កុសល្យ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៦៨-	លោកស្រី	ឈាន លីដា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៦៩-	លោកស្រី	ម៉ឹង សុខនី	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៧០-	លោកស្រី	ជា សុម៉ាលី	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៧១-	លោក	គុជ ជឿន	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៧២-	លោក	អ៊ុយ សុង	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៧៣-	លោកស្រី	សួន វ៉ា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៧៤-	លោកស្រី	ហួយ ចន្ទី	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៧៥-	លោកស្រី	ស៊ឹម ផារិទ្ធ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៧៦-	លោកស្រី	ធីម សុម៉ាលី	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៧៧-	លោកស្រី	គឹម សុវណ្ណារ៉ា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៧៨-	លោកស្រី	គង់ ឡាំងធី	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៧៩-	លោក	នុត សុផល	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៨០-	លោក	សូ ប៊ុនថា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៨១-	លោក	អ៊ុង ឈឿង	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៨២-	លោក	ជា វ៉ា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៨៣-	លោក	អ៊ូថ ហ៊ាង	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៨៤-	លោក	ច្រីក វណ្ណៈ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៨៥-	លោក	ហែម ប៊ុនហេង	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៨៦-	លោកស្រី	ប៉ែន សោភីនី	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៨៧-	លោកស្រី	សៅ សុខន	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៨៨-	លោក	សោ សុភា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៨៩-	លោកស្រី	ស៊ុប សាវី	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៩០-	លោក	យីម រាប	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៩១-	លោកស្រី	ជេត នៅទូថ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៩២-	លោក	ស៊ា ភា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៩៣-	លោកស្រី	ចាប មករា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ



៣៩៤-	លោក	កុល ណារ៉ាន់	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៩៥-	លោក	ម៉ិច ពញាល័យ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៩៦-	លោក	ស៊ូ វណ្ណថា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៩៧-	លោក	ឆេង ឈាន	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៩៨-	លោក	សួន ចន្ទ្រា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៣៩៩-	លោកស្រី	យូ វណ្ណា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៤០០-	លោក	លន់ ចាន់សំអុល	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៤០១-	លោកស្រី	យឹង កែម	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តតាកែវ
៤០២-	លោក	ស៊ាប សុផាន់	អនុប្រធានការិយាល័យ-បុគ្គលិកមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី	
៤០៣-	លោក	ហៀក សុផាត	អនុប្រធានការិ.បច្ចេកទេស	មន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី
៤០៤-	លោក	ទុយ ស្រស់	អនុប្រធានមន្ទីរពេទ្យខេត្ត	មន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី
៤០៥-	លោក	នួរ សុមេធា	អនុប្រធានមន្ទីរពេទ្យខេត្ត	មន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី
៤០៦-	លោក	ម៉ក់ ចន្ទារិទ្ធិ	អនុប្រធានមន្ទីរពេទ្យខេត្ត	មន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី
៤០៧-	លោក	រុន ហា	ប្រធានមន្ទីរពេទ្យបង្អែក	មន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី
៤០៨-	លោក	គឹមសៀន បញ្ញា	អនុប្រធានការិ.ស្រុកប្រតិ.	មន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី
៤០៩-	លោកស្រី	ប៊ិន រតនា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី
៤១០-	លោកស្រី	អ៊ឹង ច័ន្ទលំអង	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី
៤១១-	លោក	ឡុង ធាវ៉ា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី
៤១២-	លោកស្រី	ហ៊ឹម សាម៉ុន	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី
៤១៣-	លោកស្រី	សេង ណារី	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី
៤១៤-	លោក	តេង បូរ៉ា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី
៤១៥-	លោក	ចាន់ សារ៉ាត	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី
៤១៦-	លោក	ហ៊ិត ស្រេង	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី
៤១៧-	លោក	ប្រាក់ បូណារិទ្ធ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី
៤១៨-	លោក	ផន សុភា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី
៤១៩-	លោកស្រី	អ៊ី សុខជា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី
៤២០-	លោក	លឹម លន	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី




៤២១-	លោក	ម៉ុក រុទ្ធា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តមណ្ឌលគីរី
៤២២-	លោកស្រី	លីន យ៉េន	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តមណ្ឌលគីរី
៤២៣-	លោក	ថេង ប៊ុនធឿន	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តមណ្ឌលគីរី
៤២៤-	លោកស្រី	យន់ សោភា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តមណ្ឌលគីរី
៤២៥-	លោក	ផាត សុភិន	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តមណ្ឌលគីរី
៤២៦-	លោកស្រី	ថាច ស៊ីថាត	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តមណ្ឌលគីរី
៤២៧-	លោកស្រី	ហ៊ាម សុខហ៊ាង	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តមណ្ឌលគីរី
៤២៨-	លោកស្រី	ឈាន គឹមហ៊ុយ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តមណ្ឌលគីរី
៤២៩-	លោក	លី ឆេង	ប្រធានការិយាល័យឱសថ	មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៤៣០-	លោកស្រី	ស៊ីន សុភាព	ប្រធានការិ.ស្រុកប្រតិបត្តិកំពង់ស្ពឺ	មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៤៣១-	លោក	ម៉ម សម្បត្តិរត្នមាធិត	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៤៣២-	លោក	កាន់ ពៅ	អនុប្រធានការិ.ស្រុកប្រតិបត្តិឧដុង្គ	មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៤៣៣-	លោកស្រី	ឈួរ សុខសោភណ៍	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៤៣៤-	លោក	រស់ វ៉ានី	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៤៣៥-	លោក	យ៉ឹម យ៉េង	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៤៣៦-	លោកស្រី	សែ សុខន	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៤៣៧-	លោក	ងួន បូរិន្ទ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៤៣៨-	លោក	សយ សារវិយ័	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៤៣៩-	លោក	ឱ ឡេង	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៤៤០-	លោក	ហ៊ុន បូរិន្ទ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៤៤១-	លោកស្រី	ទាវ សុគន្ធិ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៤៤២-	លោកស្រី	សុក គុណា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៤៤៣-	លោកស្រី	កែវ សុភាព	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៤៤៤-	លោក	ម៉ែន ពិសិដ្ឋ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៤៤៥-	លោកស្រី	អ៊ុន យ៉ាវី	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៤៤៦-	លោកស្រី	ហួត ផល្លី	អនុប្រធានមន្ទីរពេទ្យបង្អែកស្រុកភ្នំស្រួច	មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៤៤៧-	លោកស្រី	វ៉ែន ណារី	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ




៤៤៨-	លោក	កាន ហ៊ុន	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៤៤៩-	លោក	អ៊ុយ ធារិទ្ធ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៤៥០-	លោក	សែម សារុន	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៤៥១-	លោក	ជឹង ប៊ុនដ្ឋា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៤៥២-	លោក	ពេជ្រ ធីតា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៤៥៣-	លោក	ជួប ចាន់ថន	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៤៥៤-	លោក	ឯម ថាច	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៤៥៥-	លោក	ស៊ឹម ឡារ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៤៥៦-	លោកស្រី	ព្រំ ខេន	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៤៥៧-	លោក	អ៊ុំ សុភី	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៤៥៨-	លោកស្រី	ចុន វ៉ាមី	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៤៥៩-	លោកស្រី	ចុន វ៉ាស៊ី	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៤៦០-	លោក	ឯម ពេជ្រ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៤៦១-	លោក	ឃួន សុខ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៤៦២-	លោក	វិត ចំណាប់	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៤៦៣-	លោកស្រី	មាស ធារី	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៤៦៤-	លោក	ស សុភាព	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៤៦៥-	លោកស្រី	ម៉ី សុគន្ធី	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៤៦៦-	លោកស្រី	លុយ រស្មី	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៤៦៧-	លោកស្រី	អោម ចាន់ឡើន	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៤៦៨-	លោកស្រី	អ៊ុំ ថាមរី	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៤៦៩-	លោកស្រី	សំ ស៊ីណាត	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៤៧០-	លោក	ស៊ឹម ឡារ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ
៤៧១-	លោកស្រីឱសថការី	សរ សេរីវឌ្ឍនី	ប្រធានការិ.គ្រប់គ្រងឱសថ	មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៤៧២-	លោកវេជ្ជបណ្ឌិត	សេង ដារ៉ាត្រុំ	អនុប្រ.ការិ.សុខា.ស្រុក	កំពង់ចាម កំពង់សៀម មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៤៧៣-	លោកវេជ្ជបណ្ឌិត	កែវផុន សុខាណា	អនុ ការិ.សុខា.ស្រុក	កងមាស មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៤៧៤-	លោកវេជ្ជ.ឯកទេស	ឡាត់ ផ្លូ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ចាម

៤៧៥-	លោកឱសថការី	ប៊ី បូរ៉ាឌី	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៤៧៦-	លោកវេជ្ជបណ្ឌិត	សេន ប៉ាត់ទ្រី	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៤៧៧-	លោកវេជ្ជបណ្ឌិត	សុខ ច័ន្ទតារា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៤៧៨-	លោកស្រី	សៀក ឆៃអ៊ុំ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៤៧៩-	លោក	យាង ប៊ុនស៊ីម	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៤៨០-	លោក	ឆាយ ស៊ីណា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៤៨១-	លោក	យឹម តុងហេង	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៤៨២-	លោកស្រី	ស៊ុន ស៊ីម	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៤៨៣-	លោក	សុខ លីម	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៤៨៤-	លោកស្រី	ឈន់ សេដ្ឋា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៤៨៥-	លោកស្រី	ប៊ុន ពិសី	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៤៨៦-	លោកស្រី	សុង សុភារី	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៤៨៧-	លោកស្រី	បូ ចាន់ថា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៤៨៨-	លោក	កង ផល្លា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៤៨៩-	លោក	ធីម គឹមអេង	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៤៩០-	លោក	ចន ប៊ុនធឿន	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៤៩១-	លោកស្រី	ទុន សោភ័ណនារី	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៤៩២-	លោក	កុយ ចាន់សុខ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៤៩៣-	លោកស្រី	ចាន់ សុដានី	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៤៩៤-	លោក	ឡៅ ស៊ីផា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៤៩៥-	លោក	សៀង ថា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៤៩៦-	លោកវេជ្ជបណ្ឌិត	ឌី ថារិន	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៤៩៧-	លោក	ហ៊ាង ផល្លា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៤៩៨-	លោក	លីម សារិន	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៤៩៩-	លោក	ជុំ សារុន	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៥០០-	លោក	វ៉ែ ធីម	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៥០១-	លោក	អ៊ុំ វិចិត្រ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ចាម



៥០២-	លោក	ជ័យ ហិរង	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៥០៣-	លោក	ជឹម គឹមស្រួន	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៥០៤-	លោក	ថាវ សារ៉េត	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៥០៥-	លោក	នុន ពៅ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៥០៦-	លោក	ហ៊ាន ហ៊ុល	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៥០៧-	លោកស្រី	កូយ សេដ្ឋា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៥០៨-	លោកស្រី	ហ៊ឺ ម៉ាឡា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៥០៩-	លោកវេជ្ជបណ្ឌិត	គ្រួក ពុទ្ធា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៥១០-	លោកស្រី	ទី ចន្ទី	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកំពង់ចាម
៥១១-	លោកស្រីវេជ្ជបណ្ឌិត	ជឹម បុប្ផា	ប្រធានមន្ទីរពេទ្យស្រុក	មន្ទីរសុខាភិបាលខេត្តកណ្តាល
៥១២-	លោកគ្រូពេទ្យ	អុំ ស៊ីវ៉ាន	អនុប្រធានមន្ទីរពេទ្យស្រុក	មន្ទីរសុខាភិបាលខេត្តកណ្តាល
៥១៣-	លោក	សុំ ផានី	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកណ្តាល
៥១៤-	លោកស្រី	សាំង ច័ន្ទសុដារី	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកណ្តាល
៥១៥-	លោក	ឈឿន សារឿន	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកណ្តាល
៥១៦-	លោក	ឆឹម សុវ័ន្ទ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកណ្តាល
៥១៧-	លោក	ភួន ផល	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកណ្តាល
៥១៨-	លោកស្រី	រុន ភារ៉ា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកណ្តាល
៥១៩-	លោកស្រី	ប៊ុន ណារី	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកណ្តាល
៥២០-	លោក	អៀង កុសល	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកណ្តាល
៥២១-	លោកស្រី	ឯក វី	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកណ្តាល
៥២២-	លោកស្រី	ចិន សុធារី	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកណ្តាល
៥២៣-	លោកស្រី	ចយ ស្រីណុច	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកណ្តាល
៥២៤-	លោកស្រី	គា ស្រីនួន	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកណ្តាល
៥២៥-	លោក	សុិន វណ្ណា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកណ្តាល
៥២៦-	លោក	សុខ វ៉ារី	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកណ្តាល
៥២៧-	លោកស្រី	អៀង ចណ្ណាលីន	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកណ្តាល
៥២៨-	លោកស្រី	នន សុខា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកណ្តាល



៥២៩-	លោកស្រី	កែវ សុភ័ក្ត្រណា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកណ្តាល
៥៣០-	លោកស្រី	ហង្ស សុធាវី	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកណ្តាល
៥៣១-	លោកស្រី	ដួង ដាលី	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកណ្តាល
៥៣២-	លោក	ណាត ប៊ុនអេង	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកណ្តាល
៥៣៣-	លោកស្រី	ទួន លាងអ៊ុំ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកណ្តាល
៥៣៤-	លោកស្រី	កើត ស្រីពៅ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកណ្តាល
៥៣៥-	លោកស្រី	ឡេង គីមលី	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកណ្តាល
៥៣៦-	លោក	ហង្ស ប៊ុណ្ណា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកណ្តាល
៥៣៧-	លោកស្រី	អ៊ុល ចន្ទី	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកណ្តាល
៥៣៨-	លោកស្រី	យ៉ាន់ រចនា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកណ្តាល
៥៣៩-	លោកស្រី	អៀត ណារី	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកណ្តាល
៥៤០-	លោកស្រី	ឌុម សូរៀន	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកណ្តាល
៥៤១-	លោកស្រី	កែន សុខលាង	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកណ្តាល
៥៤២-	លោក	គង់ សុភា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកណ្តាល
៥៤៣-	លោកស្រី	សួង ចន្ទី	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកណ្តាល
៥៤៤-	លោក	អាត អ៊ាន	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកណ្តាល
៥៤៥-	លោក	នុត ថ្លី	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកណ្តាល
៥៤៦-	លោក	ប៊ុន មករា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកណ្តាល
៥៤៧-	លោកស្រី	ជី សាន	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកណ្តាល
៥៤៨-	លោកស្រី	លឹម ចិន្តា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកណ្តាល
៥៤៩-	លោកស្រី	ស៊ុន ចាន់លីដា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកណ្តាល
៥៥០-	លោក	ហង់ វៃ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកណ្តាល
៥៥១-	លោក	សុង ដានីត	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកណ្តាល
៥៥២-	លោកស្រី	ហុក សារៀន	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកណ្តាល
៥៥៣-	លោកស្រី	ស៊ឹម កនិកា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកណ្តាល
៥៥៤-	លោកស្រី	កន សុខាវរីន	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកណ្តាល
៥៥៥-	លោកស្រី	ម៉េង ពិសាខ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកណ្តាល

៥៥៦-	លោកស្រី	សុន ម៉េងឡា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកណ្តាល
៥៥៧-	លោកស្រី	ថៅ សៀកមួយ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកណ្តាល
៥៥៨-	លោកស្រី	វិន សម្បត្ត	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកណ្តាល
៥៥៩-	លោកស្រី	សាន ស្រីខួប	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកណ្តាល
៥៦០-	លោកស្រី	លីញ សុភាព	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកណ្តាល
៥៦១-	លោក	ចាន់ ដារ៉ាវិន	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកណ្តាល
៥៦២-	លោក	ភេន តុលា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកណ្តាល
៥៦៣-	លោកស្រី	លី ស្រីមុំ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកណ្តាល
៥៦៤-	លោកស្រី	អ៊ឹង ច័ន្ទសុភា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកណ្តាល
៥៦៥-	លោក	សំរិទ្ធ វិះ	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកណ្តាល
៥៦៦-	លោកស្រី	ហង្ស វ៉ាន់ថា	មន្ត្រីរាជការ	មន្ទីរសុខាភិបាលខេត្តកណ្តាល
៥៦៧-	លោកគ្រូពេទ្យ	សុខ ឆេង	នាយករង	សាលាមធ្យមសិក្សាសុខាភិបាល ភូមិភាគកំពត
៥៦៨-	លោកសាស្ត្រាចារ្យជំនួយ	ហា អៀង	មន្ត្រីរាជការសាលាមធ្យមសិក្សាសុខាភិបាល	ភូមិភាគកំពត
៥៦៩-	លោកស្រី	ម៉ៅ ប៊ុនី	អនុប្រធានការិ.	សាលាមធ្យមសិក្សា សុខាភិបាល ភូមិភាគកំពត
៥៧០-	លោកស្រីវេជ្ជបណ្ឌិត	ជួប ចន្ទី	មន្ត្រីរាជការ	សាលាមធ្យមសិក្សាសុខាភិបាល ភូមិភាគកំពត
៥៧១-	លោកសាស្ត្រាចារ្យជំនួយ	ហោ ផល្លា	នាយករង	សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគបាត់ដំបង
៥៧២-	លោក	សេង តុលា	អនុប្រធានការិ.	សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគបាត់ដំបង
៥៧៣-	លោក	ង៉ាន់ សារ៉ាវុធ	នាយករង	សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង ។

មាត្រា ២.- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៨
 ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៨
នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៧៤ ៧៧ អនក្រ. ៧៧

អនុក្រឹត្យ
ស្តីពីការជូនមេដាយមុនីសារាភ័ណ្ណ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងសុខាភិបាល

សម្រេច

មាត្រា ១. បំពាក់ មេដាយមុនីសារាភ័ណ្ណ ថ្នាក់ អិមឌីនូ ចំនួន ០១ គ្រឿង ជូនលោកស្រី Isabelle HUA ប្រធានសមាគម "Objectif Cambodge" ដែលមានស្នាដៃល្អ ក្នុងការចូលរួមជួយបណ្តុះបណ្តាលការព្យាបាលជំងឺមហារីក និងជួយសង្គ្រោះជីវិតកុមារ ព្រមទាំងផ្តល់ឧបករណ៍បរិក្ខារពេទ្យដល់មន្ទីរពេទ្យតាមជនបទ កន្លងមក ។

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ថ្ងៃ ពុធ ៦ កើត ខែ ត្រាចាណ៍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៧៥០ អនក្រ. ០៧

អនុក្រឹត្យ

ស្តីពីការជូនមេដាយការងារ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១....បំពាក់ **មេដាយការងារ** តាមលំដាប់ថ្នាក់ ជូនមន្ត្រីរាជការ ចំនួន ១៤១រូប ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចបំរើជាតិមាតុភូមិ កន្លងមក ដូចមានរាយនាមខាងក្រោម ៖

ក- មេដាយមាសការងារ

១-លោកស្រី ម៉ែននី ខឿ	អភិបាលស្រុកក្រឡាញ់ ខេត្តសៀមរាប
២-លោកស្រី គ្រីង សាម	អភិបាលរងស្រុកស្រីស្នំ ខេត្តសៀមរាប
៣-លោកស្រី ចាន់ សុយ	អភិបាលរងស្រុកស្រីស្នំ ខេត្តសៀមរាប
៤-លោក ស៊ីន ចាន់ឌុល	អភិបាលរងស្រុកពួក ខេត្តសៀមរាប
៥-លោក នីង ធុត្តា	អភិបាលរងស្រុកស្រុកស្រីស្នំ ខេត្តសៀមរាប
៦-លោក សយ វណ្ណា	អភិបាលរងស្រុកប្រាសាទបាគង ខេត្តសៀមរាប
៧-លោក ម៉ុង ជា	ប្រធានការិយាល័យសាលាខេត្តសៀមរាប
៨-លោក ឡូ សុខាភ័	ប្រធានការិយាល័យសាលាខេត្តសៀមរាប
៩-លោកស្រី រាជ រត្ននា	អនុប្រធានការិយាល័យសាលាខេត្តសៀមរាប
១០-លោក ឡោ ឧត្តម	អនុប្រធានការិយាល័យសាលាខេត្តសៀមរាប
១១-លោក ហឿម វ៉ាន់និត	អនុប្រធានការិយាល័យសាលាខេត្តសៀមរាប

១២-លោកស្រី	ទេស អន្លាធាវ៉ា	អនុប្រធានការិយាល័យសាលាខេត្តសៀមរាប
១៣-លោក	ទន សុយត្រី	អនុប្រធានការិយាល័យសាលាខេត្តសៀមរាប
១៤-លោក	មិន ឆ្លែ	អនុប្រធានការិយាល័យសាលាខេត្តសៀមរាប
១៥-លោក	ហួន ភក្កី	អនុប្រធានការិយាល័យសាលាខេត្តសៀមរាប
១៦-លោក	ចាន់ ចំរើន	នាយករងរដ្ឋបាលសាលាស្រុកពួក ខេត្តសៀមរាប
១៧-លោក	សែន មុនី	អនុប្រធានអង្គភាពលទ្ធកម្មសាលាស្រុកពួក ខេត្តសៀមរាប
១៨-លោក	ផ្លែ ចិន	ប្រធានការិយាល័យសាលាស្រុកពួក ខេត្តសៀមរាប
១៩-លោក	និល លីហ្វុន	ប្រធានការិយាល័យសាលាក្រុងសៀមរាប ខេត្តសៀមរាប
២០-លោក	ហាយ យ៉ង់	ប្រធានការិយាល័យសាលាក្រុងសៀមរាប ខេត្តសៀមរាប
២១-លោកស្រី	ព្រាម ពិដោន	ប្រធានការិយាល័យសាលាស្រុកជីក្រែង ខេត្តសៀមរាប
២២-លោក	សាង ពៅ	មន្ត្រីសាលាខេត្តសៀមរាប
២៣-លោក	យុត ពិសិដ្ឋ	មន្ត្រីសាលាខេត្តសៀមរាប
២៤-លោក	ឌុន ចន្ទា	មន្ត្រីសាលាខេត្តសៀមរាប
២៥-លោក	ម៉ុង លី	មន្ត្រីសាលាស្រុកពួក ខេត្តសៀមរាប
២៦-លោក	ទួន អក្ស	អនុប្រធានការិយាល័យសាលាស្រុកប្រាសាទបាគង ខេត្តសៀមរាប
២៧-លោកស្រី	ធឿម សំមុន	មន្ត្រីសាលាក្រុងសៀមរាប ខេត្តសៀមរាប
២៨-លោក	ខេង សុខាន	ស្មៀនសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប

ខ-មេដាយប្រាក់ការងារ

១-លោក	ទួន ពុទ្ធាវ៉ា	នាយករដ្ឋបាលសាលាខេត្តសៀមរាប
២-លោក	ឈឿត ចំរើន	ប្រធានការិយាល័យសាលាខេត្តសៀមរាប
៣-លោក	ឈួន ម៉ាន់	នាយករងរដ្ឋបាលសាលាស្រុកស្វាយលើ ខេត្តសៀមរាប
៤-លោកស្រី	យន់ ឈឿម	នាយករងរដ្ឋបាលសាលាស្រុកវ៉ារិន ខេត្តសៀមរាប
៥-លោក	ស៊ីម សុភាព	នាយករងរដ្ឋបាលសាលាស្រុកស្វាយលើ ខេត្តសៀមរាប
៦-លោក	ពេជ្រ សុមិន្ទ	អនុប្រធានការិយាល័យសាលាស្រុកវ៉ារិន ខេត្តសៀមរាប
៧-លោក	សុវណ្ណ យន្ត	អនុប្រធានការិយាល័យសាលាស្រុកវ៉ារិន ខេត្តសៀមរាប
៨-លោក	ម៉ក់ ឿត	អនុប្រធានការិយាល័យសាលាខេត្តសៀមរាប
៩-លោកស្រី	ពៅ វ៉ាឌី	អនុប្រធានការិយាល័យសាលាខេត្តសៀមរាប
១០-លោក	ម៉ក់ សំបញ្ញា	អនុប្រធានការិយាល័យសាលាខេត្តសៀមរាប
១១-លោក	យូ ម៉េងហិ	អនុប្រធានការិយាល័យសាលាខេត្តសៀមរាប
១២-លោក	ឈន សុគន្ធា	អនុប្រធានការិយាល័យសាលាខេត្តសៀមរាប
១៣-លោក	ឡេង ម៉ិនណា	អនុប្រធានការិយាល័យសាលាខេត្តសៀមរាប

១៤-លោក	លុច សំណាង	ប្រធានការិយាល័យសាលាស្រុកសូត្រនិតម ខេត្តសៀមរាប
១៥-លោក	ស្នើ ភីរក្ស	ប្រធានការិយាល័យសាលាស្រុកស្រីស្នំ ខេត្តសៀមរាប
១៦-លោក	មួន ចយ	ប្រធានអង្គភាពលទ្ធកម្មសាលាស្រុកស្រីស្នំ ខេត្តសៀមរាប
១៧-លោកស្រី	ផាវ៉ង់ គីមលា	ប្រធានការិយាល័យសាលាស្រុកស្រីស្នំ ខេត្តសៀមរាប
១៨-លោក	កែវម ហ៊ិន	ប្រធានការិយាល័យសាលាស្រុកក្រឡាញ់ ខេត្តសៀមរាប
១៩-លោក	ម៉ុក វិបុល	ប្រធានការិយាល័យសាលាស្រុកប្រាសាទបាគង ខេត្តសៀមរាប
២០-លោក	លឹម រ៉េត	ប្រធានការិយាល័យសាលាស្រុកបន្ទាយស្រី ខេត្តសៀមរាប
២១-លោកស្រី	ចាន់ រ៉ាវី	អនុប្រធានអង្គភាពលទ្ធកម្មសាលាស្រុកប្រាសាទបាគង ខេត្តសៀមរាប
១២-លោក	អ៊ុំស សារួម	អនុប្រធានអង្គភាពលទ្ធកម្មសាលាស្រុកស្រីស្នំ ខេត្តសៀមរាប
២៣-លោក	វុច ឡាវិត	អនុប្រធានអង្គភាពលទ្ធកម្មសាលាស្រុកក្រឡាញ់ ខេត្តសៀមរាប
២៤-លោកស្រី	ហ៊ុយ លឹមជី	អនុប្រធានអង្គភាពលទ្ធកម្មសាលាស្រុកក្រឡាញ់ ខេត្តសៀមរាប
២៥-លោកស្រី	គាត់ ចាន់រុំ	អនុប្រធានអង្គភាពលទ្ធកម្មសាលាស្រុកបន្ទាយស្រី ខេត្តសៀមរាប
២៦-លោក	ឈឿន ស៊ីណា	អនុប្រធានអង្គភាពលទ្ធកម្មសាលាស្រុកប្រាសាទបាគង ខេត្តសៀមរាប
២៧-លោក	សោម សុផល	អនុប្រធានអង្គភាពលទ្ធកម្មសាលាស្រុកស្វាយលើ ខេត្តសៀមរាប
២៨-លោកស្រី	គោគ ស្រីពេជ្រ	អនុប្រធានការិយាល័យសាលាខេត្តសៀមរាប
២៩-លោក	សរ ដាវ៉ា	មន្ត្រីសាលាខេត្តសៀមរាប
៣០-លោក	សយ គីមសាន្ត	មន្ត្រីសាលាខេត្តសៀមរាប
៣១-លោក	អ៊ុន ម៉ុនអឺ	មន្ត្រីសាលាខេត្តសៀមរាប
៣២-លោក	ជួន ម៉ុង	មន្ត្រីសាលាខេត្តសៀមរាប
៣៣-លោក	ឡេង តើល	មន្ត្រីសាលាខេត្តសៀមរាប
៣៤-លោកស្រី	ឡាន គីមលីន	មន្ត្រីសាលាខេត្តសៀមរាប
៣៥-លោក	យីម ពលី	មន្ត្រីសាលាស្រុកស្រីស្នំ ខេត្តសៀមរាប
៣៦-លោក	ម៉ែ ធា	ស្មៀនឃុំក្លាំងហាយ ស្រុកស្រីស្នំ ខេត្តសៀមរាប
៣៧-លោក	អ៊ុក ស៊ីណា	ស្មៀនឃុំប្រើយ ស្រុកស្រីស្នំ ខេត្តសៀមរាប
៣៨-លោក	ចិ សុណី	ស្មៀនឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប
៣៩-លោក	កាយ សំអូន	ស្មៀនឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប
៤០-លោក	ម៉ុង គីមនាន	ស្មៀនឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប
៤១-លោកស្រី	រី ពុំសែន	ស្មៀនឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប
៤២-លោកស្រី	ពៅ ម៉ូ	ស្មៀនឃុំអំពិល ស្រុកបាសាទបាគង ខេត្តសៀមរាប
៤៣-លោក	ចាន់ រិទ្ធិ	ស្មៀនឃុំកៀនសង្កែ ស្រុកសូទ្រនិតម ខេត្តសៀមរាប
៤៤-លោក	សេង ភិរុណ	ស្មៀនឃុំសំរោង ស្រុកសូទ្រនិតម ខេត្តសៀមរាប




៤៥-លោក	ង៉េវ ហេង	ស្មៀនឃុំយុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប
៤៦-លោក	លីញ៉ា សីរេង	មន្ត្រីសាលាស្រុកស្វាយលើ ខេត្តសៀមរាប
៤៧-លោក	ឈង់ ឈា	ស្មៀនឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប
៤៨-លោក	ហ៊ឺ ហាត់	ស្មៀនឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប
៤៩-លោក	ឌុយ ហ៊ឺង	ស្មៀនឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
៥០-លោក	ឌុយ សុគង់	អនុប្រធានការិយាល័យសាលាក្រុងសៀមរាប ខេត្តសៀមរាប
៥១-លោក	មូ ម៉េងត្រី	មន្ត្រីសាលាក្រុងសៀមរាប ខេត្តសៀមរាប
៥២-លោក	ខុន ចាន់ធុត្តិ	មន្ត្រីសាលាក្រុងសៀមរាប ខេត្តសៀមរាប
៥៣-លោក	ខឿន រតនា	មន្ត្រីសាលាក្រុងសៀមរាប ខេត្តសៀមរាប
៥៤-លោក	នូ សុត្រីម	មន្ត្រីសាលាក្រុងសៀមរាប ខេត្តសៀមរាប
៥៥-លោក	ហឿន ហ៊ាង	ស្មៀនសង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប
៥៦-លោកស្រី	សង សុគន្ធា	ស្មៀនសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប
៥៧-លោកស្រី	សុរ មន្ត្រីកា	មន្ត្រីសាលាក្រុងសៀមរាប ខេត្តសៀមរាប
៥៨-លោកស្រី	ពេជ្រ សុភាព	មន្ត្រីសាលាក្រុងសៀមរាប ខេត្តសៀមរាប
៥៩-លោកស្រី	ភាព ប័ន្តរដ្ឋា	មន្ត្រីសាលាក្រុងសៀមរាប ខេត្តសៀមរាប
៦០-លោកស្រី	រិទ្ធី រេខា	មន្ត្រីសាលាក្រុងសៀមរាប ខេត្តសៀមរាប
៦១-លោកស្រី	ពាង សំមើម	មន្ត្រីសាលាក្រុងសៀមរាប ខេត្តសៀមរាប
៦២-លោកស្រី	ឌុយ សុដាតិ	មន្ត្រីសាលាក្រុងសៀមរាប ខេត្តសៀមរាប
៦៣-លោកស្រី	សុរ សុផល	ស្មៀនសង្កាត់ស្រងែ ក្រុងសៀមរាប ខេត្តសៀមរាប
៦៤-លោកស្រី	ឡុង លីវីជេត	ស្មៀនសង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប
៦៥-លោក	គង់ ពេជ្រ	ស្មៀនសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប
៦៦-លោក	យីន លេខ	ស្មៀនសង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប
៦៧-លោកស្រី	យីម ពុធនីដា	ស្មៀនសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប
៦៨-លោកស្រី	យីង សុម៉ាវី	ស្មៀនសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប
៦៩-លោក	រតន់ រេង	ស្មៀនឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប

គ- មេដាយសំរិទ្ធការងារ

១-លោក	ហេង គីមបុទ	ប្រធានការិយាល័យសាលាស្រុកក្រឡាញ់ ខេត្តសៀមរាប
២-លោក	ទី ទីន	អនុប្រធានការិយាល័យសាលាស្រុកក្រឡាញ់ ខេត្តសៀមរាប
៣-លោក	ម៉ែង សុគុណវ៉ារី	អនុប្រធានការិយាល័យសាលាស្រុកក្រឡាញ់ ខេត្តសៀមរាប
៤-លោក	ឡុត ព្រាន	អនុប្រធានការិយាល័យសាលាស្រុកស្រីស្នំ ខេត្តសៀមរាប
៥-លោកស្រី	ម៉ុល ចាន់ធារ៉ា	មន្ត្រីសាលាខេត្តសៀមរាប

៦-លោក	គឹម ស៊ីណា	មន្ត្រីសាលាខេត្តសៀមរាប
៧-លោកស្រី	ចាន់ ប្រសិទ្ធក	មន្ត្រីសាលាខេត្តសៀមរាប
៨-លោក	សុខ សុផាសីហ៍	មន្ត្រីសាលាខេត្តសៀមរាប
៩-លោកស្រី	ធី ខេមរា	មន្ត្រីសាលាខេត្តសៀមរាប
១០-លោក	ពេជ្រ ម៉ូលក្ខណ៍	មន្ត្រីសាលាខេត្តសៀមរាប
១១-លោក	លី ចាន់គុសល	មន្ត្រីសាលាខេត្តសៀមរាប
១២-លោក	ឡុយ តារា	មន្ត្រីសាលាស្រុកក្រឡាញ់ ខេត្តសៀមរាប
១៣-លោក	ស៊ិន ឌុឌី	សៀនឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប
១៤-លោក	អ៊ុន គឹមយ៉ាង	សៀនឃុំសំបូរ ស្រុកក្រឡាញ់ ខេត្តសៀមរាប
១៥-លោកស្រី	មឿ ម៉ារី	សៀនឃុំតាអាន ស្រុកក្រឡាញ់ ខេត្តសៀមរាប
១៦-លោក	ច័ន សាច័ន	សៀនឃុំចន្ទាសដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប
១៧-លោក	ស៊ិន សំរេង	សៀនឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប
១៨-លោក	ហ៊ុន សត្តាធី	សៀនឃុំក្រចក ស្រុកក្រឡាញ់ ខេត្តសៀមរាប
១៩-លោក	អ៊ុន ចន្ទឿ	មន្ត្រីសាលាស្រុកសុទ្រនិគម ខេត្តសៀមរាប
២០-លោកស្រី	តែម គឹមហុន	មន្ត្រីសាលាស្រុកសុទ្រនិគម ខេត្តសៀមរាប
២១-លោក	តាច ហ៊ុន	មន្ត្រីសាលាស្រុកសុទ្រនិគម ខេត្តសៀមរាប
១២-លោក	ច័ន សុវណ្ណ	សៀនឃុំចានស ស្រុកសុទ្រនិគម ខេត្តសៀមរាប
២៣-លោកស្រី	ពាន សានីន	មន្ត្រីសាលាស្រុកស្រីស្នំ ខេត្តសៀមរាប
២៤-លោកស្រី	ណិល សាវី	មន្ត្រីសាលាស្រុកស្រីស្នំ ខេត្តសៀមរាប
២៥-លោក	ជា សុផេន	មន្ត្រីសាលាស្រុកអង្គរធំ ខេត្តសៀមរាប
២៦-លោក	តា យិន	មន្ត្រីសាលាស្រុកវ៉ារិន ខេត្តសៀមរាប
២៧-លោក	សុវណ្ណ យង	មន្ត្រីសាលាស្រុកវ៉ារិន ខេត្តសៀមរាប
២៨-លោក	ចៀន សិរី	មន្ត្រីសាលាស្រុកអង្គរជុំ ខេត្តសៀមរាប
២៩-លោក	ម៉ៅ ចន្ទី	មន្ត្រីសាលាស្រុកអង្គរជុំ ខេត្តសៀមរាប
៣០-លោក	អ៊ុំ ណុល	មន្ត្រីសាលាស្រុកបន្ទាយស្រី ខេត្តសៀមរាប
៣១-លោកស្រី	ដួង កញ្ញារ៉ា	មន្ត្រីសាលាស្រុកបន្ទាយស្រី ខេត្តសៀមរាប
៣២-លោក	ពិន សារីម	សៀនឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប
៣៣-លោក	ស៊ុត ស៊ី	មន្ត្រីសាលាស្រុកស្វាយលើ ខេត្តសៀមរាប
៣៤-លោក	ស៊ុន ពិសិដ្ឋិ	សៀនឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប
៣៥-លោក	នាង ញ៉ាញ៉ា	មន្ត្រីសាលាស្រុកប្រាសាទបាគង ខេត្តសៀមរាប
៣៦-លោក	ស៊ុន សុខរតនៈ	មន្ត្រីសាលាស្រុកប្រាសាទបាគង ខេត្តសៀមរាប



៣៧-លោកស្រី ធឿន ធីមធីន	មន្ត្រីសាលាស្រុកប្រាសាទបាគង ខេត្តសៀមរាប
៣៨-លោកស្រី គូ សរេន៍រ័ត្ន	មន្ត្រីសាលាស្រុកប្រាសាទបាគង ខេត្តសៀមរាប
៣៩-លោកស្រី ម៉ុំ សម្បត្តិ	មន្ត្រីសាលាស្រុកប្រាសាទបាគង ខេត្តសៀមរាប
៤០-លោក សុខ ឡុច	ស្មៀនឃុំជ្រោយនាងនួន ស្រុកស្រីស្នំ ខេត្តសៀមរាប
៤១-លោក ឡើង វិចិត្រ	មន្ត្រីសាលាស្រុកស្រីស្នំ ខេត្តសៀមរាប
៤២-លោក ម៉ែន គុយ	ស្មៀនឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប
៤៣-លោក ចង់ ចុន	ស្មៀនឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប
៤៤-លោក ធីន វិ	ស្មៀនឃុំកំពង់ថ្ម ស្រុកក្រឡាញ់ ខេត្តសៀមរាប ។

មាត្រា ២.- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ទទួលកាលបរិច្ឆេទនាយករដ្ឋមន្ត្រី
 - ទទួលកាលបរិច្ឆេទនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ កាលប្បវត្តិ

ថ្ងៃ សុក្រ ៦ កើត ខែ ប្រាសាទ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២
 រាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ ១២ ឆ្នាំ ២០១៨
នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៥៧ អនក្រ. ប័ត្រ

អនុក្រឹត្យ

ស្តីពីការទូទាត់មេធាវីសេដ្ឋកិច្ច
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១. បំពាក់ **មេធាវីសេដ្ឋកិច្ច ថ្នាក់ វិស័យ** ជូនអ្នកស្រី **ឌិត លីនដា** សប្បុរសជនដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួនចូលរួមចំណែកជួយកសាងសាលាធម្មសភា នៅវត្តបាឡាត់ ស្ថិតនៅក្នុង ឃុំនរោត្តម ស្រុកសង្កែ ខេត្តបាត់ដំបង កន្លងមក ។

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងសមាជិកខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - អគ្គនាយកដ្ឋាន និងមន្ត្រី
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ថ្ងៃ សុក្រ ៦ កើត ខែ សាស្តា ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៧៥ អនក្រ.បក.បត

អនុក្រឹត្យ
ស្តីពីការជូនមេដាយស្ថាបនាជាតិ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១. បំពាក់ **មេដាយសំរិទ្ធស្ថាបនាជាតិ** ជូនសប្បុរសជន ចំនួន៤១រូប ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួន ជួយកសាងសាលាធម្មសភា នៅវត្តបាឡាត់ ស្ថិតនៅក្នុងឃុំនរោត្តម ស្រុកសង្កែ ខេត្តបាត់ដំបង កន្លងមក ដូចមានរាយនាមខាងក្រោម៖

១- លោក	ឌុក ឌីធីណា	សប្បុរសជន
២- លោក	ម៉ិល ដាំ	អាចារ្យ
៣- លោក	សំ ភិរម្យ	សប្បុរសជន
៤- លោក	ចង្វ័ ម៉េត	គណៈកម្មការវត្ត
៥- លោក	តាត តេង	គណៈកម្មការវត្ត
៦- ឧបាសិកា	មួង ធួរៀន	សប្បុរសជន
៧- ឧបាសិកា	ម៉ាក់ ស៊ីម	សប្បុរសជន
៨- ឧបាសក	ញ៉ែស សុភន្ទ	សប្បុរសជន
៩- លោក	ម៉ុន រត្នន៍	សប្បុរសជន
១០- ឧបាសិកា	ឈុំ យ៉ាន	សប្បុរសជន
១១- ឧបាសិកា	ហាស់ ធួរៀន	សប្បុរសជន
១២- ឧបាសិកា	ស៊ី សាវី	សប្បុរសជន
១៣- ឧបាសិកា	ចាម៉ ជុំដន	សប្បុរសជន
១៤- លោកវេជ្ជបណ្ឌិត	កៅ ម៉ុ	សប្បុរសជន
១៥- លោក	មួន សុជាតិ	សប្បុរសជន

១៦- អ្នកស្រី	អឿន វ៉ាន់ធីន	សប្បុរសជន
១៧- អ្នកស្រី	ថាម ស៊ិនហូ	សប្បុរសជន
១៨- អ្នកស្រី	តាត ប្រឡង	សប្បុរសជន
១៩- លោក	នាយ ស៊ុយ	សប្បុរសជន
២០- អ្នកស្រី	ស ដាន់ណា	សប្បុរសជន
២១- លោក	ជានី សុដារ៉ា	សប្បុរសជន
២២- លោក	ឌុច សុឌី	សប្បុរសជន
២៣- លោក	ឯម សាមុត	សប្បុរសជន
២៤- ឧបាសក	លីម ធី	សប្បុរសជន
២៥- ឧបាសក	ឡាន សំប៊ុន	គណៈកម្មការវត្ត
២៦- ឧបាសិកា	ខុច ឈុក	សប្បុរសជន
២៧- ឧបាសិកា	គន គីមហ៊ុយ	សប្បុរសជន
២៨- លោក	ឌុច ហ៊ិន	គណៈកម្មការវត្ត
២៩- លោក	គង់ សុគុណ្ណា	សប្បុរសជន
៣០- លោក	ហ៊ុន ពុទ្ធា	សប្បុរសជន
៣១- លោក	ជួន ដាន	សប្បុរសជន
៣២- ឧបាសិកា	តាត ប្រសំ	សប្បុរសជន
៣៣- ឧបាសិកា	គីម ឡាន	សប្បុរសជន
៣៤- លោក	ម៉ៅ ដាង	សប្បុរសជន
៣៥- លោក	អ៊ុច វ៉េត	សប្បុរសជន
៣៦- ឧបាសិកា	ហ៊ុត ហានី	សប្បុរសជន
៣៧- ឧបាសិកា	គង់ មន្ទា	សប្បុរសជន
៣៨- លោក	ឯម ស៊ា	សប្បុរសជន
៣៩- លោក	ជន ហូ	សប្បុរសជន
៤០- លោក	ម៉ៅ សាវី	សប្បុរសជន
៤១- លោក	ព្យោន ម៉ុយ	សប្បុរសជន

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងសមាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ថ្ងៃ សុក្រ ៦ កើត ខែ ច្រា ៧ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២
 រាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ ៧ ឆ្នាំ ២០១៨
នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៨៤៣...នស/រកត-៧៧



**អនុក្រឹត្យ
ស្តីពី**

ការដាក់មន្ត្រីរាជការឱ្យចូលនិវត្តន៍

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៣ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៦ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងពាណិជ្ជកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០២ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០១ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងអប់រំ យុវជន និងកីឡា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/២១ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងបរិស្ថាន
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៦ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសុខាភិបាល
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៤ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងព័ត៌មាន
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ

- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៤ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការបង្កើតក្រសួងយុត្តិធម៌
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១១ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការបង្កើតក្រសួងផែនការ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៣ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការបង្កើតក្រសួងសាធារណការ និងដឹកជញ្ជូន
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១២ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការបង្កើតក្រសួងអភិវឌ្ឍន៍ជនបទ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៥/០០២ ចុះថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០០៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការបង្កើតក្រសួងកិច្ចការនារី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៥/០០៣ ចុះថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០០៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការបង្កើតក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៥១ ចុះថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០០២ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៤០ ចុះថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតខ្ពស់
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/០២០០/១០៤ ចុះថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៦៣ ចុះថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០០២ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីសុខាភិបាលជាន់ខ្ពស់
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍រួម នៃ ការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ១៧ អនក្រ.បក ចុះថ្ងៃទី ០៧ ខែ មេសា ឆ្នាំ ២០០០ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- បានឃើញអនុក្រឹត្យលេខ ៩១ អនក្រ.បក ចុះថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០០៧ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ ក្រសួងពាណិជ្ជកម្ម
- បានឃើញអនុក្រឹត្យលេខ ២៤ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០០៧ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ១៥៦ អនក្រ.បក ចុះថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ ក្រសួងអប់រំ យុវជន និងកីឡា
- បានឃើញអនុក្រឹត្យលេខ ១៣៥ អនក្រ.បក ចុះថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ ក្រសួងបរិស្ថាន
- បានឃើញអនុក្រឹត្យលេខ ៦៧ អនក្រ.បក ចុះថ្ងៃទី ២២ ខែ តុលា ឆ្នាំ ១៩៩៧ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ ក្រសួងសុខាភិបាល
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៧០ អនក្រ.បក ចុះថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ១៩៩៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ ក្រសួងព័ត៌មាន
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ ក្រសួងមហាផ្ទៃ
- បានឃើញអនុក្រឹត្យលេខ ២៤០ អនក្រ.បក ចុះថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់ក្រសួងយុត្តិធម៌

- បានឃើញអនុក្រឹត្យលេខ ៧០ អនក្រ.បក ចុះថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងផែនការ
- បានឃើញអនុក្រឹត្យលេខ ២១៦ អនក្រ.បក ចុះថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន
- បានឃើញអនុក្រឹត្យលេខ ៧៨ អនក្រ.បក ចុះថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ១៩៩៧ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងអភិវឌ្ឍន៍ជនបទ
- បានឃើញអនុក្រឹត្យលេខ ១៣ អនក្រ.បក ចុះថ្ងៃទី ០៧ ខែ កុម្ភៈ ឆ្នាំ ២០០៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងកិច្ចការនារី
- បានឃើញអនុក្រឹត្យលេខ ២៨៣ អនក្រ.បក ចុះថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សង្ខេប

មាត្រា ១ .- ដាក់មន្ត្រីរាជការចំនួន ៦២ រូប របស់ក្រសួង ស្ថាប័នចំនួន ១៦ ឱ្យចូលនិវត្តន៍ក្នុងឋានន្តរស័ក្តិវរមន្ត្រី នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ឋានន្តរស័ក្តិមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ឋានន្តរស័ក្តិគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម ឋានន្តរស័ក្តិវរមន្ត្រីនៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងឋានន្តរស័ក្តិមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ នៃក្របខ័ណ្ឌមន្ត្រីសុខាភិបាលជាន់ខ្ពស់ ដូចមានរាយនាមខាងក្រោម ៖

ល.រ	គោត្តនាម និងនាម	ឋានន្តរស័ក្តិ និងថ្នាក់	ថ្ងៃខែឆ្នាំចូលនិវត្តន៍
១-ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ			
១	លោក ចាម សាគុណ	វរមន្ត្រី ថ្នាក់លេខ ២	០៦/១២/២០១៨
២	លោក ឌុក សេដ្ឋា	វរមន្ត្រី ថ្នាក់លេខ ២	១៩/១០/២០១៨
៣	លោក ម៉ក់ យុទ្ធនា	វរមន្ត្រី ថ្នាក់លេខ ២	១៣/០៩/២០១៨
៤	លោកស្រី សុខ សុភាព	វរមន្ត្រី ថ្នាក់លេខ ២	២៨/១២/២០១៨
៥	លោក ចាន់ សំណាច	វរមន្ត្រី ថ្នាក់លេខ ២	២៧/១២/២០១៨
៦	លោកស្រី ពៅ ភាឡើន	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២	២៥/០៩/២០១៨
២-ក្រសួងពាណិជ្ជកម្ម			
១	លោកស្រី ឌុក កេតថាវី	វរមន្ត្រី ថ្នាក់លេខ ២	១៧/១២/២០១៨
២	លោក ធីម ភ័រ	វរមន្ត្រី ថ្នាក់លេខ ២	១៥/០៩/២០១៨
៣	លោក សុភ ជែន្លី	វរមន្ត្រី ថ្នាក់លេខ ៣	២១/០៧/២០១៨
៤	លោកស្រី អ៊ុន សារីវណ្ណា	វរមន្ត្រី ថ្នាក់លេខ ៤	០១/១១/២០១៨
៣-ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ			
១	លោក ជួន សុផាត	វរមន្ត្រី ថ្នាក់លេខ ៤	០១/១២/២០១៨

២	លោក	នាង កង	វរមន្ត្រី ថ្នាក់លេខ ៤	១០/០៧/២០១៨
៤-ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ				
១	លោក	ប៉ាន វ៉ាន់ថា	វរមន្ត្រី ថ្នាក់លេខ ១	១៣/០៩/២០១៨
២	លោក	សំ សុខា	វរមន្ត្រី ថ្នាក់លេខ ១	០៥/១២/២០១៨
៣	លោក	គង់ បូរ៉ា	វរមន្ត្រី ថ្នាក់លេខ ៤	០១/១២/២០១៨
៥-ក្រសួងអប់រំ យុវជន និងកីឡា				
១	លោក	យស់ ប៊ុនធួន	គ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ១	៣១/០៧/២០១៨
២	លោកស្រី	សួន សុវណ្ណី	គ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ១	២៥/១១/២០១៨
៦-ក្រសួងបរិស្ថាន				
១	លោកស្រី	ពុំ វិចិត្រ	វរមន្ត្រី ថ្នាក់លេខ ១	១៤/០៧/២០១៨
២	លោកស្រី	គឹម វ៉ាន់លី	វរមន្ត្រី ថ្នាក់លេខ ១	០៧/១២/២០១៨
៧-ក្រសួងសុខាភិបាល				
១	លោក	ទូ ហុន	មន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១	១៣/១២/២០១៨
២	លោកស្រី	ហេង ណែយឹម	មន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១	០៨/០៨/២០១៨
៣	លោក	យួន ណារ៉ា	មន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១	៣០/០៨/២០១៨
៤	លោក	ហ៊ុន សុឆ្មា	មន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១	២៨/០៧/២០១៨
៥	លោកស្រី	ម៉ែន គឹមនី	មន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១	០៤/០៩/២០១៨
៦	លោកស្រី	ចិន្តា យុធានី	វរមន្ត្រី ថ្នាក់លេខ ១	១៥/០៧/២០១៨
៧	លោក	លុន ពង្សធី	មន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១	០៩/០៧/២០១៨
៨	លោក	សុខ សុគន្ធ	មន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២	២៣/១១/២០១៨
៩	លោក	ស៊ុន ឈុនអ៊ឹម	មន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២	០១/០៩/២០១៨
១០	លោក	សូ សារ៉េត	មន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២	០១/០៧/២០១៨
១១	លោកស្រី	អ៊ុំ យ៉ាវនី	មន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២	១៨/០៧/២០១៨
១២	លោក	ឡុង វណ្ណា	មន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២	២៥/១១/២០១៨
១៣	លោកស្រី	លី ប៊ុនលីន	មន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣	១០/១០/២០១៨
១៤	លោកស្រី	ស្រី គឹមឈន់	មន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣	៣០/១០/២០១៨
១៥	លោកស្រី	អុប សាម៉ុន	មន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣	១១/១២/២០១៨
១៦	លោក	ចាយ ធួន	មន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤	២០/០៧/២០១៨
១៧	លោកស្រី	ខេង ភារាស៊ី	មន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤	០៥/០៩/២០១៨
១៨	លោកស្រី	សេង សុផល	មន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤	១៧/០៩/២០១៨

៨-ក្រសួងឧស្សាហកម្ម និងសិប្បកម្ម				
១	លោក	រៀន សាវ៉ាន	រមត្រី ថ្នាក់លេខ ២	៣០/១១/២០១៨
២	លោក	អ៊ុន ថុល	រមត្រី ថ្នាក់លេខ ៤	១៥/០៨/២០១៨
៩-ក្រសួងព័ត៌មាន				
១	លោក	និ ឌុឌី	រមត្រី ថ្នាក់លេខ ២	២៧/១០/២០១៨
២	លោក	ទី សំអុល	រមត្រី ថ្នាក់លេខ ៤	១៧/១០/២០១៨
៣	លោកស្រី	គល់ សុគន្ធមុច្ឆា	រមត្រី ថ្នាក់លេខ ៤	១០/១២/២០១៨
១០-ក្រសួងមហាផ្ទៃ				
១	លោក	ជុំ ឃ្លី	រមត្រី ថ្នាក់លេខ ១	៣១/០៧/២០១៨
២	លោក	នាង វ៉ាឌុប	រមត្រី ថ្នាក់លេខ ១	១៧/១១/២០១៨
៣	លោក	នួន សំណាង	រមត្រី ថ្នាក់លេខ ២	៣១/១២/២០១៨
៤	លោក	ប្រុន លី	រមត្រី ថ្នាក់លេខ ២	១០/១០/២០១៨
៥	លោកស្រី	ចាន់ ថេង	រមត្រី ថ្នាក់លេខ ២	១០/០៨/២០១៨
៦	លោក	អ៊ុន សារ	រមត្រី ថ្នាក់លេខ ៣	១៩/១២/២០១៨
៧	លោក	ហេង ពុម្ពនាយ	រមត្រី ថ្នាក់លេខ ៤	១៦/១០/២០១៨
៨	លោកស្រី	ពេជ្រ ម៉ែក់	រមត្រី ថ្នាក់លេខ ៤	១០/១០/២០១៨
៩	លោកស្រី	ឈុក ម៉ារី	រមត្រី ថ្នាក់លេខ ៤	២២/០៨/២០១៨
១១-ក្រសួងយុត្តិធម៌				
១	លោក	ចាយ ម៉ែ	រមត្រី ថ្នាក់លេខ ១	០១/១២/២០១៨
១២-ក្រសួងផែនការ				
១	លោក	ឌុប ឧស្សាវ៉ា	រមត្រី ថ្នាក់លេខ ២	២៣/១២/២០១៨
១៣-ក្រសួងសាធារណការ និង ដឹកជញ្ជូន				
១	លោកស្រី	ចាន់ គឹមហេង	រមត្រី ថ្នាក់លេខ ២	២៧/០៩/២០១៨
២	លោក	អ៊ុំ សារ៉ាឌុប	រមត្រី ថ្នាក់លេខ ២	០៧/០៨/២០១៨
៣	លោកស្រី	កែវ ស៊ុន សុផានី	រមត្រី ថ្នាក់លេខ ២	១៨/១១/២០១៨
៤	លោក	អ៊ុន គឹមលី	រមត្រី ថ្នាក់លេខ ២	២៦/០៨/២០១៨
១៤-ក្រសួងអភិវឌ្ឍន៍ជនបទ				
១	លោក	សុក សំអេង	រមត្រី ថ្នាក់លេខ ១	១០/១០/២០១៨
១៥-ក្រសួងកិច្ចការនារី				
១	លោកស្រី	ប៉ាក ស៊ីន្ទុះនារី	រមត្រី ថ្នាក់លេខ ២	០៧/១០/២០១៨
២	លោកស្រី	សៀង សុនីដា	រមត្រី ថ្នាក់លេខ ២	០១/០៨/២០១៨

១៦-ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ			
១	លោក	សុស សម្បត្តិ	រម្មត្រី ថ្នាក់លេខ ១
២	លោកស្រី	ម៉ី ម៉ុំ	មន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤

មាត្រា ២ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ១៤/១៥ ១០ ភ្នំពេញ ខែ សីហា ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០១៨

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា "២"
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៤៤៤... អនក្រ.បក - ៧៧

ជាតិ សាសនា ព្រះមហាក្សត្រ



**អនុក្រឹត្យ
ស្តីពី**

ការតាំងសំបកក្របខ័ណ្ឌមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩០៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៤ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងយុត្តិធម៌
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤០០/០៥៦ ចុះថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីក្រុមការ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ២៤០ អនក្រ.បក ចុះថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងយុត្តិធម៌
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សង្ខេប

មាត្រា ១ - តាំងសំបកក្របខ័ណ្ឌសំបកមន្ត្រីរាជការ ចំនួន ៥២ រូប ទៅក្នុងឋានន្តរស័ក្តិក្រុមការ នៃក្របខ័ណ្ឌមន្ត្រីក្រុមការនៅក្រសួងយុត្តិធម៌ ចាប់ពីថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៧ ដូចមានរាយនាមខាងក្រោម ៖

- | | | | |
|--------|---------------------|----------|-------------|
| ១- លោក | ឡន រដ្ឋា | ក្រុមការ | ថ្នាក់លេខ ៤ |
| ២- លោក | ស៊ឹម សារ៉ាត់ | ក្រុមការ | ថ្នាក់លេខ ៤ |



៣-	លោកស្រី	លី គឹមឡេង	ក្រុមការ	ថ្នាក់លេខ ៤
៤-	លោក	សែន គូធី	ក្រុមការ	ថ្នាក់លេខ ៤
៥-	លោកស្រី	ផាវ ស្រីនាគ	ក្រុមការ	ថ្នាក់លេខ ៤
៦-	លោក	ឡឿ ឡាវី	ក្រុមការ	ថ្នាក់លេខ ៤
៧-	លោកស្រី	លី លីនដា	ក្រុមការ	ថ្នាក់លេខ ៤
៨-	លោកស្រី	ម៉េង ស្រីអូន	ក្រុមការ	ថ្នាក់លេខ ៤
៩-	លោក	គឹម សុខ	ក្រុមការ	ថ្នាក់លេខ ៤
១០-	លោក	ស៊ឹម កុសល់	ក្រុមការ	ថ្នាក់លេខ ៤
១១-	លោកស្រី	កៅ សុគីម	ក្រុមការ	ថ្នាក់លេខ ៤
១២-	លោក	ហួង ជ័យវិសាល	ក្រុមការ	ថ្នាក់លេខ ៤
១៣-	លោក	ស្រឿន សុផាន់	ក្រុមការ	ថ្នាក់លេខ ៤
១៤-	លោក	ស៊ី អំណត់	ក្រុមការ	ថ្នាក់លេខ ៤
១៥-	លោក	សៀង សុខនី	ក្រុមការ	ថ្នាក់លេខ ៤
១៦-	លោកស្រី	កន កែវមរកត	ក្រុមការ	ថ្នាក់លេខ ៤
១៧-	លោក	ហួន ឧត្តម	ក្រុមការ	ថ្នាក់លេខ ៤
១៨-	លោកស្រី	ហួន លីនដា	ក្រុមការ	ថ្នាក់លេខ ៤
១៩-	លោក	អ៊ឹម រ៉ូស្សា	ក្រុមការ	ថ្នាក់លេខ ៤
២០-	លោក	ពិន សេរីវិបុល	ក្រុមការ	ថ្នាក់លេខ ៤
២១-	លោកស្រី	ឱក ពុទ្ធជារី	ក្រុមការ	ថ្នាក់លេខ ៤
២២-	លោកស្រី	សុំ ច័ន្ទរ៉ាវី	ក្រុមការ	ថ្នាក់លេខ ៤
២៣-	លោកស្រី	យ៉ុន រតនា	ក្រុមការ	ថ្នាក់លេខ ៤
២៤-	លោកស្រី	រិន ជារី	ក្រុមការ	ថ្នាក់លេខ ៤
២៥-	លោក	អេន ទីន	ក្រុមការ	ថ្នាក់លេខ ៤
២៦-	លោក	នុត ឧត្តម	ក្រុមការ	ថ្នាក់លេខ ៤
២៧-	លោក	ខែ ពិទ្ធ	ក្រុមការ	ថ្នាក់លេខ ៤
២៨-	លោកស្រី	ឃឿន ចារី	ក្រុមការ	ថ្នាក់លេខ ៤
២៩-	លោកស្រី	ឡេង សិរីរតន៍	ក្រុមការ	ថ្នាក់លេខ ៤
៣០-	លោកស្រី	ហាង កន្តិថា	ក្រុមការ	ថ្នាក់លេខ ៤
៣១-	លោកស្រី	ស៊ី សុខឡេង	ក្រុមការ	ថ្នាក់លេខ ៤
៣២-	លោកស្រី	ប៊ឹក រដ្ឋថា	ក្រុមការ	ថ្នាក់លេខ ៤
៣៣-	លោកស្រី	សោម ច័ន្ទនិគ្គា	ក្រុមការ	ថ្នាក់លេខ ៤
៣៤-	លោក	អ៊ុំ សង្វារិទ្ធិ	ក្រុមការ	ថ្នាក់លេខ ៤

៣៥- លោក	ឡឿម សុណា	ក្រុមការ	ថ្នាក់លេខ ៤
៣៦- លោក	ទុន អរុណវិទ្ធី	ក្រុមការ	ថ្នាក់លេខ ៤
៣៧- លោក	ស៊ី ពិសិដ្ឋ	ក្រុមការ	ថ្នាក់លេខ ៤
៣៨- លោក	សិខ វិសាល	ក្រុមការ	ថ្នាក់លេខ ៤
៣៩- លោក	ទុន សុភ័ក្ត្រ	ក្រុមការ	ថ្នាក់លេខ ៤
៤០- លោកស្រី	ឡាយ សុម៉ាណាថ	ក្រុមការ	ថ្នាក់លេខ ៤
៤១- លោក	ហៀង យុវ៉ា	ក្រុមការ	ថ្នាក់លេខ ៤
៤២- លោកស្រី	ស៊ីម ចល័ក្ខ	ក្រុមការ	ថ្នាក់លេខ ៤
៤៣- លោកស្រី	សុខ ស្រីមុំ	ក្រុមការ	ថ្នាក់លេខ ៤
៤៤- លោក	ចែម គឹមស្រីន	ក្រុមការ	ថ្នាក់លេខ ៤
៤៥- លោកស្រី	ស៊ីយ ម៉ារឌី	ក្រុមការ	ថ្នាក់លេខ ៤
៤៦- លោកស្រី	ឃួន ពិសិ	ក្រុមការ	ថ្នាក់លេខ ៤
៤៧- លោកស្រី	ហៀង រុនភារី	ក្រុមការ	ថ្នាក់លេខ ៤
៤៨- លោក	ប្រាក់ សំណាង	ក្រុមការ	ថ្នាក់លេខ ៤
៤៩- លោក	ហ៊ុក បុលិ	ក្រុមការ	ថ្នាក់លេខ ៤
៥០- លោក	លឿង រតនា	ក្រុមការ	ថ្នាក់លេខ ៤
៥១- លោក	ឌី ម៉ូលីន	ក្រុមការ	ថ្នាក់លេខ ៤
៥២- លោកស្រី	ស៊ីម ចាន់ថន	ក្រុមការ	ថ្នាក់លេខ ៤

មាត្រា ២ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសមាជិកខ្លួន ដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ព្រហស្បតិ៍ ១០ ខែ មេសា ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ✓
 ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០១៨

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



នាយករដ្ឋមន្ត្រី
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៥៥៥ អនក្រ. ៧៧

អនុក្រឹត្យ
ស្តីពីការជូនវេជ្ជបញ្ជាវេជ្ជសាស្ត្រ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ /រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ ប្រធានគណៈកម្មការពិនិត្យលក្ខណសម្បត្តិរដ្ឋមន្ត្រី ដែលត្រូវជូនគ្រឿងឥស្សរិយយស

សម្រេច

មាត្រា ១. បំពាក់ វេជ្ជបញ្ជាវេជ្ជសាស្ត្រ ថ្នាក់ វិបឌីន ចំនួន ២គ្រឿង ជូនមន្ត្រីរាជការ ចំនួន ២រូប ដែលមានស្នាដៃក្នុងការបំពេញភារកិច្ច បម្រើជាតិមាតុភូមិ កន្លងមក ដូចមានរាយនាមខាងក្រោម៖

- | | | |
|-----------|--------------------|------------------------|
| ១-លោក | លី ចំនួនដាំ | ជំនួយការទេសរដ្ឋមន្ត្រី |
| ២-លោកស្រី | ហ៊ាន លតិណា | ជំនួយការទេសរដ្ឋមន្ត្រី |

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានគណៈកម្មការពិនិត្យលក្ខណសម្បត្តិរដ្ឋមន្ត្រី ដែលត្រូវជូនគ្រឿងឥស្សរិយយស និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០១៨ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ ១២ ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ៧៥៦...ស.ស/ក.តត

អនុក្រឹត្យ

ស្តីពី

ការបំពេញក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ

រាជរដ្ឋាភិបាល

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២ នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការ រៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០១ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

- មាត្រា ១ :** ត្រូវបានបំពេញក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ចំនួន ១១៨ កន្លែង (មួយរយដប់ប្រាំបីកន្លែង) សម្រាប់ឆ្នាំ២០១៨ របស់អង្គភាពកីឡានគរបាលជាតិ ក្រសួងមហាផ្ទៃ
- មាត្រា ២ :** ក្របខ័ណ្ឌបន្ថែមថ្មីនេះ ត្រូវទទួលប្រាក់បៀវត្សរ៍ និងរបបឧបត្ថម្ភផ្សេងៗ របស់មន្ត្រីនគរបាលជាតិចាប់ពីខែកញ្ញា ឆ្នាំ២០១៨ តទៅ ។
- មាត្រា ៣ :** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថានប៉ានដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ថ្ងៃពុធ ១១ កើត ខែ ស្រាព្វស័ក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២
រាជធានីភ្នំពេញ, ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៧៤៧ អនក្រ.តត

អនុក្រឹត្យ
ស្តីពីការជូនវេជ្ជប័ណ្ណសុខាភិបាល
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ


សម្រេច

មាត្រា ១. បំពាក់ **វេជ្ជប័ណ្ណសុខាភិបាល** តាមលំដាប់ថ្នាក់ ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងសប្បុរសជន ចំនួន ១៥៨រូប ដែលមានស្នាដៃល្អក្នុងការបម្រើជាតិមាតុភូមិ និងបានចូលរួមជួយកសាងសមិទ្ធផលនានា នៅឃុំកន្ទួន ស្រុកបាណន់ ខេត្តបាត់ដំបង ដូចមានរាយនាមខាងក្រោម :

ក-វេជ្ជប័ណ្ណសុខាភិបាល ថ្នាក់ ធិបតី

១-ឧត្តមសេនីយ៍ឯក	សែម សុគាន់	អត្តលេខ ០៦៧៨៤
២-ឧត្តមសេនីយ៍ត្រី	ញាណ ដារី	អត្តលេខ ៥៤០២៧
៣-ឧត្តមសេនីយ៍ត្រី	ឡាយ ប៉េហ្វ	អត្តលេខ ៦៧៥៩១
៤-វរសេនីយ៍ឯក	កុំ ចេស្ដា	អត្តលេខ ០៣៣១៧៩
៥-វរសេនីយ៍ទោ	សុខ ចំរើន	អត្តលេខ ១២៥៥៣
៦-វរសេនីយ៍ត្រី	ជុន ប៊ុនរ័ត្ន	អត្តលេខ ៥៦៦១៥
៧-វរសេនីយ៍ត្រី	ឈួន សុវណ្ណនារ	អត្តលេខ ៦៥៧៨១
៨-វរសេនីយ៍ត្រី	យឹម កញ្ញារ៉ា	អត្តលេខ ៦៨៤៧០
៩-វរសេនីយ៍ត្រី	ហួរ ដារុធ	អត្តលេខ ៥៣៤៧៥
១០-អនុសេនីយ៍ឯក	តាំង គឹមពៅ	អត្តលេខ ៦៣០៦៩
១១-អនុសេនីយ៍ឯក	លី បញ្ញា	អត្តលេខ ៧២៤៤៣
១២-អនុសេនីយ៍ឯក	គង់ សុវណ្ណារ៉ា	អត្តលេខ ៦៦៨៨៥

១៣-អនុសេនីយ៍ឯក	ឡុយ សុវណ្ណារិទ្ធ	អគ្គលេខ ៧៦៦៦២
១៤-អនុសេនីយ៍ឯក	វឌ្ឍ ផុសារ៉ែន	អគ្គលេខ ៦៥៤៥២
១៥-អនុសេនីយ៍ឯក	ខាំ វឌ្ឍី	អគ្គលេខ ៦៥២៦៨
១៦-អនុសេនីយ៍ឯក	គង់ សុផានិត	អគ្គលេខ ៧៦៥៩២
១៧-អនុសេនីយ៍ឯក	ម៉ី គី	អគ្គលេខ ៦៩០២៧
១៨-អនុសេនីយ៍ឯក	ស៊ា បញ្ញា	អគ្គលេខ ៧០៨៧៧
១៩-អនុសេនីយ៍ឯក	ឆាយ សុវណ្ណឌី	អគ្គលេខ ៧០៨៦៨
២០-អនុសេនីយ៍ឯក	រស់ វង្សនិទ្ទ	អគ្គលេខ ៧៦៣០២
២១-ឧត្តមសេនីយ៍ត្រី	សែន ពិសិដ្ឋជានីតា	អគ្គលេខ ៥៦៣៥៣
២២-វរសេនីយ៍ឯក	ឌួង រស្មី	អគ្គលេខ ៣៩៨៦១
២៣-អនុសេនីយ៍ឯក	កុសល បញ្ញាវត្ត	អគ្គលេខ ៦២៨៧៥
២៤-ឧត្តមសេនីយ៍ទោ	អ៊ុន ស៊ីថា	អគ្គលេខ ០៦៥២២
២៥-វរសេនីយ៍ឯក	ស ផាន់រ៉ា	អគ្គលេខ ៦០៣៥៣
២៦-វរសេនីយ៍ឯក	តេក សុភ័ក្ត្រ	អគ្គលេខ ៧៣៥៩៧
២៧-វរសេនីយ៍ទោ	ហ៊ុន សុភ័ក្រ	អគ្គលេខ ៦២៧០០
២៨-វរសេនីយ៍ទោ	អ៊ុន រោង	អគ្គលេខ ៣២០២១
២៩-វរសេនីយ៍ត្រី	ឈឹម សារុជ	អគ្គលេខ ៦៤៤៤៧
៣០-វរសេនីយ៍ត្រី	នៃ សុភ័ក្ត្រវឌ្ឍនៈ	អគ្គលេខ ៦៥៨៩២
៣១-អនុសេនីយ៍ឯក	មិនច័ន្ទ ម៉ូលីវណ្ណ	អគ្គលេខ ៦៩០៧២
៣២-អនុសេនីយ៍ឯក	ង៉ូរ លាងផេង	អគ្គលេខ ៧២២៨៣
៣៣-អនុសេនីយ៍ទោ	ដុង សុធារិទ្ធ	អគ្គលេខ ៧៦៧២៤
៣៤-អនុសេនីយ៍ទោ	អ៊ុក បញ្ញា	អគ្គលេខ ៧៤២៧៦
៣៥-អនុសេនីយ៍ត្រី	សេង ច័ន្ទណារី	អគ្គលេខ ៨១៨១១
៣៦-ឧត្តមសេនីយ៍ត្រី	អ៊ុក ហេង	អគ្គលេខ ១២៧២៤
៣៧-វរសេនីយ៍ឯក	ហ៊ុន គឹមជាតិ	អគ្គលេខ ៦៩០១៨
៣៨-វរសេនីយ៍ត្រី	វេង ចាន់ថន	អគ្គលេខ ៧៨១០៤
៣៩-វរសេនីយ៍ត្រី	ប៉ុន ប៉ង	អគ្គលេខ ៧១៤៨០
៤០-អនុសេនីយ៍ទោ	សួន ជាវ៉ូ	អគ្គលេខ២២៦២៨២
៤១-ឧត្តមសេនីយ៍ទោ	ជួន សារ៉ាណូ	អគ្គលេខ ០៦៨៨៥
៤២-វរសេនីយ៍ទោ	សុខ វណ្ណៈ	អគ្គលេខ ៧៥៧៧៦
៤៣-វរសេនីយ៍ត្រី	ឯក ច័ន្ទលាភ	អគ្គលេខ ៦៣៤២៥
៤៤-អនុសេនីយ៍ឯក	លាន សុផល	អគ្គលេខ៧៤៧៧៤
៤៥-ឧត្តមសេនីយ៍ត្រី	ជុំ សុខុច	អគ្គលេខ ៦៤០៣១
៤៦-លោក	ជុំ ញ៉ូ	អភិបាលស្រុកបាណន់
៤៧-វរសេនីយ៍ឯក	អាត សុខប៊ុន	អគ្គលេខ ៧២១០១
៤៨-វរសេនីយ៍ឯក	សាត ច័ន្ទដារ៉ាវិទ្ធ	អគ្គលេខ ៥៦០៦៩
៤៩-វរសេនីយ៍ឯក	ទូច ប៊ុគីន	អគ្គលេខ ៦៣៦០០
៥០-វរសេនីយ៍ឯក	យឹម សុកខែ	អគ្គលេខ ៥៩៥៥៧




៥១-វរសេនីយ៍ឯក	ផាង ឧត្តមណារិទ្ធី	អគ្គលេខ ៧៤៤៦៧
៥២-វរសេនីយ៍ទោ	ប៉ុក ចំរើន	អគ្គលេខ ៥៦២៨៨
៥៣-វរសេនីយ៍ត្រី	គង់ សំអាត	អគ្គលេខ ៧២០១២
៥៤-វរសេនីយ៍ត្រី	ប៊ុច ច័ន្ទប្រាថ្នា	អគ្គលេខ ៥៤៧៤៩
៥៥-វរសេនីយ៍ត្រី	សុខ សំរៀន	អគ្គលេខ ៣៤២៥៤
៥៦-វរសេនីយ៍ត្រី	ដាក់ កែវមុនី	អគ្គលេខ ៥៩១៤៣
៥៧-វរសេនីយ៍ត្រី	អ៊ឹង ច័ន្ទវឌ្ឍនា	អគ្គលេខ ៦៧០៧៧
៥៨-អនុសេនីយ៍ឯក	ថាច់ សំតារា	អគ្គលេខ ៦៦៩១០
៥៩-អនុសេនីយ៍ឯក	ប៉េ សុខយាន់	អគ្គលេខ ០៦៤៤៩
៦០-អនុសេនីយ៍ឯក	អ៊ុក ច័ន្ទពិសិដ្ឋ	អគ្គលេខ ៦៧៦៤០

ខ-មេដាយ មុនីសារាភ័ណ្ណ ថ្នាក់ សេនា

១-វរសេនីយ៍ឯក	ដោក វុទ្ធី	អគ្គលេខ ៣០៣២០
២-វរសេនីយ៍ឯក	ណុប ធីតា	អគ្គលេខ ៥៦៦៣២
៣-អនុសេនីយ៍ឯក	រ៉េត រតនា	អគ្គលេខ ៥៤៣០២
៤-អនុសេនីយ៍ទោ	ហោង លីណូ	អគ្គលេខ ៧៤៨២០
៥-វរសេនីយ៍ទោ	ម៉ា ប៊ុនណា	អគ្គលេខ៣១០៨២
៦-វរសេនីយ៍ត្រី	យុទ្ធ ស៊ីនីន	អគ្គលេខ ៦៧៧៣១
៧-អនុសេនីយ៍ឯក	ម៉ា ម៉ារតែល	អគ្គលេខ ៦២៧៤១
៨-អនុសេនីយ៍ឯក	ទូច ពេជ្រ	អគ្គលេខ៦៤២៧៩
៩-អនុសេនីយ៍ទោ	ខន សំខាន់	អគ្គលេខ ៦៦២៤១
១០-អនុសេនីយ៍ទោ	អ៊ីវ ម៉េងលី	អគ្គលេខ៧៦៩៩៨
១១-អនុសេនីយ៍ត្រី	អ៊ី ចន្ទសុគ្គា	អគ្គលេខ ៧៣៦៨៨

គ-មេដាយ មុនីសារាភ័ណ្ណ ថ្នាក់ អស្សបូជិត្តិ

១-អ្នកស្រី	សោម សុខា	សប្បុរសជន
២-លោក	ប៊ុន ជេវីជ	សប្បុរសជន
៣-លោក	សី សុផា	សប្បុរសជន
៤-លោក	ឆាយ សុវណ្ណៈ	សប្បុរសជន
៥-លោក	ទុំ សុភី	សប្បុរសជន
៦-កញ្ញា	អ៊ុក ដាក់កា	សប្បុរសជន
៧-អ្នកស្រី	លីម ជាលីស	សប្បុរសជន
៨-លោក	សិទ្ធា សេដ្ឋបុត្រ	សប្បុរសជន
៩-លោក	ភុក មិនា	សប្បុរសជន
១០-លោក	អ៊ុក រតនៈ	សប្បុរសជន
១១-លោក	រិន តារត្ន	សប្បុរសជន
១២-លោក	ស៊ុន ជីវ៉ា	សប្បុរសជន
១៣-លោក	ជា សុចិត្រា	សប្បុរសជន
១៤-លោក	ប្រាក់ សុផា	សប្បុរសជន
១៥-លោក	សូ មីនីឡា	សប្បុរសជន
១៦-លោក	ជា ម៉ារី	សប្បុរសជន
១៧-លោក	អាត វណ្ណៈ	សប្បុរសជន



១៨-លោក	ជា កុសល្យ	សប្បុរសជន
១៩-លោក	តេង សួរ	សប្បុរសជន
២០-លោក	ឡុង បញ្ញវិទូ	សប្បុរសជន
២១-លោក	ឆោម សុគន្ធាវិទូ	សប្បុរសជន
២២-លោក	ទេព និនវីយ៉ា	សប្បុរសជន
២៣-លោក	កុល បុត្រ	សប្បុរសជន
២៤-អ្នកស្រី	ថន ចាន់ធឿន	សប្បុរសជន
២៥-អ្នកស្រី	លីម សុផល	សប្បុរសជន
២៦-លោក	កាយ វណ្ណធី	សប្បុរសជន
២៧-លោក	សុខ សែនចំរៀង	សប្បុរសជន
២៨-លោក	កោ ស៊ុនកាំង	សប្បុរសជន
២៩-លោក	ឡុងម៉ែន សុយ៉ាលីន	សប្បុរសជន
៣០-លោក	អ៊ឹង យូឡាយ	សប្បុរសជន
៣១-លោក	ស្វាយ លីមហុង	សប្បុរសជន
៣២-លោក	សរ ពិសិដ្ឋ	សប្បុរសជន
៣៣-លោក	ឌុច ចំរ៉ាត់	សប្បុរសជន
៣៤-លោក	ទឹម បំរុង	សប្បុរសជន
៣៥-ឧបាសិកា	ដោក ស៊ី	សប្បុរសជន
៣៦-លោក	ជា គីយ៉ាង (CHEAH KEE KHIANG)	សប្បុរសជន
៣៧-អ្នកស្រី	វី ស៊ីវហុង (WAI SIEWHONG)	សប្បុរសជន
៣៨-លោក	ជាតុ ហ្វាន រ៉េនវី (DATO FAN RENRAY)	សប្បុរសជន
៣៩-លោក	តាន់ មួងវិចិត្រ	សប្បុរសជន
៤០-លោក	ហេង សុជាតិវិសាល	សប្បុរសជន
៤១-លោក	អ៊ុកវង្ស ឡុងវី	សប្បុរសជន
៤២-លោក	យាង ឧត្តមស្មី	សប្បុរសជន
៤៣-អ្នកស្រី	សុខ ចន្ទីរ៉ា	សប្បុរសជន
៤៤-អ្នកស្រី	លីម គឹមវ៉ាន់នីត តាន់ សុខវិជ្ជា	សប្បុរសជន
៤៥-លោក	រស់ សុភារង្សី	សប្បុរសជន
៤៦-លោក	សុក សុធា	សប្បុរសជន
៤៧-លោក	អ៊ុក វិទ្យាណ	សប្បុរសជន
៤៨-អ្នកស្រី	យ៉ាត សុវណ្ណី	សប្បុរសជន
៤៩-លោក	លីម ប៉ោសេង	សប្បុរសជន
៥០-លោក	អ៊ូ គង់ជា	សប្បុរសជន
៥១-លោក	យង់ ច័ន្ទវឌ្ឍនៈ	សប្បុរសជន
៥២-លោក	ឯក ស៊ុយ	សប្បុរសជន
៥៣-លោក	សំ គន	សប្បុរសជន
៥៤-លោក	គឹម វិទូ	សប្បុរសជន
៥៥-លោក	ប៉ាង សុជាតិ	សប្បុរសជន
៥៦-លោក	អ៊ុក ច័ន្ទតារា	សប្បុរសជន
៥៧-កញ្ញា	តាន់ មួនវិធាវី	សប្បុរសជន

៥៨-លោក	សុខ សុផារ៉ា	សប្បុរសជន
៥៩-លោក	សុខ គីរី	សប្បុរសជន
៦០-លោក	ឈួន វុទ្ធី	សប្បុរសជន
៦១-លោក	គង់ សំភី	សប្បុរសជន
៦២-លោក	ឈួន សេរី	សប្បុរសជន
៦៣-លោក	ជា សាម៉ូ	សប្បុរសជន
៦៤-លោក	អាន ហេង	សប្បុរសជន
៦៥-លោក	ហ៊ឹម ចាន់ហិប	សប្បុរសជន
៦៦-លោក	សំ សារ៉ាវ៉ន្ត	សប្បុរសជន
៦៧-លោក	ប៉ុន ប៉ោឆាយ	សប្បុរសជន
៦៨-លោក	ចាន់ វីរៈ	សប្បុរសជន
៦៩-កញ្ញា	ចាន់ លីឃី	សប្បុរសជន
៧០-លោក	កុន សារ៉ឿន	សប្បុរសជន
៧១-អ្នកស្រី	ស៊ី នាងវ៉ែន	សប្បុរសជន
៧២-ឧបាសិកា	តាន់ គឹមសង	សប្បុរសជន
៧៣-កញ្ញា	តាន់ មួនផល្លីកា	សប្បុរសជន
៧៤-កញ្ញា	តាន់ មួនវិជ្ជនី	សប្បុរសជន
៧៥-លោក	ជា ទុច	សប្បុរសជន
៧៦-អ្នកស្រី	ហិន មេងលីវ	សប្បុរសជន
៧៧-អ្នកស្រី	កុលាប កណិកា	សប្បុរសជន
៧៨-អ្នកស្រី	ពុត រតនា	សប្បុរសជន
៧៩-អ្នកស្រី	សំបាន់ ឌីណា	សប្បុរសជន
៨០-លោក	ថា ជឹង	សប្បុរសជន
៨១-លោក	អ៊ឹង ពោធិវិទូ	សប្បុរសជន
៨២-លោក	កន លាងគឹម	សប្បុរសជន
៨៣-លោក	ប៉ៅ ជួន	សប្បុរសជន
៨៤-វរសេនីយ៍ត្រី	ស៊ឹម បញ្ញាវឌ្ឍន៍	អគ្គលេខាធិការ
៨៥-អនុសេនីយ៍ទោ	ហេង វង្សវិសិទ្ធ	អគ្គលេខ ៦២៦៩៧
៨៦-លោក	ជ្រីវ ហួរ	សប្បុរសជន
៨៧-លោក	ឌឹម ច័ន្ទរតនៈ	សប្បុរសជន

មាត្រា ២.- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងសមាជិកខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ថ្ងៃសៅរ៍ ១០ កើត ខ្សែស្រាវជ្រាវ ឆ្នាំ ថ សំរឹទ្ធិស័ក ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០១៨



សម្តេចរដ្ឋមន្ត្រីហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៧៤៧ អនក្រ. ត ៧

អនុក្រឹត្យ
ស្តីពីការជូនវេជ្ជបញ្ជា
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ /រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ ប្រធានគណៈកម្មការពិនិត្យលក្ខណសម្បត្តិរដ្ឋ ដែលត្រូវជូនគ្រឿងឥស្សរិយយស

សម្រេច

មាត្រា ១. បំពាក់ **វេជ្ជបញ្ជា** ចំនួន ៤ គ្រឿង ជូនមន្ត្រីរាជការ ចំនួន ៤ រូប ដែលមានស្នាដៃល្អ ក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិ កន្លងមក ដូចមានរាយនាមខាងក្រោម៖

១-ឯកឧត្តម	ឆឿន សុភ័ក្ត្រ	ជំនួយការទេសរដ្ឋមន្ត្រី
២-លោក	អ៊ឹម ឧត្តមវិធាន	ជំនួយការអគ្គលេខាធិការ
៣-លោក	ឆេង ធុន្នាប៊ុនធី	ជំនួយការអគ្គលេខាធិការ
៤-លោក	ហួរ ប៊ុនធី	ជំនួយការអគ្គលេខាធិការ

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានគណៈកម្មការពិនិត្យលក្ខណសម្បត្តិរដ្ឋ ដែលត្រូវជូនគ្រឿងឥស្សរិយយស និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខ្នងកាលីយសម្តេចនាយករដ្ឋមន្ត្រី
 - ខ្នងកាលីយសម្តេចនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ថ្ងៃ ព្រហស្បតិ៍ ១១ ខែ តុលា ឆ្នាំ ២០១៨ ល.ស. ២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ កើត ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៨៤៤.៧៥៧.៧៥៧.ក្រ.តក



អនុក្រឹត្យ

ស្តីពី

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ២៦ អនក្រ.បក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៩ ស្តីពីការកំណត់ចំនួនគណៈអភិបាលរាជធានី គណៈអភិបាលខេត្ត គណៈអភិបាលក្រុង គណៈអភិបាលស្រុក គណៈអភិបាលខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

- មាត្រា ១ :** តែងតាំងលោក **សៅ មុនីវឌ្ឍនៈ** ឋានន្តរសិក្សិវរមន្ត្រី ថ្នាក់លេខ៤ ឱ្យកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកកំពង់សីលា ខេត្តព្រះសីហនុ សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល។
- មាត្រា ២ :** បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។
- មាត្រា ៣ :** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានឈ្មោះក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃពុធ ១១ កើត ខែ ពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០១៨



- អន្លេងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ៣
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន





ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft

លេខ : ២០១៨.១១.០១.០១.០១

ថ្ងៃ អង្គារ ១៤ ខែ មិថុនា ឆ្នាំ ២០១៨ លេខ សំរេច ស្តីពី ៣០១៨.០១.០១
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០១៨


ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្រកាសបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ របស់ក្រុមហ៊ុន វ៉េម ហ្វា លេឌឺរ ឯ.ក

ស រ ដ ម ប

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន វ៉េម ហ្វា លេឌឺរ ឯ.ក (WAM FA LEATHER CO., LTD.) តំណាងដោយ លោក HUANG RUITAO បង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅ ផ្លូវជាតិលេខ៤ ភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។



ឈ្មោះផលិតផល
កាបូបគ្រប់ប្រភេទ

លេខកូដចំណាត់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code
១៥១២

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

ឆ្លាកឈ្មោះរោងចក្រ៖ " រោងចក្រផលិតកាបូបគ្រប់ប្រភេទ វេម ហ្វា លេឌើរ ឯ.ក "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៤ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មកអគ្គ នាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសវត្ថុភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។



ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។

ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួលហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាមមាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌នានាពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកណ្តាល និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការរៀងៗខ្លួន។

ប្រការ១៥៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។


រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ

ហេង សុខគង់

- បង្គុចបង្គុះ**
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
 - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 - ក្រសួងពាណិជ្ជកម្ម
 - ក្រសួងបរិស្ថាន
 - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
 - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
 - អគ្គនាយកដ្ឋានពដកិច្ច និងសេវាកុំព្យូទ័រ
 - វិទ្យាស្ថានស្តង់ដារកម្ពុជា
 - មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ
 - សាលាខេត្តកណ្តាល
 - មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកណ្តាល
 - រដ្ឋបាលស្រុកអង្គស្នួល
 - រដ្ឋបាលឃុំពើក
 - "ដើម្បីជូនជ្រាប"
 - ដុចប្រការ១៤ "ដើម្បីអនុវត្ត"
 - ឯកសារ-កាលប្បវត្តិ



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft

លេខ : ២០១១/៧៧ គ.ក

ថ្ងៃ...សុក្រ... ខែ...សីហា... ឆ្នាំ... ២០១៨
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី...១៣... ខែ...សីហា... ឆ្នាំ២០១៨

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការ រៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្រកាសបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ របស់ក្រុមហ៊ុន ណានវ៉ាង ត្រាវែល ហ្សុងស៍ ឯ.ក

ស ៤ ប្រ ម

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន ណានវ៉ាង ត្រាវែល ហ្សុងស៍ ឯ.ក (NANWANG TRAVEL GOODS CO., LTD.) តំណាងដោយ លោក CHEN, YONGQIANG បង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំង ស្ថិតនៅ ផ្លូវជាតិលេខ៤ ភូមិវិជ្ជុល ឃុំត្រពាំងកង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។



ឈ្មោះផលិតផល
កាបូបគ្រប់ប្រភេទ

លេខកូដចំណាត់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code
១៥១២

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

ផ្លាកឈ្មោះរោងចក្រ៖ " រោងចក្រផលិតកាបូបគ្រប់ប្រភេទ ណានរាំង ត្រាវែល ហ្វូដស៍ ឯ.ក "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៤ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មកអគ្គ នាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។



ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។

ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួលហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាមមាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ កាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌ពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម។ ក្នុងករណីលើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកំពង់ស្ពឺ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការរៀងៗខ្លួន។

ប្រការ១៥៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ

ហេង ស៊ីស៊ី

- ចម្លងទុក៖
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងបរិស្ថាន
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- អគ្គនាយកដ្ឋានរាជកិច្ច និងសេវាកុំព្យូទ័រ
- វិទ្យាស្ថានស្តង់ដារកម្ពុជា
- មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ
- សាលាខេត្តកំពង់ស្ពឺ
- មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកំពង់ស្ពឺ
- រដ្ឋបាលសំរោងទង
- រដ្ឋបាលឃុំត្រពាំងគង
- “ដើម្បីជូនជ្រាប”
- ដួងប្រការ១៤ “ដើម្បីអនុវត្ត”
- ឯកសារ-កាលប្បវត្តិ



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft

លេខ : ៤១១.១.៧.៧១.២០១៨

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

ថ្ងៃចេញផ្សាយ... ខែ... ឆ្នាំ... សំរេចដោយ លោកជំទាវ ព.ស. ២៥៦២

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី... ខែ... ឆ្នាំ២០១៨

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្រកាសបង្កើតរោងចក្រផលិតគ្រឿងបន្លំស្បែកកំប៉ាត់ និងគ្រឿងបន្លំស្បែកជើង ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ របស់ក្រុមហ៊ុន ខល័រ ផាឡេតតេ ហ្គាមិន អិកសេសសីរី ឯ.ក

ស ៤ រ ប

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន ខល័រ ផាឡេតតេ ហ្គាមិន អិកសេសសីរី ឯ.ក (COLOR PALETTE GARMENT ACCESSORIES CO., LTD.) តំណាងដោយ លោកស្រី YIN, JINCHUN បង្កើតរោងចក្រផលិតគ្រឿងបន្លំស្បែកកំប៉ាត់ និងគ្រឿងបន្លំស្បែកជើង ដែលមានទីតាំងស្ថិតនៅ ផ្លូវលំ ភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។



ឈ្មោះផលិតផល លេខកូដចំណាត់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code

- ១. គ្រឿងបន្សុំសម្លៀកបំពាក់ ១៤១០
- ២. គ្រឿងបន្សុំស្បែកជើង ១៥២០

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

ផ្លាកឈ្មោះរោងចក្រ៖ " រោងចក្រផលិតគ្រឿងបន្សុំសម្លៀកបំពាក់ និងគ្រឿងបន្សុំស្បែកជើង ខលំ ជាឡេតេ ហ្គាមិន អិកសេសសីវ៉ែ ឯ.ក "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៤ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។



(Handwritten signature)

ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។ ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។


ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌នានាពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៥៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ

ហេង សុខស័ក

- ចម្លងជូន៖**
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
 - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 - ក្រសួងពាណិជ្ជកម្ម
 - ក្រសួងបរិស្ថាន
 - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
 - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
 - អគ្គនាយកដ្ឋានរាជកិច្ច និងសេវាកុំព្យូទ័រ
 - វិទ្យាស្ថានស្តង់ដារកម្ពុជា
 - មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ
 - សាលារាជធានីភ្នំពេញ
 - មន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ
 - រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ
 - រដ្ឋបាលសង្កាត់កាកាប២
 - "ដើម្បីជូនជ្រាប"
 - ដុចប្រការ១៤ "ដើម្បីអនុវត្ត"
 - ឯកសារ-កាលប្បវត្តិ



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft

លេខ : ៤១២/១៣.៣១.២០១៨

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

ថ្ងៃ ចេញផ្សាយ... ខែ... ឆ្នាំ... ខែ... ឆ្នាំ...
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី... ខែ... ឆ្នាំ...

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្រកាសបង្កើតរោងចក្រផលិតកាបូប SLIPPERS, EYES MASKS និងស្រោមជើងគ្រប់ប្រភេទ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ របស់ក្រុមហ៊ុន មីង ហ្វៃ អេនធើប្រាយ (ខេមបូឌា) ឯ.ក

ស ៤ ប្រ ប

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន មីង ហ្វៃ អេនធើប្រាយ (ខេមបូឌា) ឯ.ក (MING FAI ENTERPRISE (CAMBODIA) CO., LTD.) តំណាងដោយ លោក CHING TOMMY TSUN-WAH បង្កើតរោងចក្រផលិតកាបូប SLIPPERS, EYES MASKS និងស្រោមជើងគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅ ផ្លូវជាតិលេខ៤១ ភូមិវាលវែង ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ឈ្មោះផលិតផល	លេខកូដចំណាត់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code
១- កាបូប	១៥១២
២- វែស្យកជើង (SLIPPERS), ម៉ាស់បិតភ្នែក (EYES MASKS)	១៣៩៩
៣- ស្រោមជើងគ្រប់ប្រភេទ	១៤៣០

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្អាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

ឆ្លាក់ឈ្មោះរោងចក្រ៖ " រោងចក្រផលិតកាបូប SLIPPERS, EYES MASKS និងស្រោមជើង គ្រប់ប្រភេទ មីង ហ្វែ អេនធើប្រាយ (ខេមបូឌា) ឯ.ក "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៤ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មកអគ្គ នាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។



ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។

ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួលហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាមមាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌នានាពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម។ ក្នុងករណីលើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកំពង់ស្ពឺ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការរៀងៗខ្លួន។

ប្រការ១៥៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។


ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ

ហេង សុខគង់

- ឧបនាយករដ្ឋមន្ត្រី
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងបរិស្ថាន
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- អគ្គនាយកដ្ឋានរដ្ឋកិច្ច និងសេវាកុំព្យូទ័រ
- វិទ្យាស្ថានស្តង់ដារកម្ពុជា
- មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ
- សាលាខេត្តកំពង់ស្ពឺ
- មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកំពង់ស្ពឺ
- រដ្ឋបាលស្រុកសំរោងទង
- រដ្ឋបាលឃុំសែនជី
- "ដើម្បីជូនគ្រប់"
- ដូចប្រការ១៤ "ដើម្បីអនុវត្ត"
- ឯកសារ-កាលប្បវត្តិ



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft

លេខ : ២៤៣១ អនក្រ.បក ០១៨

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

ថ្ងៃចេញផ្សាយ... ១៤ ខែ ០១ ឆ្នាំ ២០១៨ សំរាប់ ព.ស. ២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ ០១ ឆ្នាំ ២០១៨

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការ រៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្រកាសបង្កើតរោងចក្រផលិតស្បែកជើង ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ របស់ក្រុមហ៊ុន ហូតា ហ្វូតវែរ ឯ.ក

ស ៀ ម ប

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន ហូតា ហ្វូតវែរ ឯ.ក (HOTA FOOTWEAR CO., LTD.) តំណាងដោយ លោក WU, CHING-LUNG បង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងស្ថិតនៅ ភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។



ឈ្មោះផលិតផល
ស្បែកជើង

លេខកូដចំណាត់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code
១៥២០

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្អាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

ផ្នែកឈ្មោះរោងចក្រ៖ " រោងចក្រផលិតស្បែកជើង ហួតា ហ្វិតវ៉ែ ឯ.ក "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៤ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មកអគ្គ នាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។



ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។

ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួលហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាមមាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌ពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការរៀងៗខ្លួន។

ប្រការ១៥៖ ប្រកាសនេះមានអនុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ
ហេង សុខគង់

- ចម្លងចុះ៖
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងបរិស្ថាន
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- អគ្គនាយកដ្ឋានរាជកិច្ច និងសេវាកុំព្យូទ័រ
- វិទ្យាស្ថានស្តង់ដារកម្ពុជា
- មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ
- សាលារាជធានីភ្នំពេញ
- មន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ
- រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ
- រដ្ឋបាលសង្កាត់កាកាប២
- "ដើម្បីជូនដោយ"
- ដូចប្រការ១៤ "ដើម្បីអនុវត្ត"
- ឯកសារ-កាលប្បវត្តិ

រក្សាសិទ្ធិ និងបោះពុម្ពដោយ
អគ្គនាយកដ្ឋានរាជកិច្ច និងសេវាកុំព្យូទ័រ
នៃ ទីស្តីការគណៈរដ្ឋមន្ត្រី